



ប្រជាជន

THE PRACHEACHUN MAGAZINE



ឆ្នាំទី១៦ លេខ ១៨៨ ខែមករា ឆ្នាំ ២០១៧



ទស្សនកិច្ចរបស់ឯកឧត្តម **គូឌី កាន់កេងឃ្មុំ** កាន់តែពង្រឹង ទំនាក់ទំនងរវាងប្រទេស ទាំងពីរ កម្ពុជា-សិង្ហបុរី

៣

សូន្យរកថា
សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** ប្រធានគណបក្សប្រជាជន កម្ពុជាថ្លែងក្នុងពិធីមិទ្ធិញ្ញវត្សក្នុង លើកទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩-៧.០១.២០១៧)

៤

ទិដ្ឋភាពទូទៅនៃពិធីមិទ្ធិញ្ញ វត្សក្នុងលើកទី ៣៨ នៃ ទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៩-៧.០១.២០១៧)

៧

វេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស កាន់តែ ជួយលើកកម្ពស់កិត្យានុភាព កម្ពុជាលើឆាកអន្តរជាតិ

៨



សម្តេចតេជោ **ហ៊ុន សែន** : ផ្តល់ជូនមិត្តឡាវនូវការ.....
*សម្តេចតេជោ **ហ៊ុន សែន** ផ្តល់អនុសាសន៍.....

១១



សម្តេចវិបុលសេនាភក្តី **សាយ ឈុំ** អញ្ជើញសម្តេចអគ្គមហាសេនាបតីតេជោ កាវិយាល័យថ្មីរបស់ថ្នាក់ ដឹកនាំព្រឹទ្ធសភា

១៣



សម្តេចក្រឡាហោម **ស ខេង** សម្តែងការដឹកនាំចំពោះបងប្អូន អតីតយុទ្ធជនដែលបានធ្វើពលកម្ម ដើម្បីជាតិមាតុភូមិ

១៤

និពន្ធនាយក :

លោក តាក ស៊ុនធីរ័

គណៈកម្មការនិពន្ធ

១. លោក ខៀវ ណារី
២. លោក អ៊ឹម សុន្ទរៈ
៣. លោក វង្ស សារ៉ុច
៤. លោក ទាវ សារៈមុនី
៥. លោក សុខ សុផាន

លេខានិពន្ធ

១. លោក ជុំ សម្បត្តិ
២. លោក ម៉ក់ ឈិន

អ្នកបកប្រែភាសា

១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកថតរូប

១. លោក សុផាត វិរៈមុនី

វិចិត្រករ

១. លោក ធា សារ៉ុច

អាស័យដ្ឋាន :

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ :

០២៣ ២១៩ ០៦៥

Address :

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel : 023 219 065

ក្របបង្គោល

មិទ្ធិញ្ញវត្សក្នុងលើកទី ៣៨
នៃទិវាជ័យជម្នះ ៧ មករា

(៧.០១.១៩៧៩ - ៧.០១.២០១៧)

មាតិកា Contents

វិចារណកថា : បែរភ្លោះទៅមូលដ្ឋានដើម្បីជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើស

ក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤.....

Editorial : Acting Locally for Victory in the 4th Term Communal Councils Elections

១

⇒ សមិទ្ធផលសំខាន់ៗមួយចំនួនក្នុងឆ្នាំ ២០១៦	១៥
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៦
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៩
⇒ វិភាគគ្រប់វិធានការធានាស្ថេរភាពតម្លៃស្រូវរបស់សិករ និងលើកកម្ពស់សមត្ថភាពនាំចេញ.....	២១
⇒ ខិតខំធ្វើឲ្យវិស័យឧស្សាហកម្មក្លាយជាចលករក្នុងការផ្លាស់ប្តូរចរន្តសម័ន្ធសេដ្ឋកិច្ចដ៏	២៣
⇒ រួមគ្នាការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការអភិវឌ្ឍ	២៤
⇒ វប្បធម៌ : ចាប៊ុំដងវែង	២៦
⇒ ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧	២៧
⇒ វិទ្យាសាស្ត្រសុខភាព : វិធីរក្សាស្លូតរបស់អ្នកឱ្យរឹងមាំ និងមានសុខភាពល្អ	៣០
⇒ កំណាព្យ : រុយ និងឃ្មុំ.....សំណើច.....	៣១



បែរឆ្នោតនៅមូលដ្ឋានដើម្បីជ័យជម្នះក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី ៤

Acting Locally for Victory in the 4th Term Communal Councils Elections

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយរបស់ជាតិដែលនឹងឆ្លុះបញ្ចាំង នូវដំណើរការលូតលាស់ប្រកបដោយមោទនភាពនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការបោះជំហានទៅមុខថ្មីទៀត ដ៏សំខាន់នៅក្នុងការអភិវឌ្ឍមូលដ្ឋាន ។ តាមរយៈការបោះឆ្នោតនេះ ប្រជាពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយនៅទូទាំងប្រទេស នឹងធ្វើការសម្រេចចិត្តប្រកបដោយមនសិការក្នុងការជ្រើសរើស ដោយផ្ទាល់នូវអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួនសម្រាប់អាណត្តិថ្មី ដើម្បីធានាការផ្តល់សេវានានាកាន់តែប្រសើរឡើង និងបន្តអភិវឌ្ឍឃុំ សង្កាត់ ឲ្យមានការរីកចម្រើនខ្លាំងក្លាថែមទៀត។

គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នៅគ្រប់អាណត្តិកន្លងមកក៏បានត្រៀមលក្ខណៈរួចហើយសម្រាប់ចូលរួមក្នុងការបោះឆ្នោតនេះ។ ក្នុងខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ អង្គការមូលដ្ឋាននៃគណបក្សប្រជាជនកម្ពុជានៅគ្រប់ឃុំ សង្កាត់ ទូទាំងប្រទេសបានដំណើរការសន្និបាតគណបក្សនៅថ្នាក់ខ្លួនដើម្បីធ្វើការពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលដែលសម្រេចបានក្នុងការអនុវត្តកម្មវិធីនយោបាយរយៈពេល៥ ឆ្នាំ, តម្រូវការ និងសំណូមពរនានារបស់ប្រជាជននៅឃុំ សង្កាត់ និងកំណត់កម្មវិធីនយោបាយសម្រាប់អនុវត្ត៥ឆ្នាំបន្តទៀត។

សន្និបាតគណបក្សឃុំ សង្កាត់ ដែលទើបនឹងបញ្ចប់ទៅនេះ បានទទួលការសាទរយ៉ាងកក់ក្តៅពីសមាជិក គណបក្ស និងប្រជាជន មហាជនគ្រប់ស្រទាប់នៅក្នុងមូលដ្ឋានដែលបានឃើញច្បាស់ថា គណបក្សប្រជាជនកម្ពុជាបានប្រតិបត្តិការជាមួយប្រជាជនគ្រប់ពេលវេលា បានបម្រើប្រជាជនអស់ពីចិត្តពីថ្លើម ដើម្បីធានាភាពសុខសាន្តជូនប្រជាជន, ជំរុញការអភិវឌ្ឍមូលដ្ឋាន, ការពារសិទ្ធិសេរីភាព លើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន និងផ្តល់សេវាសាធារណៈនានាបានកាន់តែប្រសើរឡើងដូចទៅនឹងពាក្យស្លោករបស់គណបក្សនៅមុនពេលបោះឆ្នោតអាណត្តិទី៣ ដែលបានលើកថា “បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មានការអភិវឌ្ឍឃុំ សង្កាត់យើងបានខ្លាំងក្លា”, “គណបក្សប្រជាជនកម្ពុជា ហ៊ានថា ហ៊ានធ្វើ ហ៊ានទទួលខុសត្រូវ” ផ្ទុយពីគណបក្សខ្លះដែលបានតែថា ប៉ុន្តែមិនបានធ្វើអ្វីជាប្រយោជន៍ដល់ប្រជាជនក្រៅតែពីការបោកប្រាស់ប្រជាភិបុត្តិ បង្ករឿងបង្កើតបញ្ហាសុគតស្នាញមិនចេះចប់។ ជាមួយនឹងការស្រឡាញ់ និងជឿជាក់នេះ ប្រជាជនបានចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាយ៉ាងសកម្មក្នុងការអភិវឌ្ឍឃុំ សង្កាត់របស់ខ្លួន។

សន្និបាតគណបក្សឃុំ សង្កាត់នីមួយៗបានដាក់ចេញនូវកម្មវិធីនយោបាយ

The fourth term communal councils elections will take place on 4 June 2017. It will be an historic national event to reflect proudly progress of democracy in Cambodia, and new and important advancement step in local level development. Through the elections, every citizen listed in the voters list in the whole country will make conscientious decisions in choosing directly the new-term local level leaders who will guarantee improved services and continue to develop their communes/sangkats further.

The Cambodian People's Party who won communal councils elections every term so far is ready to take part in the coming elections. In January 2017, local organizations of the Cambodian People's Party in every communes/sangkats in the whole country organized their Party's conventions to inspect and assess achievements scored through implementation of the five-year political platform, requirements and requests of people in the communes/sangkats, while defining a new five-year political platform.

The communal Party conventions concluded with warm greetings from the Party's members and people, and local mass of every walks of lives. This has clearly indicated that the Cambodian People's Party is always in close connection with people, serving people wholeheartedly to provide them peaceful life, promoting local development, defending rights and freedom, while raising high people's livelihood and providing better public services. This is in line with the Party's slogan before the third term elections - “voting the Cambodian People's Party to achieve energetic communal development,” and “the Cambodian People's Party dares say, do and take responsibility,” that are contrary to some Parties who said but never did a thing in people's interests, except launching endless deception, demagoguery, trouble- and problem-makings. With such affection and belief, people actively join with the Cambodian People's Party in developing their communes/sangkats.

Each communal Party convention put out political platform for commune development from 2017 through to 2022 according to their actual state-of-being aimed at responding to major communal/sangkat development objectives adopted and set out by the Central Committee's Permanent Committee:

Firstly, to become communes/sangkats that promote local democracy, rights, and freedom of the people, who would live in harmony, free of division for political tendencies, pasts, gender, faiths, racial births, and social ranks. Secondly, to become communes/sangkats that act on local economic development for better living condition of the people. Thirdly, to become communes/sangkats that possess sufficient and better

សម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ពីឆ្នាំ២០១៧ ដល់២០២២ ស្របតាម ស្ថានភាពជាក់ស្តែងនៃឃុំ សង្កាត់របស់ខ្លួន ដែលឆ្លើយតបទៅនឹងទិស ដៅធំៗសម្រាប់ការអភិវឌ្ឍ ឃុំ សង្កាត់ ដែលគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលបានសម្រេចគឺ៖ ១-ជាឃុំសង្កាត់ដែលលើកកម្ពស់លទ្ធិប្រជាធិប- តេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពរបស់ប្រជាជនគ្រប់ៗរូបប្រជាជន បានរស់នៅដោយសុខដុមរមនា គ្មានការបែងចែកអំពីនិន្នាការនយោបាយ អតីតកាល ភេទ ជំនឿសាសនា ដើមកំណើតជាតិ និងឋានៈក្នុងសង្គម , ២-ជាឃុំ សង្កាត់ដែលមានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានដើម្បីលើកកម្ពស់ ជីវភាពរស់នៅរបស់ប្រជាជន, ៣-ជាឃុំសង្កាត់ដែលមានហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍គ្រប់គ្រាន់ និងល្អ , ៤-ជាឃុំសង្កាត់ដែលមានសន្តិសុខស្បៀង សន្តិសុខទឹក និងសន្តិសុខថាមពលអគ្គិសនី, ៥-ជាឃុំសង្កាត់ដែលផ្តល់ សេវាសង្គមនានាជូនប្រជាជន បានឆាប់រហ័សប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត, ៦-ជាឃុំសង្កាត់ដែលលើកកម្ពស់ស្ថានភាពរស់ នៅរបស់ស្ត្រី កុមារ ជនពិការ ជនចាស់ជរា ជនជាតិដើមភាគតិច និង ក្រុមជនងាយរងគ្រោះផ្សេងទៀត, ៧- ជាឃុំសង្កាត់ដែលមានភាពជាដៃគូ ដ៏ល្អប្រសើរជាមួយសហគមន៍មូលដ្ឋានអង្គការសង្គមស៊ីវិលនិងផ្នែកឯកជន, ៨-ជាឃុំសង្កាត់ដែលលើកកម្ពស់សុចរិតភាព ភាពស្អាតស្អំ គ្មានអំពើពុក- រលួយ និងគ្មានការរំលោភអំណាច និង៩-ជាឃុំសង្កាត់ដែលធានាដល់ សន្តិសុខ របៀបរៀបរយ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ។

ព្រមជាមួយនេះ នៅក្នុងសន្និបាតដំណើរការបោះឆ្នោតស្ថាបស្ថង់ ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សប្រជាជនកម្ពុជា ក៏បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងមានតម្លាភាពដែលឆ្លុះបញ្ចាំង ឲ្យឃើញច្បាស់នូវការអនុវត្តគោលការណ៍ ប្រជាធិបតេយ្យផ្ទៃក្នុងយ៉ាង ទូលំទូលាយប្រកបដោយការទទួលខុសត្រូវ ធានាបាននូវផ្តួចផ្តើមសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សនៅគ្រប់ឃុំ សង្កាត់ ។ តាមរយៈការបោះឆ្នោត ស្ថាបស្ថង់នេះ អង្គការមូលដ្ឋានរបស់គណបក្សជ្រើសរើសបាននូវបេក្ខជន ល្អដែលមានសមត្ថភាព និងប្រជាប្រិយភាព ដើម្បីឈរឈ្មោះប្រកួត ប្រជែងជំនឿយល់ដឹងផ្ទៃក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ខាងមុខ ។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ មានសារៈ សំខាន់ខាងនយោបាយយ៉ាងជ្រាលជ្រៅ បំផុតចំពោះតួនាទីដឹកនាំរបស់ គណបក្សទៅអនាគត ដែលទាមទារឲ្យអង្គការចាត់តាំងគណបក្ស និង មន្ត្រីគណបក្ស គ្រប់ផ្នែក គ្រប់ថ្នាក់ ត្រូវតែខិតខំពុះពារសម្រេចនូវការប្តេជ្ញា ចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស គឺ “រក្សាប្រៀបឈ្នះរបស់គណបក្សនៅ ក្នុងការបោះឆ្នោតនេះឲ្យបានជាដាច់ខាត” ។ ជ័យជម្នះនេះនឹងធានាដល់ ជ័យជម្នះនៅក្នុងការបោះឆ្នោតសកលថ្នាក់ជាតិឆ្នាំ២០១៨ និងការបោះ ឆ្នោតអសកលជាបន្តបន្ទាប់ទៀត។ អាស្រ័យហេតុនេះ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រីគ្រប់ៗរូបត្រូវបង្ហាញថែមទៀតនូវលទ្ធផលជាក់ស្តែងក្នុងការ អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈបន្តជំរុញកំណែ ទម្រង់ឲ្យស្រុះដៃគ្នា មានការតាំងចិត្តខ្ពស់ និងប្រសិទ្ធភាព, ត្រូវសម្អាតខ្លួន

កែប្រែមុខ មាត់ឲ្យបានល្អតាមអភិក្រម “ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល” ត្រូវបែរឆ្ពោះទៅមូលដ្ឋានបម្រើប្រជាជនអស់ពីចិត្តពីថ្លើមជា ពិសេសពង្រឹងការផ្តល់សេវាសាធារណៈនានាឲ្យកាន់តែកៀកនឹងប្រជាជន និងកាន់តែទទួលបានការជឿទុកចិត្ត និងការបង្កើនការតស៊ូលើសមរភូមិ សាធារណមតិឲ្យកាន់តែខ្លាំងក្លាឡើង ដើម្បីការពារលើកតម្កើងសត្វធម៌ របស់គណបក្ស។

ទស្សនាវដ្តីប្រជាជន

communication infrastructures. Fourthly, to become communes/sangkats that sustain food security, water security, and energy (electricity) security. Fifthly, to become communes/sangkats that provide transparent and trustworthy social services for people in a timely manner. Sixthly, to become communes/sangkats that promote status and livelihood of women, children, disable persons, elderly people, ethnic people, and other vulnerable groups. Seventhly, to become communes/sangkats that have good partnerships with local communities, civil society, and private sectors. Eighthly, to become communes/sangkats that elevate honesty, faultlessness, free of corruption, and no abuse of power. Ninthly, to become communes/sangkats that guarantee security, orderliness, public order, and social safety.

In similar instance, the conventions conducted polls to choose the Cambodian People's Party candidates for the communal/sangkat councils in a free, fair, and transparent manner that reflected clearly broad and responsible implementation of democratic principles, while guaranteeing strand of solidarity and internal unity of the Party at the communal/sangkat level. Polls allowed local organizations to select good candidates with capacity and popularity to run for victory in the coming fourth-term communal/sangkat councils elections.


The fourth-term communal/sangkat councils elections carries a profound political significance for the leading role of the Party to the future. It requires political organizations and officials at every level to make efforts to overcome and realize strategic determination of the Party, which is “to resolutely maintain winning advantage of the Party in the forthcoming elections.” Such victory will guarantee the victory of the national general elections in 2018 and the non-universal suffrage thereafter. It is in this meaning every level and section Party commissions and officials must present more actual implementation results of the political platform of the Royal Government by continuing to drive further reforms in a synchronized manner, with high determination and efficiency. They have to clean themselves, and change their images by embracing the approach of “reflecting oneself in mirror, taking a bath, removing dirt, and taking treatment.”

Everyone acts locally to serve people wholeheartedly, especially provide them with closer and trustworthy public services, while increasing efforts of debate in public opinion battles to defend and promote the Party's integrity./.

ទស្សនកិច្ចរបស់ឯកឧត្តម តូនី តាន់កេងយ៉ាំ កាន់តែពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី



ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ ចូលក្រាបបង្គំគាល់
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា



ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ អញ្ជើញជួបពិភាក្សាទ្វេភាគី
ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

តបតាមការអញ្ជើញរបស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ (Tony Tan Keng Yam) ប្រធានាធិបតីនៃសភាពាធិការសិង្ហបុរី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ០៨-១១ ខែមករា ឆ្នាំ២០១៧។ ក្នុងអំឡុងពេលទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ និងចូលក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះមហាក្សត្រីមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរ និងសុភមង្គលនៅព្រះរាជដំណាក់កន្លបបុព្វ នៃព្រះបរមរាជវាំងដាច់ដោយឡែកពីគ្នា ។

នៅថ្ងៃទី៩ ខែមករា ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ ក៏បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ បានជម្រាបសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តម មកទស្សនកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាជាញឹកញាប់ណាស់ហើយក៏ប៉ុន្តែនេះជាលើកទី១ ដែលបានមកធ្វើទស្សនកិច្ចជាផ្លូវការ។ ឯកឧត្តមបានសំដែងនូវការកោតសរសើរចំពោះការរីកចម្រើនរបស់ប្រទេសកម្ពុជា ទាំងវិស័យ សេដ្ឋកិច្ច វិស័យសំណង់ និងវិស័យឧស្សាហកម្ម ហើយការរីកចម្រើននេះ បានបង្ហាញឲ្យឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបណ្ឌិត តូនី តាន់កេងយ៉ាំ ក៏បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំទៅលើទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ពិសេសទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគគឺមានការកើន

ឡើងយ៉ាងលឿន ហើយទំនាក់ទំនងប្រទេសទាំងពីរក៏មានភាពល្អប្រសើរព្រោះបានចាក់ឫសយ៉ាងយូរ គឺមានរយៈពេលជាង ៥០ ឆ្នាំ មកហើយ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះឯកឧត្តម តូនី តាន់កេងយ៉ាំ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោ មានប្រសាសន៍ថា ការរីកចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា មិនអាចកាត់ផ្តាច់ចេញពីការជួយឧបត្ថម្ភគាំទ្ររបស់សិង្ហបុរីនោះទេ ពិសេសការជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដោយសម្តេច បានស្នើសុំឲ្យសិង្ហបុរីបន្តជួយ កម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សបន្តទៀត។ សម្តេចតេជោក៏ បានស្នើដល់ឯកឧត្តមប្រធានាធិបតី សិង្ហបុរីពិចារណាជំរុញអ្នកវិនិយោគ និងទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ថ្វីត្បិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានប្រមាណ ៥០០ លានដុល្លារអាមេរិក ប៉ុន្តែទំហំនេះមិនទាន់ឆ្លើយតបចំពោះសក្តានុពល ដែលកម្ពុជាមាននៅឡើយទេ។ សម្តេចតេជោក៏បានស្នើឲ្យសិង្ហបុរីជួយទិញអង្ករពីកម្ពុជា ពិសេសអង្ករស៊ីរីរាង ដែលកសិករកម្ពុជាកំពុងធ្វើការដាំដុះសំរាប់ការនាំចេញ ។ ជាការឆ្លើយតបឯកឧត្តមប្រធានាធិបតីសិង្ហបុរីបានឯកភាពជាមួយការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន និងទទួលយកសំណើរបស់សម្តេចតេជោ និងបានសន្យាជួយដល់កម្ពុជាលើវិស័យវិនិយោគពាណិជ្ជកម្ម និងវិស័យបណ្តុះបណ្តាលធនធានមនុស្ស។ បន្ទាប់ពីជំនួបពិភាក្សាការងាររួចមកថ្នាក់ដឹកនាំទាំងពីរបានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកសារចំនួនពីរ គឺ១-អនុស្សាវរណៈ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃព្រះរាជាណាចក្រកម្ពុជា និងវិទ្យាស្ថានអប់រំបច្ចេកទេសនៃសាធារណរដ្ឋសិង្ហបុរី ២-អនុស្សាវរណៈ



សុន្ទរកថា
សម្តេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន
ប្រទានគណបក្សប្រជាជនកម្ពុជា
ថ្លែងក្នុងពិធីបិទវគ្គវគ្គទី៣៨
នៃទិវាជ័យជម្នះ ៧ មករា
(៧.០១.១៩៧៩-៧.០១.២០១៧)

សូមក្រាបថ្វាយបង្គំសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី, សម្តេចព្រះសង្ឃរាជ, សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ,
សម្តេច, ឯកឧត្តម, លោកជំទាវ, លោកស្រី, អស់លោក, ក្មេងៗកិត្តិយសជាតិ និងអន្តរជាតិ,
សមាជិក សមាជិកា នៃអង្គមីទ្ធិព្រឹទ្ធិ និងជនរួមជាតិទាំងអស់ជាទីគោរពស្នេហា !

ថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩ គឺជាថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា ដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត បញ្ចប់សម័យកាលដ៏ខ្មៅងងឹតបំផុតនៃកម្ពុជា ហើយបើកឡើងនូវទំព័រសករាជថ្មីគឺ **ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវិទ្យុសភាពសង្គម**។ ថ្ងៃនេះគឺជាទិវាដ៏មហានកម្មដែលប្រជាជនកម្ពុជានៅទូទាំងប្រទេសចូលរួមដោយក្តីសោមនស្ស រីករាយក្រៃលែង ព្រារឭខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជម្នះដ៏រុងរឿងនេះ ជាមួយនឹងមោទនភាពដ៏ថ្លៃថ្លាចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនដែលប្រជាជនយើងសម្រេចបាន ក្នុងរយៈពេល៣៨ ឆ្នាំកន្លងមក រួមទាំងសមិទ្ធផលលើគ្រប់វិស័យនៅក្នុងឆ្នាំ ២០១៦ ដែលទើបតែឆ្លងផុតថ្មីៗនេះ។

យើងប្រារព្ធពិធីដ៏ឧទ្យាភិរទន៍ឡើង ក្នុងស្ថានភាពចាំបាច់នៃទិវាស្ថាបនាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សជាតិ យុទ្ធជន យុទ្ធនារី នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងវិកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានធ្វើការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធ ដើម្បីផ្តល់លំហូររបបប្រល័យពូជសាសន៍ ប៉ុល ពត និងការពារការរស់ឡើងវិញរបស់កម្ពុជា ។ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្តជិតស្និទ្ធ និងប្រជាជនស្នេហាសន្តិភាព និងយុត្តិធម៌នៅលើពិភពលោកដែលបានជួយឧបត្ថម្ភគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះបុព្វហេតុដ៏ឧត្តុង្គឧត្តមនេះ ។ ព្រមជាមួយនេះ យើងទាំងអស់គ្នាសូមលំអិតកាយ សង្ឃឹមចិត្តគោរពវិញ្ញាណក្ខន្ធជនរួមជាតិជាង ៣លាននាក់ ដែលបានបាត់បង់ជីវិតទៅយ៉ាងអាណាចក្រអម្បាល និងអយុត្តិធម៌បំផុតនៅក្រោមរបបប្រល័យពូជសាសន៍ ហើយឧទ្ទិសបូជាសូមឲ្យជួងវិញ្ញាណក្ខន្ធរបស់លោកអ្នកទាំងអស់នោះបានទៅកាន់សុគតិភពជាដៀងដរាបទៅ។

នៅក្នុងទិវាស្ថាបនាថ្មីនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមសម្តែងការរីកក្តីភាព និងកតញ្ញាភាពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយ **ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាវីរត្រី នរោត្តម មុនីនាថសីហមុនី ព្រះបរមនាថាភិវង្ស ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល** ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមថ្វាយព្រះព្រះករុណា**សម្តេចស្រីសុខាភិបាល ហ៊ុន សែន** និងសម្តេចព្រះបរមនាថ **ព្រះបរមនាថាភិវង្ស ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល** ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សូមថ្វាយព្រះព្រះករុណា**សម្តេចស្រីសុខាភិបាល ហ៊ុន សែន** និងសម្តេចព្រះបរមនាថ **ព្រះបរមនាថាភិវង្ស ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល** ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

អង្គមីទ្ធិព្រឹទ្ធិ និងជនរួមជាតិជាទីគោរពស្នេហា !

បច្ចុប្បន្នប្រជាជនកម្ពុជាបានរស់នៅយ៉ាងសុខដុមរមនាក្នុងសន្តិភាព ហើយកំពុងខិតខំបញ្ចេញអស់ពីកម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអភិវឌ្ឍន៍កម្ពុជាឲ្យកាន់តែរីកចម្រើន ខ្លាំងក្លា និងរួមគ្នាលុបបំបាត់នូវវាលស្លាកស្នាមដ៏ឈឺចាប់ ខ្លោចផ្សាបំផុតដែលសង្គ្រាម និងរបបប្រល័យពូជសាសន៍បានបន្សល់ទុក។ ពេលនេះទោះបីយើងកំពុងរស់នៅយ៉ាងសុខសាន្តក្តី ក៏យើង មិនអាចភ្លេចបានឡើយនូវអតីតកាលដ៏ខ្មៅងងឹតបំផុតនៃមាតុភូមិ និងប្រជាជាតិយើងដែលត្រូវគ្របដណ្តប់ដោយសង្គ្រាម និងឧក្រិដ្ឋកម្ម យ៉ាងសាហាវយ៉ាងយូរអង្វែងក្រោយជោគជ័យដោយឈាម និងទឹកភ្នែករបស់ប្រជាជន ហើយត្រូវគេរំលោភបំពានប្រមាថទាក់ទងយសព្វបែបយ៉ាង។ មហន្តរាយ និងសោកនាទីមួយចំនួនដែលបានធ្លាក់សង្កត់មកលើប្រជាជនកម្ពុជានេះ គឺធ្វើឡើង ដោយរដ្ឋប្រហារថ្ងៃ ១៨ មីនា ឆ្នាំ១៩៧០ តាមខ្សែញាក់របស់ប្រទេស ដែលបង្កជាភ្លើងសង្គ្រាមឆាប់រហ័សយ៉ាងសន្ធាវសន្ធា ដុតបំផ្លាញទឹកដីមាតុភូមិយើង និងបានសម្លាប់អាយុជីវិតប្រជាជនកម្ពុជា ជាងកន្លះលាននាក់។ ក្រោយថ្ងៃដោះ ១៧ មេសា ឆ្នាំ១៩៧៥ ប្រជាជនកម្ពុជាសង្ឃឹមថានឹងបានរស់ក្នុងសន្តិភាព ប៉ុន្តែផ្ទុយទៅវិញបន្តក្បត់ ប៉ុល ពត បានប្លន់ប្លន់កម្លាំងស្រុងសមិទ្ធផលជ័យជម្នះនេះ បង្កើតឡើងរបបប្រល័យពូជសាសន៍ សម្លាប់រង្គាលប្រជាជនខ្លួនឯង បំផ្លាញអ្វីៗគ្រប់យ៉ាងដែលជាតម្លៃស្មារតី និងសម្ភារៈរបស់ជាតិ ធ្វើឲ្យទឹកដីមាតុភូមិដែលនេះខ្លោចដោយភ្លើងសង្គ្រាម ទៅហើយនោះ ក្លាយទៅជាវាលឈាមយ៉ាងសាហាវយោធាយោធាបំផុត។ ក្នុងរយៈពេលតែ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ៣ ប៉ុល ពត បានបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឲ្យរលាយខ្ទេចខ្ទីដល់ឫសគល់ សិទ្ធិ សេរីភាពដែលជាតម្លៃសង្គមរបស់មនុស្សត្រូវបានលុបបំបាត់ទាំងស្រុង ប្រជាជនជាង ៣លាននាក់ ត្រូវបានសម្លាប់យ៉ាងអាណាចក្រអម្បាល។ ច្បាស់ណាស់ថា បើគ្មានការជួយសង្គ្រោះឲ្យទាន់ពេល វេលាទេនោះ ប្រជាជនកម្ពុជានឹងត្រូវបន្តកម្ទេចបង់ដោយគ្មានទីបញ្ចប់ឡើយ។

ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជាបានផ្តាច់ខ្លួនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបានរួមគ្នាបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃ ២ ធ្នូ ឆ្នាំ១៩៧៨ ដើម្បីប្រមូលកម្លាំងរបស់ប្រជាជាតិទាំងមូលធ្វើការតស៊ូសង្គ្រោះប្រទេសជាតិ និងបានអំពាវនាវការជួយឧបត្ថម្ភពីប្រជាជននៃបណ្តាប្រទេស ជិតស្និទ្ធយល់ដំណើរការតស៊ូនេះ។ ជាមួយនឹងការទទួលបាននូវការជួយឧបត្ថម្ភដ៏ធំធេង និងទាន់ពេលវេលាពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាម រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានដឹកនាំ ប្រជាជនវាយរំលំរបបប្រល័យពូជសាសន៍ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅថ្ងៃ ៧ ខែមករា ឆ្នាំ ១៩៧៩។ ជ័យជម្នះ ៧មករា បានសង្គ្រោះអាយុជីវិតប្រជាជនដែលនៅសេសសល់បានទាន់ ពេលវេលា បានដណ្តើមមកវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងជូនប្រជាជន បានធ្វើឲ្យរាល់តម្លៃទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរដែលត្រូវបានកសាងពន្ធដំណូកដំណាក់កាលនោះ បានរស់ឡើងវិញ និងបានរួមរីករាយនូវសន្តិភាពសង្គម និងសន្តិសុខក្នុងតំបន់។ នេះជាសក្ខីភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងណាអាចមកបំប្លែង បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ។

ក្រោយថ្ងៃដោះ៧មករា យើងត្រូវស្តារសេដ្ឋកិច្ច សង្គម និងជីវភាពរស់នៅឡើងវិញពីលេខសូន្យ និងពីបាតដៃទទេ ក្នុងស្ថានភាពប្រទេសមានសន្តិភាពផង និងមានសង្គ្រាមផង ហើយត្រូវ ទទួលបាននូវការបរិយាប័ន្នខាងសេដ្ឋកិច្ច និងឯកោខាងនយោបាយយ៉ាងអយុត្តិធម៌ថែមទៀតពីសំណាក់ប្រទេសមួយចំនួន ដែលមានគោលបំណងនាំយករបបប្រល័យពូជសាសន៍ត្រឡប់មកកម្ពុជា វិញ។ ឧបសគ្គនិងការលំបាកទាំងឡាយដែលរាំងស្ងាត់មិនឲ្យកម្ពុជាដើរទៅមុខនៅក្នុងដំណាក់កាលនោះមានទំហំធំធេងណាស់ ដែលអាចទាញកម្ពុជាឲ្យវិលត្រឡប់ទៅរកគ្រោះមហន្តរាយជាថ្មីវិញ បាន បើមិនអាចពុះពារជម្នះបានទេនោះ។ ប្រឈមនឹងរាល់ឧបសគ្គដ៏គ្រោះថ្នាក់បំផុតនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្ស និងរដ្ឋសភានៃសភាពលរដ្ឋប្រជាមានិតកម្ពុជា ដែលត្រូវបាន

បង្កើតឡើងតាមក្រោយថ្ងៃដោះ ៧មករា បានប្រោងទង់មហាសាមគ្គីការពារការរស់ឡើងវិញរបស់ប្រជាជាតិ ពុះពារ ស្ដារ កសាង និងការពារប្រទេសឲ្យគង់វង្ស បិតថេរ និងឈានទៅមុខពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតជាបន្តបន្ទាប់។ អាស្រ័យហេតុនេះ ក្នុងរយៈពេលរឹត ១០ឆ្នាំ ក្រោយថ្ងៃជ័យជម្នះ៧ មករា កម្ពុជាដែលចេញដំណើរពីលេខសូន្យ បានឈានមកដល់ដំណាក់កាលពង្រឹងព្រឹក្សានៃ ដែលបានបង្កបង្កើន និងលក្ខណសម្បត្តិចាំបាច់នានាឲ្យកម្ពុជាឈានចូលដំណាក់កាលថ្មីមួយទៀតជាប្រវត្តិសាស្ត្រ សន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ប្រកបដោយមោទនភាព ។

ឆ្លងកាត់រយៈពេល៣៨ឆ្នាំមកនេះ ក្តើមពីជ័យជម្នះ ៧ មករា ប្រទេសកម្ពុជាបាននិងកំពុងឈានទៅមុខតាមទិសដៅដ៏ត្រឹមត្រូវស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន និងដើរស្របជាមួយនិរន្តរភាពក្នុងតំបន់កំដៅពិភពលោក ទោះបីជាត្រូវជួបនឹងភាពបត់បែនយ៉ាងច្រើនក្តី ៖

- កម្ពុជាពីមុន ដែលជាវាលពិសា ជាតំបន់អសន្តិសុខ ជាចម្ការមីន ឥឡូវបានក្លាយទៅជាទឹកដី សន្តិភាព និងជាតំបន់ទេសចរណ៍មួយប្រកបដោយប្រជាប្រិយភាពក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានភ្ញៀវទេសចរណ៍លាននាក់ក្នុងមួយឆ្នាំ។

- កម្ពុជាពីមុន ដែលតែងតែប្រើអាវុធដើម្បីដំណើរអំណាចគ្នា ឥឡូវបានក្លាយទៅជាប្រទេសមួយ ដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់ នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីឲ្យប្រជាពលរដ្ឋជ្រើសរើស និងជ្រើសតាំងតំណាងរាស្ត្រជាតិប្រទេស ជាតិរឹតដួងដែលគោរពគោលការណ៍ច្បាប់ដោយឥតឯកភាព និងជាដួងអធិបតេយ្យ ដែលមានបុរាណភាពទឹកដីពេញលេញ ហើយគោរព លើកតម្កើងសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស។

- កម្ពុជាពីមុន ដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធ និងរក្សាទាំងខាងសេដ្ឋកិច្ច និងនយោបាយ ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិរន្តរភាពកម្ពុជា និងពិភពលោក ហើយកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។

- កម្ពុជាពីមុន ដែលជាប្រទេសអន់ខ្សោយខាងសេដ្ឋកិច្ច និងគ្របដណ្តប់ដោយភាពក្រីក្រ មានអសន្តិសុខស្បៀង ឥឡូវនេះ បានក្លាយទៅជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅចំណាត់ថ្នាក់នៃប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាព ក្នុងអត្រាជាមធ្យម ៧,៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវរដូវកាលដ៏ល្អប្រសើរ ក្នុងការកាត់បន្ថយភាពក្រីក្រក៏ដូចការកែលម្អស្ថានភាពសង្គមសំខាន់ៗ ។

ទាំងអស់នេះគឺជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវខាងនយោបាយប្រកបដោយឆន្ទៈប្រាថ្នាចង់ ការចូលរួមដ៏សកម្មរបស់ប្រជាជនគ្រប់ៗគ្នាក្នុងការអនុវត្តនូវសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនដែលបង្កើតជាកម្លាំងមហាសាមគ្គី ដើម្បីកសាង និងការពារមាតុភូមិ, ការលះបង់អស់ពីកម្លាំងកាយ កម្លាំងចិត្តរបស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងការបម្រើជាតិ និង ប្រជាជន, ការធ្វើសហប្រតិបត្តិការរវាងចរន្តនយោបាយនានា និងពីគ្រប់មជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដោយឈរលើឧត្តមប្រយោជន៍ជាតិ និងតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះសាពីសំណាក់បណ្តាប្រទេសជាមិត្តភក្តិមិត្តរួម និងសហគមន៍អន្តរជាតិ។ នេះជាកត្តាធំៗនៃជ័យជម្នះ និងជាមេរៀនពិសោធន៍ជាប្រវត្តិសាស្ត្រដែលយើងទាំងអស់គ្នាគួររៀនយល់ដឹងឲ្យច្បាស់ និងចងចាំជារៀងរាល់ថ្ងៃ ដើម្បីកុំឲ្យប្រវត្តិសាស្ត្រដ៏ជូនចិត្តអាចកើតឡើងជាថ្មីវិញបាននៅលើមាតុភូមិយើង។

អង្គមិត្តិញ និងជនរួមជាតិជាទីគោរពសូហ្ម ។

ស្មារតីជ័យជម្នះ ៧ មករា ស្ថិតស្ថេរ និងរស់រវើកជានិច្ចក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា និងគ្រប់ជំនាន់ទៅមុខទៀត ស្មារតី ៧ មករា ជាពន្លឺបង្ហាញផ្លូវយើងឲ្យឆ្លងកាត់នូវគ្រប់ឧបសគ្គ និងការលំបាកនានាឆ្ពោះទៅរកជ័យជម្នះគ្មានទីបញ្ចប់ ស្មារតី ៧ មករា គឺស្មារតីសន្តិភាព និងការរួបរួមជាតិ ជាស្មារតីធ្វើម្ចាស់ប្រទេសរបស់ប្រជាជនយើង។ ស្មារតី ៧ មករា ជាស្មារតីរបស់ប្រជាជាតិខ្មែរ ដោយពុំមានបែងចែកនិន្នាការនយោបាយណាមួយឡើយ ទាំងអ្នកបានឆ្លងកាត់របបប្រល័យពូជសាសន៍ ទាំងយុវជនជំនាន់ក្រោយដែលមិនបានឆ្លងកាត់ផ្ទាល់នូវរបបដ៏ឃោរឃៅនេះ ។ មានតែអ្នកចង់ឲ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ និងអ្នកដែលចង់ប្រើប្រាស់កម្ពុជាដើម្បីសម្រេចគោលបំណងអាក្រក់របស់ខ្លួនដោយពុំគិតដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា។

ពេលនេះប្រជាជនកម្ពុជាកំពុងឈានចូលឆ្នាំ២០១៧ ដែលជាឆ្នាំទី៤ នៃការអនុវត្ត **«កម្មវិធីនយោបាយ»** និង **«យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣»** របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៥ នៃរដ្ឋសភា ជាមួយនឹងក្តីសោមនស្សរីករាយចំពោះសមិទ្ធផលគ្រប់វិស័យដែលសម្រេចបានក្នុងឆ្នាំ២០១៦ កន្លងទៅ ៖

- ខៀនការពារប្រទេស និងសន្តិសុខជាតិកាន់តែត្រូវបានពង្រឹង ដែលបានលើកកម្ពស់សមត្ថភាពនៃកិច្ចការពារជាតិ ការពារអធិបតេយ្យ និងបុរាណភាពទឹកដីនៃមាតុភូមិ ធានាសន្តិភាពស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនារបស់ប្រជាជន។ តាមរយៈនេះ បានផ្តល់ភាពអនុគ្រោះដល់ការពង្រឹងព្រឹក្សានៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានដើរទន្ទឹមនឹងការអនុវត្តនីតិរដ្ឋ។ បណ្តាគណបក្សនយោបាយរួមទាំងគណបក្សដែលទើបបង្កើតថ្មីបណ្តាសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទកំពុងធ្វើសកម្មភាពដោយសេរី ។ ស្ថាប័ននានារបស់ជាតិ និងរដ្ឋបាលសាធារណៈនៅគ្រប់ថ្នាក់ កំពុងខិតខំអនុវត្តការងាររបស់ខ្លួន ដែលបានធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងដំណើរការនៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ។ ការចុះឈ្មោះបោះឆ្នោតក្រោមការចាត់ចែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រព្រឹត្តទៅយ៉ាងរលូនប្រកបដោយជោគជ័យ ដែលបានទទួលនូវការសារពិសោធន៍ជាតិ និងអន្តរជាតិ។ ខ្ញុំសូមយកឱកាសនេះ សម្តែងនូវការគោរពដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលបានអនុវត្តសិទ្ធិដ៏ថ្លៃថ្នូររបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ ដោយបានអញ្ជើញទៅចុះឈ្មោះបោះឆ្នោតក្នុងភាពជាម្ចាស់វាសនារបស់ប្រទេសជាតិ ហើយសូមអំណរនូវដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ទៅពិនិត្យបញ្ជីឈ្មោះដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទផ្សាយឲ្យទាន់ពេលវេលា ដើម្បីធានាសិទ្ធិក្នុងការបោះឆ្នោតរបស់បងប្អូន។

- ការអនុវត្តកម្មវិធីកំណែទម្រង់នានា កំពុងត្រូវបានជំរុញក្នុងឆន្ទៈមុតស្រួចប្រកបដោយផ្លែផ្កា ដែលបានលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព។ ជាពិសេសកំណែទម្រង់នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងថ្នាក់ឃុំ សង្កាត់ បានទទួលការគាំទ្រ និងការចូលរួមយ៉ាងទូលំទូលាយពី ប្រជាជនគ្រប់មជ្ឈដ្ឋាន និងពីសហគមន៍អន្តរជាតិ។ ឆ្លងតាមដំណើរការអនុវត្តកំណែទម្រង់ ធនធានហិរញ្ញវត្ថុដែលត្រូវបានផ្ទេរទៅរដ្ឋបាលឃុំ សង្កាត់ មានកំណើន១២ដង បើគិតពីឆ្នាំ ២០០២ មកដល់ឆ្នាំ ២០១៦។ គួរបង្ហាញនូវការរៀបចំធនធានពីដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល សប្បុរសជន និងការចូលរួមពីសហគមន៍មូលដ្ឋាន បានធ្វើឲ្យរដ្ឋបាលឃុំ សង្កាត់ កាន់តែពង្រីកបាននូវលទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធជនបទបំពេញតម្រូវការក្នុង១ឆ្នាំ។ ដូចជា ការសាងសង់ផ្លូវជនបទ, ស្ពាន, អណ្តូងទឹក, ស្រះទឹក, ប្រព័ន្ធធារាសាស្ត្រខ្នាតតូច, សាលារៀន, ប៉ុស្តិ៍សុខភាព និងការផ្តល់សេវាសង្គមផ្សេងៗ។

- ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងឆ្នាំ២០១៦ កម្ពុជាបានទទួលស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុយ៉ាងល្អប្រសើរ ក្នុងនោះអតិផរណារក្សាបានក្នុងកម្រិតទាបជាង ៥% និងអត្រាប្តូរប្រាក់មានស្ថិរភាព ។ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់៧% ដូចការព្យាករណ៍ដើមឆ្នាំ ក្នុងនោះវិស័យឧស្សាហកម្មមានកំណើន ១១,៤%, វិស័យសេវាកម្មមានកំណើន ៦,៧% និងវិស័យកសិកម្មមានកំណើនល្អជាងឆ្នាំមុន ។ ផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី ៧៦០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០៨ ដល់ ១.២១៥ដុល្លារ ក្នុងឆ្នាំ២០១៥ ហើយនៅឆ្នាំ២០១៦ បានបន្តកើនដល់ជាង១.៣០០ដុល្លារ ដែលធ្វើឲ្យកម្ពុជាបានឆ្លងផុតពីចំណាត់ថ្នាក់ជាប្រទេសចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំសម្រេចឲ្យបាននូវស្បៀងវិស័យជំរុញនៃការអភិវឌ្ឍរបស់ខ្លួនបន្តទៀត ។ សន្ទុះរីកចម្រើនដ៏ខ្លាំងនេះបានបង្ហាញច្បាស់ក្នុងភាពរស់រវើកនៃជីវភាពសង្គមលើគ្រប់វិស័យបច្ចុប្បន្ននេះ។ សម្រាប់ឆ្នាំ ២០១៧ តាមការព្យាករ ទោះបីជាមានបញ្ហាប្រឈមមួយចំនួនទាំងកត្តាខាងក្រៅ ទាំងកត្តាខាងក្នុងក្តី ក៏កម្ពុជានឹងនៅតែធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសម្រេចបានកំណើនក្នុងរង្វង់ ៧% បន្តទៀត។ ស្ថានភាពដ៏ល្អនេះ កំពុងពង្រឹង និងពង្រីកចម្រើននូវការលាងនូវតួកាសសម្រាប់ជនរួមជាតិ ពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ។

- គួរកត់សម្គាល់ថា ទន្ទឹមនឹងកំណើនផលិតផលស្រូវរបស់កសិករ ស្ថានភាពទីផ្សារអង្ករកាន់តែមានការប្រកួតប្រជែងខ្លាំងដែលធ្វើឲ្យយើងជួបនឹងបញ្ហាតម្លៃស្រូវ។ កន្លងមកនេះយើងបានខិតខំដោះស្រាយបញ្ហាតាមមធ្យោបាយជាច្រើន ដើម្បីរក្សាស្ថិរភាពតម្លៃស្រូវ ។ ខ្ញុំសូមសម្តែងការកោតសរសើរចំពោះមន្ត្រីរាជការ ពាណិជ្ជករ និងប្រជាពលរដ្ឋ ដែលបានឆ្លើយតបទៅនឹងការអំពាវនាវរបស់រាជរដ្ឋាភិបាលជំរុញចលនាទិញស្រូវ ដើម្បីជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាជនកសិករ ។ ក្នុងឱកាសដែលប្រជាជនកសិករកំពុងតែប្រមូលទុកដាក់ផលស្រូវនោះ រាជរដ្ឋាភិបាលនឹងបន្តប្រឹងប្រែងពេញទំហឹងដើម្បីការពារផលប្រយោជន៍របស់បងប្អូន។ ចំពោះបងប្អូនអាជីវករលក់ដូរតាមផ្សារដែលស្ថិតលើទីតាំងដីរបស់រដ្ឋ រាជរដ្ឋាភិបាលបានសម្រេចឲ្យបងប្អូនអាចផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលទៅកូន ឬអ្នកដទៃបាន ដោយមិនមានកំណត់អាណត្តិឡើយ ហើយនៅពេលថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានសម្រេចលុបការបង់កាស៊ី និងការបង់ថ្លៃផ្សេងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ជ្រៃដែរ កញ្ជើ ល្អី នៅតាមទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់បៀវត្សមូលដ្ឋានដល់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ១២% ក្នុងឆ្នាំ ២០១៧នេះ និងឈានទៅសម្រេចគោលដៅជាង១លានរៀល នៅឆ្នាំ២០១៨ ព្រមទាំងដំឡើងរបបប្រាក់សោធននិវត្តន៍។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង ត្រូវបានដំឡើងពី ១៤០ដុល្លារ ដល់ ១៥៣ដុល្លារ ក្នុងមួយខែ ដែលចាប់ផ្តើមអនុវត្តពីខែមករា ឆ្នាំ២០១៧ នេះ ដូច្នេះហើយបញ្ហាប្រាក់អត្ថប្រយោជន៍រួមទាំងប្រាក់បន្ថែមផ្សេងៗទៀត កម្មករ និយោជិតទទួលបានពី ១៧០ ទៅ ១៨១ ដុល្លារអាមេរិកក្នុងមួយខែ។

លទ្ធផលដែលសម្រេចបានទាំងនេះ ឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំងកែលម្អសេវាសាធារណៈផ្តល់ជូនប្រជាជនឲ្យមានភាពកាន់តែប្រសើរឡើង។

អង្គចម្ងាយ និងជនរួមជាតិជាទីគោរពស្នេហា ។

៣៨ឆ្នាំកន្លងមកនេះ **គឺ៣៨ឆ្នាំនៃសាមគ្គីភាព វិភាគ និងជ័យជម្នះ** ។ ដោយប្រកាន់ខ្ជាប់នូវស្មារតី ៧មករា និងផ្អែកលើបណ្តាសមិទ្ធផលដ៏វិសេសវិសាលដែលយើងសម្រេចបានកន្លងមកយើងទាំងអស់គ្នានឹងបន្តធ្វើដំណើរទៅមុខទៀតប្រកបដោយក្តីសង្ឃឹម និងភាពជឿជាក់ចំពោះអនាគតដ៏រុងរឿងរបស់មាតុភូមិ និងប្រជាជាតិយើង។ យើងបានពុះពារឆ្លងកាត់រួចមកហើយនូវឧបសគ្គធំៗគ្រប់បែបយ៉ាង គ្មានឧបសគ្គណាដែលធ្វើឲ្យយើងបោះបង់ប្រជាជាតិយើងដើម្បីធ្វើម្ចាស់លើដោតវាសនារបស់ខ្លួនផងដែរ។ **ទៅមុខទៀត គ្មានឧបសគ្គណាអាចមករារាំងមិនឲ្យសម្រេចបំណងប្រាថ្នារបស់យើងបានឡើយ ឲ្យតែប្រជាជាតិយើងមានការរួបរួមគ្នា ហើយបន្តធ្វើដំណើរលើផ្លូវដ៏ត្រឹមត្រូវដូចបុព្វបុរស។** ក្នុងស្មារតីនេះយើងទាំងអស់គ្នាប្រឆាំងដាច់ខាតនូវរាល់សកម្មភាពប្រទូស័រវាយ ទោះបីចេញពីប្រភពណាក៏ដោយដែលអាចធ្វើឲ្យខ្មែរខ្មែរក្រហមបាត់បង់ជាតិទៀត ដោយប្រកាន់ខ្ជាប់នូវស្មារតីបង្កបង្កើនប្រជាជាតិ, គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស, ខិតខំសម្របសម្រួលដោះស្រាយនូវទស្សនៈឧស្សាហកម្មសង្គមដោយ ភាពអត់ធុត់ យោគយល់អធ្យាស្រ័យគ្នា និងអហិង្សា និងឈរលើមូលដ្ឋានគោរពអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។

គណបក្សប្រជាជនកម្ពុជាការពារដាច់ខាតឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម និងរាល់សមិទ្ធផលរបស់សង្គមជាតិជាពិសេសថែរក្សាសន្តិភាព, ស្ថិរភាពនយោបាយ, សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឲ្យបានរឹងមាំឥតរង្គោះរង្គើរ ដែលជាកត្តាសារៈសំខាន់ដើម្បីធានាដល់ដំណើរការរីកចម្រើននៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ធានាការអភិវឌ្ឍន៍ប្រកបដោយ ចីរភាព និងសមធម៌ និងធានានូវជីវភាពរស់នៅដ៏សុខសាន្តរបស់ប្រជាជន។

យើងប្រឆាំងនឹងសកម្មភាពណាមួយពីខាងក្រៅ ដែលព្យាយាមដាក់ការរៀបចំសង្គ្រាមកម្ពុជាឲ្យធ្វើតាមឆន្ទៈរបស់ខ្លួន នៅក្រោមហេតុផលប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដែលជាការជ្រៀតជ្រែកកម្រិតលើផែនសមត្ថកិច្ចរបស់រដ្ឋអធិបតេយ្យមួយ បំពានលើគោលការណ៍ជាសកល ។ កម្ពុជាមិនអាចទទួលយកការរៀបចំសង្គ្រាម ឬការជ្រៀតជ្រែកណាមួយបានឡើយ ជាពិសេសការប៉ុនប៉ងពីខាងក្រៅដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរតាមរយៈបដិវត្តន៍ពណ៌ ផ្ទុយពីគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងនីតិវិធី ដែលការប៉ុនប៉ងបែបនេះ បាននិងកំពុងបង្កនូវជម្លោះផ្ទៃក្នុងអស្ថិរភាព អសន្តិសុខ សង្គ្រាម ទុក្ខវេទនា ការរត់ភៀសខ្លួន និងការបាត់បង់ជីវិតប្រជាជនស្លូតត្រង់រាល់សែនលាននាក់យ៉ាងអយុត្តិធម៌បំផុតនៅក្នុងប្រទេសមួយចំនួនដែលកំពុងបិទបញ្ចប់មិនឃើញ។

គណបក្សប្រជាជនកម្ពុជាជំរុញការអនុវត្តនូវយុទ្ធនាការ ដើម្បីប្រយុទ្ធ និងបង្ក្រាបចោរកម្ម, ឃាតកម្ម, ការប្លន់ប្រដាប់អាវុធ, គ្រឿងញៀន, ការកាប់ឈើខុសច្បាប់, ការទន្ទ្រានយកដីធ្លីខុសច្បាប់, បទល្មើសនេសាទខុសច្បាប់, អាជីវកម្មដីខុសច្បាប់, អាជីវកម្មខ្សាច់ខុសច្បាប់ និងការដាក់កុងត្រែល័យកល្យខុសច្បាប់។ ជនដែលប្រព្រឹត្តល្មើសត្រូវតែទទួលទោសតាមច្បាប់។

យើងបន្តជំរុញការអនុវត្តកំណែទម្រង់រដ្ឋដ៏ស៊ីជម្រៅលើគ្រប់វិស័យ និងការប្រឆាំងអំពើពុករលួយដោយឆន្ទៈមោះមុត ក្នុងនោះរួមទាំងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សំដៅបង្កើនការផ្ទេរមុខងារនិងធនធានទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅថ្នាក់ឃុំ សង្កាត់ និងក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើតការ ផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែកៀកកើនប្រជាជននិងកាន់តែឆ្លើយតបតម្រូវការរបស់ប្រជាជន។

គណបក្សប្រជាជនកម្ពុជា បន្តអនុវត្តយ៉ាងស្មោះសរនូវវប្បធម៌សន្តិភាពជាមួយគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភា តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិវិធី ។ ការមិនស្មោះត្រង់ ការប្រើប្រាស់កម្លាំងអស្រូវសាយប្រហារគ្នា និងការព្យួរញុះញង់បង្ក បញ្ឆេះឲ្យមានការគំរាមកំហែងកំហឹងនិងគ្នា គឺមិនអាចរក្សាអាយុជីវិតនៃវប្បធម៌សន្តិភាពបានឡើយ មិនតែប៉ុណ្ណោះវានឹងបំផ្លាញនូវឯកភាពជាតិរបស់យើង។ ព្រមជាមួយនេះ គណបក្សយកចិត្តទុកដាក់បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាល និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដើម្បីថែរក្សា និងពង្រីករាល់សមិទ្ធផលនៃសង្គមជាតិ រួមគ្នាដោះស្រាយសេចក្តីត្រូវការរបស់ប្រជាជន ពង្រឹងបរិយាកាសសុខក្រុមគ្រួសារក្នុងសង្គម រួមទាំងបរិយាកាសនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខនេះឲ្យបានល្អដែលជាកត្តាសំខាន់ចាំបាច់ដើម្បីធានាឲ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ដោយគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ជា និងក្រមសីលធម៌សម្រាប់ការបោះឆ្នោត ។

ក្នុងឱកាសដ៏ទុក្ខរំហួននេះ ក្នុងនាម**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា និងរូបខ្ញុំផ្ទាល់ សូមសម្តែងការគោរព និងដឹងគុណដ៏ជ្រាលជ្រៅចំពោះជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស ដែលបានផ្តល់ការគាំទ្រយ៉ាងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល៣៨ឆ្នាំកន្លងមកនេះ ធ្វើឲ្យគណបក្សអាចបំពេញបេសកកម្មបានដោយជោគជ័យក្នុងការបម្រើប្រទេសជាតិ។ គណបក្សនឹងបន្តប្រឹងប្រែងអនុវត្តកម្មវិធីនយោបាយរបស់ខ្លួនឲ្យសម្រេចបានសមិទ្ធផលថ្មីៗទៀតលើគ្រប់វិស័យ ព្រមទាំងជំរុញអនុវត្តនូវវិធានការ គោលនយោបាយនានា សំដៅកែលម្អ លើកស្ទួយជីវភាពរស់នៅផ្ទាល់របស់ប្រជាជនឲ្យបានកាន់តែប្រសើរឡើងថែមទៀត ។ ខ្ញុំមានជំនឿដ៏មុតមាត់ បងប្អូនជនរួមជាតិនៅគ្រប់ទិសទីនៅតែបន្តគាំទ្រចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីសម្រេចទាំងស្រុងនូវបំណងប្រាថ្នារបស់ជនរួមជាតិគឺ កសាងប្រទេសកម្ពុជាជាមួយឯករាជ្យ សន្តិភាព សេរីភាពប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។

នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការចំពោះបណ្តាប្រទេសជាមិត្តជិតឆ្ងាយ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានាដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុដ៏យុត្តិធម៌របស់ប្រជាជនកម្ពុជា ហើយកំពុងតែបន្តពង្រឹង និងពង្រីកថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា។

ជាទីបញ្ចប់ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូមថ្វាយព្រះពរព្រះធម្មនុស្សសម្តេចអគ្គមហាសេនាបតីតេជោ សម្តេចព្រះសង្ឃរាជព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ និងសូមប្រសិទ្ធពរជ័យ សម្តេច, ឯកឧត្តម, លោកជំទាវ, ភ្ញៀវភ្ញីយសជាតិ និងអន្តរជាតិ, សមាជិក សមាជិកនៃអង្គចម្ងាយ និងជនរួមជាតិទាំងអស់ សូមបានប្រកបពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមអរព្រះគុណ! សូមអរគុណ!

ទិដ្ឋភាពទូទៅនៃពិធីបិទកញ្ចប់ក្រុងខ្មែរលើកទី ៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧.០១.១៩៧៥-៧.០១.២០១៧)



វេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស កាន់តែជួយលើកកម្ពស់កិត្យានុភាពកម្ពុជាលើឆាកអន្តរជាតិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ នៅប្រទេសស្វីស

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីមាតុប្រទេសទៅកាន់ទីក្រុង ជាវ៉ូស-គូស្ត័រ ប្រទេសស្វីសកាលពីព្រលប់ថ្ងៃទី១៥ខែមករាដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០១៧ ដែលផ្តើមចាប់ពីថ្ងៃទី ១៧ ដល់ ២០ ខែមករា ។

នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនោះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានចូលរួមកិច្ចប្រជុំជំនួន៨ ក្នុងនោះរួមមាន៖ ទី១.ការដាក់ដំណើរការគោលដៅអភិវឌ្ឍប្រកបដោយចីរភាព៖ ការបើកចំហរកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល និងឯកជន ទី២.ចក្ខុវិស័យថ្មីមួយសម្រាប់វិស័យកសិកម្ម៖ ការកសាង និងការពង្រឹងភាពជាដៃគូពហុភាគីពាក់ព័ន្ធ ទី៣.ការប្រជុំពហុភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំពិភពលោក ទី៤.ការប្រជុំក្រៅផ្លូវការនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក៖ ការឆ្លើយតប និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំនៅក្នុងពហុភាគីប៉ូលនៅក្នុងពិភពលោក ទី៥.អាស៊ានក្នុងរយៈពេល៥០ ឆ្នាំ៖ តើអាស៊ានមានដំណើរការទៅមុខទៀតយ៉ាងដូចម្តេច? ទី៦.ការពិភាក្សាក្នុងកងនៃថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោកស្តីពីការស្រាវជ្រាវឱ្យមានដំណើរការដោយរលូននៃបដិវត្តន៍ស្ថាប័នកម្មលើកទី៤ ទី៧.វិចិត្រភាសា ឬផ្លូវហាយវេក្នុងពិភពលោកពោរពេញដោយភាពបែកបាក់ និងទី៨.ការបង្ហាញពីការផលិត៖ តើអាស៊ានជាសហគមន៍មួយហើយឬនៅ? ។ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតយកឱកាសវេទិកាសេដ្ឋកិច្ចពិភពលោកនេះ ដើម្បីបង្ហាញពីអាស៊ាននិងផ្សព្វផ្សាយពីប្រទេសកម្ពុជា នៅក្នុងកម្មវិធីពិសេសមួយដែលមានចំណងជើងថា «កម្ពុជា៖ ផ្កាយកំពុងរះរបស់អាស៊ាន» ។

នៅប្រទេសស្វីសសម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាល

ដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិខ្មែរចំនួនជាង ១០០នាក់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិតនៅតាមបណ្តាទីក្រុង និងទីប្រជុំជននានា ក្នុងប្រទេសស្វីស, បារាំង, អាល្លឺម៉ង់, ឆេក និងប្រទេសប៊ែលហ្ស៊ិកនៅល្ងាចថ្ងៃទី១៦ មករា ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅបរទេសឲ្យបញ្ឈប់នូវការលាបពណ៌ឲ្យគ្នា និងឈប់រំលឹកពីអតីតកាលថាអ្នកនេះជាអ្វី? អ្នកនោះជាអ្វី? ។ សម្តេចបានស្នើឲ្យជនរួមជាតិទាំងអស់គិតថា យើងជាឈាមខ្មែរតែមួយត្រូវចេះស្រឡាញ់គ្នា សាមគ្គីគ្នា និងជួយគ្នាទៅវិញទៅមក។ កម្ពុជាបានឆ្លងកាត់នូវសង្គ្រាម និងរបបប្រល័យពូជសាសន៍ដ៏ល្ងង់ផ្ទុះចង់បំផុតបើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានាលើសកលលោក ដែលធ្វើឲ្យប្រជាពលរដ្ឋស្លាប់បាត់បង់ជីវិត ព្រាត់ប្រាសគ្នា ចាកចោលស្រុកកំណើតរបស់ខ្លួន គេចពីសេចក្តីស្លាប់ និងសង្គ្រាមមកនៅបរទេស ។ យើងពិតជាមិនចង់បាននូវប្រវត្តិសាស្ត្រដែលបែបនោះ កើតឡើងសារជាថ្មីនៅលើទឹកដីដ៏កំសត់របស់យើងតទៅមុខទៀតនោះទេ ។ មកដល់ពេលនេះកម្ពុជាទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍កំពុងលឿនរហ័សយក្រោយការដាក់ចេញនូវនយោបាយឈ្នះឈ្នះកាលពីឆ្នាំ ១៩៩៨ ។

រសៀលថ្ងៃ១៧ ខែមករា នៅមុនពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ ២០១៧ លើកទី៤៧ នៃវេទិកាសេដ្ឋកិច្ចពិភពលោក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវេទិកាវិនិយោគដែលរៀបចំដោយសភាពាណិជ្ជកម្មស្វីស និងក្រសួងពាណិជ្ជកម្មកម្ពុជា ។ វេទិកាដ៏ធំនេះមានការចូលរួមពីអ្នកវិនិយោគទុនធំរបស់ប្រទេសស្វីស សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអ្នកវិនិយោគទុនមួយចំនួននៃទ្វីបអាស៊ីសរុបប្រមាណ ១០០

នាក់។ សម្តេចតេជោមានប្រសាសន៍ថា សេដ្ឋកិច្ចកម្ពុជានៅមានសក្តានុពល រីកលូតលាស់ខ្ពស់ និងមានកាលានុវត្តភាពក្នុងការធ្វើពិពិធកម្មក្នុងវិស័យ ជាច្រើនដែលគូសបញ្ជាក់ពីវិសាលភាពទូលំទូលាយសម្រាប់ការវិនិយោគ ហើយសម្រាប់វិនិយោគិន គឺជាឱកាសមាស ដែលមិនអាចមើលរំលង បាន ។ សម្តេចតេជោបន្តថា ដើម្បីគោលដៅនៃការធ្វើពិពិធកម្មនេះរាជរដ្ឋា- ភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហ- កម្មឆ្នាំ ២០១៥-២០២៥ ដែលនឹងផ្តល់នូវយុទ្ធសាស្ត្រកំណើនថ្មី, ជាចក្ខុ វិស័យ និងផែនការចង្អុលទិសសម្រាប់ការអភិវឌ្ឍវិស័យជាអាទិភាពនានា ក្នុងនោះ ការលើកកម្ពស់ការវិនិយោគផ្ទាល់ពីបរទេសគឺជាផ្នែកមួយដ៏សំខាន់ នៃគោលនយោបាយជាអាទិភាពនោះ និងជាឧបករណ៍គន្លឹះសម្រាប់សម្រេច បានតាមគោលដៅនៃយុទ្ធសាស្ត្រកំណើនថ្មីរបស់កម្ពុជា ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា នៅក្នុងបរិការណ៍ នៃការផ្លាស់ប្តូរនិម្មាបនកម្មតំបន់ពិសេសនៅក្នុងការបង្កើតឡើងនូវសហគមន៍ សេដ្ឋកិច្ចអាស៊ាន និងការរៀបចំភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ កម្ពុជាកំពុងប្រែក្លាយខ្លួនជា បេតិកភាពប្រកបដោយសក្តានុពលសម្រាប់ ការអភិវឌ្ឍវិស័យឧស្សាហកម្ម ដែលផ្សារភ្ជាប់ទៅនឹងអ្វីដែលគេហៅថា «រោងចក្រពិភពលោកនៅតំបន់អាស៊ី» តាមរយៈការខិតខំជំរុញការតភ្ជាប់ ទាំងខាងរូបវន្តខ្លីដ៏ថ្លៃថ្លា និងស្ថាប័នព្រមទាំងការបង្កើតទីផ្សារតំបន់មួយ ទូលំទូលាយប្រកបដោយជីវភាព ។

សម្តេចតេជោអះអាងថា តាមរយៈការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល វិនិយោគិន អាចទទួលបាននូវអត្ថប្រយោជន៍ច្រើន ពីការចូលរួមវិនិយោគ លើវិស័យឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចដែលជាសក្តានុពលសំខាន់ៗ របស់កម្ពុជា។ កម្ពុជាជាប្រទេសបើកចំហ, មានកម្លាំងពលកម្មវ័យក្មេង ហើយមានការស្រុកឃ្លានចំណេះដឹងខ្ពស់, មានហេដ្ឋារចនាសម្ព័ន្ធកាន់តែ ប្រសើរឡើង, មានកំណើននៃស្រទាប់ប្រជាជនថ្នាក់កណ្តាល, មានកំណើន នៃកម្លាំងទិញដោយសារចង្វាក់ដ៏លឿននៃចំណូល, មានភាពអំណោយផល ពីកត្តាភូមិសាស្ត្រនយោបាយ និងមានកិច្ចសហប្រតិបត្តិការល្អជាមួយ សហគមន៍អន្តរជាតិ។ សម្តេចតេជោបានថ្លែងទៀតថា កម្ពុជានឹងរៀបចំធ្វើ វិសោធនកម្មទៅលើច្បាប់សំខាន់ៗមួយចំនួនដូចជាច្បាប់ស្តីពីការវិនិយោគ, ច្បាប់ស្តីពីសារពើពន្ធ ដើម្បីបង្កើនភាពទាក់ទាញសម្រាប់ការវិនិយោគ និង ធានាភាពស៊ីសង្វាក់គ្នានៅក្នុងក្របខ័ណ្ឌច្បាប់និងលិខិតបទដ្ឋាន។ ជាមួយ គ្នានេះ កម្ពុជានឹងដាក់ឱ្យអនុវត្តនូវក្របខ័ណ្ឌនៃការអភិវឌ្ឍសហគ្រាសធុន តូច និងមធ្យម ដែលមានសង្គតិភាពជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម។ រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការកែទម្រង់ស្ថាប័ន និងការពង្រឹងអភិបាលកិច្ចសំដៅធ្វើយ៉ាងណាបង្កើនសមត្ថភាពប្រសិទ្ធភាព សុចរិតភាព និងភាពឆ្លើយតបរបស់ស្ថាប័នរដ្ឋដែលជាប្រការចាំបាច់បំផុត សម្រាប់ជួយទ្រទ្រង់ដល់របៀបវារៈ នៃការកែទម្រង់ដ៏ទូលំទូលាយរបស់ កម្ពុជា ពិសេសការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ និងការពង្រឹងបន្ថែមទៀតនូវបរិយាកាសវិនិយោគនៅកម្ពុជា។ សម្តេចបាន បន្ថែមថា លោកបានចំណាយពេលជាច្រើនមកហើយក្នុងការខិតខំប្រឹង ប្រែងរៀបចំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើងនោះ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅលើពិភពលោកនេះមិនមាន ប្រទេសណាមួយ ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនបរទេសបណ្តាក់ទុនវិនិ- យោគ១០០% ដោយមិនទាមទារឱ្យមានភាគហ៊ុនក្នុងស្រុកដូចជាប្រទេស



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយលោកជំទាវ Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វីស

កម្ពុជានោះទេ ។ ទាំងនេះបង្ហាញថា កម្ពុជាកំពុងតែផ្តល់នូវអាទិភាពខ្ពស់ ខ្លាំងណាស់ដល់អ្នកវិនិយោគទុនបរទេសមកបណ្តាក់ទុនកាន់តែច្រើនឡើង ក្នុងប្រទេសកម្ពុជា។ ជាមួយនឹងការផ្តល់នូវភាពអនុគ្រោះជាពិសេសនោះ រាជរដ្ឋាភិបាលក៏បានផ្តល់ឱ្យក្រុមហ៊ុនបរទេស អាចប្រើប្រាស់នូវរូបិយប័ណ្ណ បរទេសក្នុងការបើកប្រាក់បៀវត្សដល់បុគ្គលិក កម្មករដោយសេរី និងមិនមាន ការបង្ខិតបង្ខំអ្វីទាំងអស់។ នៅក្នុងវេទិកានោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្សព្វផ្សាយពីប្រទេសកម្ពុជាដែលមានចំណងជើងថា «កម្ពុជាៈផ្កាយ កំពុងរះរបស់អាស៊ាន»និងបានដាក់បង្ហាញជូននូវវីដេអូខ្លីមួយស្តីពីការរៀប ចំរបស់កម្ពុជាសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានផងដែរ ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ ថ្លែងនៅក្នុងសន្និសីទសារ ព័ត៌មានដើម្បីប្រកាសពីការចូលរួមរបស់កម្ពុជានៅក្នុង “មូលនិធិហិរញ្ញវត្ថុ រួមដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព” ដែលប្រព្រឹត្តិធ្វើ កាលពីព្រឹកថ្ងៃទី ១៨ មករា នៅទីក្រុងដាវូស ប្រទេសស្វីស ។ ប្រទេស កម្ពុជាត្រូវបានជ្រើសរើសជាប្រទេសដំបូងគេនៅក្នុងកម្មវិធី “មូលនិធិហិរញ្ញ- វត្ថុរួម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព” ដែលជា គំនិតផ្តួចផ្តើមរបស់ធនាគារពិភពលោក (WB) រួមជាមួយអង្គការសហប្រតិ បត្តិការដើម្បីអភិវឌ្ឍន៍អន្តរជាតិ (OECD) ។

សម្តេចតេជោមានប្រសាសន៍ថា ៖ “ បញ្ហាប្រឈមបំផុតរបស់ប្រទេស កំពុងអភិវឌ្ឍន៍ (ប្រទេសកំពុងងើបឡើង) គឺការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ”។ ប្រសិនបើយើងពិនិត្យមើលគម្រោងដែលបានលើកឡើង ដោយប្រទេសធំ អំពីការស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននោះ គឺមានមួយគំនរធំ និងពិនិត្យមើល សុន្ទរកថា និងផែនទីដែលថ្លែងដោយប្រមុខរដ្ឋប្បវេណីរដ្ឋាភិបាលនៃប្រទេស រីកចំរើននោះមានប្រមាណ ២ ទៅ ៣ ឃ្លាំងឯណោះ។ យើងគ្រាន់តែនិយាយ ទាក់ទងជាមួយគម្រោងផ្លូវអាស៊ី មានគម្រោងផ្លូវហាយវេអាស៊ី , ហាយវេ អាស៊ាន និងផ្លូវដេកអាស៊ាន, សាំងហ្គាពួរតុនមីញ។ ក៏ប៉ុន្តែវាស្ថិតនៅត្រង់ ហិរញ្ញប្បទានដែលផ្តល់ឱ្យសម្រាប់គំរោងអភិវឌ្ឍន៍វានៅឯណា? ជាភ័ព្វ សំណាងរបស់ប្រទេសមួយចំនួន ដែលប្រទេសចិនបានដាក់ចេញនៅខ្សែ ក្រវាត់មួយ ផ្លូវមួយ និងមូលនិធិផ្លូវស្រុក ដែលមានថវិកាចំនួន ៤០ ពាន់ លានដុល្លារអាមេរិក បន្ថែមដោយការបង្កើតឡើងធនាគារវិនិយោគហេដ្ឋា- រចនាសម្ព័ន្ធ ។ តែបញ្ហានេះមិនគ្រប់គ្រាន់នោះទេ វាទាមទារការចូលរួមពី វិស័យឯកជនសម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឲ្យបានគ្រប់គ្រាន់ ។



សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយបងប្អូនជន រួមជាតិខ្មែរ ជាង ១០០នាក់ ដែលកំពុងរស់នៅប្រកបរបរចិញ្ចឹមជីវិត ក្នុងប្រទេសស្វីស, បារាំង, អាល្លឺម៉ង់, អេក និងប្រទេសប៊ែលហ្សិក

សម្តេចតេជោបានបន្តថា ដោយមើលឃើញពីសារៈសំខាន់នៃការស្តារហេដ្ឋារចនាសម្ព័ន្ធនេះហើយ ទើបយើងសម្រេចចិត្តចូលរួមនៅក្នុង " មូលនិធិហិរញ្ញវត្ថុរួម ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព " ។ សម្តេចតេជោបានចាត់ទុកថា នេះជាការប្រកួតប្រជែងមួយដែលបង្កើតឡើងលើសេណារីយ៉ូឈ្នះឈ្នះរបស់យើង ។

ថ្ងៃទី១៩ មករា ឆ្នាំ២០១៧ នៅទីក្រុងដាវូស ប្រទេសស្វីស **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ Doris Leuthard ប្រធានាធិបតីនៃសហព័ន្ធស្វីស។ លោកជំទាវប្រធានាធិបតីស្វីសបានសម្តែងការរីករាយស្វាគមន៍ សម្តេចតេជោ និងកោតសរសើរដល់ការរីកចម្រើនរបស់កម្ពុជា។ លោកជំទាវបានទទួលស្គាល់អំពីការប្រឹងប្រែងរបស់សម្តេចតេជោ ដែលបានចេញជាលទ្ធផលផ្ទៃក្នុងមកទល់សព្វថ្ងៃនេះ ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណរដ្ឋាភិបាលស្វីស ដែលបានផ្តល់ជំនួយដល់កម្ពុជាក្នុងមក្សទាំងជំនួយផ្នែកដោះដូរ សុខាភិបាល និងជំនួយផ្នែកគុណភាពកាត់ក្តីខ្មែរក្រហម។ សម្តេចតេជោបានស្នើអោយស្វីសពង្រីកទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ ដែលសព្វថ្ងៃមានប្រមាណជាង ៣០ លានដុល្លារអាមេរិក អោយមានទំហំធំឡើង។ ក្រុមការងារនៃប្រទេសទាំងពីរនឹងបន្តពិភាក្សាគ្នា ជាពិសេសលើកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រៅប្រទេស(FTA)នៃប្រទេសទាំងពីរ និងខិតខំជំរុញអោយវិស័យឯកជនចូលរួមអោយបានច្រើនឡើងដូចជា ការនាំចេញផលិតផលស្វីសដែលមានគុណភាពចូលកម្ពុជា និងនាំចេញផលិតផលកម្ពុជាដូចជាអង្ករចេញមកប្រទេសស្វីស ។

សម្តេចតេជោ ហ៊ុន សែន ទទួលស្គាល់និងអរគុណដល់លោកវេជ្ជបណ្ឌិត Richner ដែលបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា ជាពិសេសក្រោមការគាំទ្រពីលោកជំទាវប្រធានាធិបតី។ នេះជាកិច្ចព្រមព្រៀងដូចជាដូចជាប្រជាពលរដ្ឋស្វីសចំពោះប្រជាពលរដ្ឋកម្ពុជា ។ ទន្ទឹមនឹងនោះសម្តេចតេជោក៏បានអបអរសាទរប្រទេសស្វីសជាដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន (ASEAN Sectoral Dialogue Partner) ។ សម្តេចតេជោក៏បានសំណូមពរអោយស្វីសបន្តជួយបណ្តុះ-

បណ្តាលធនធានមនុស្សនៅកម្ពុជាជាបន្តទៀត ។

លោកជំទាវប្រធានាធិបតីស្វីសបានអរគុណសម្តេចតេជោ ដែលបានទទួលស្គាល់គាំទ្រ និងជួយជាថវិកាដល់លោក Richner ដែលកំពុងជួយនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាសព្វថ្ងៃ ។ ចំពោះមន្ទីរពេទ្យគន្ធបុប្ផាសព្វថ្ងៃនេះស្វីសបានជួយប្រមាណ ៤ លានដុល្លារ ជារៀងរាល់ឆ្នាំ លោកជំទាវបានសន្យាជំរុញទេសចរណ៍ស្វីសអោយទៅទស្សនាកម្ពុជា ឲ្យបានច្រើនឡើងថែមទៀត ។ ប្រទេសស្វីសនឹងបន្តជួយក្នុងការពង្រឹងសន្តិសុខស្បៀងដល់កសិករ ដោយជំរុញអោយកសិករខ្មែរដាំដំណាំផ្សេងៗបន្ថែមក្រៅពីស្រូវ។ ទន្ទឹមនឹងនោះដែរ រដ្ឋាភិបាលស្វីសនឹងបន្តជួយពង្រឹងសមត្ថភាពតួនាទីរបស់សភាកម្ពុជាតាមការស្នើសុំ ។

នៅល្ងាចថ្ងៃ១៨ ខែមករា **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយលោក Stefan Löfven នាយករដ្ឋមន្ត្រីនៃប្រទេសស៊ុយអែត (Sweden) នៅខុនក្រេសសិនី (Congress Center)។ ឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ុយអែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលស៊ុយអែតស្តីពីការសន្ទនាថ្នាក់សង្គម Global Deal Initiative។ ឯកឧត្តមនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះមានប្រទេសជាច្រើនលើពិភពលោក កំពុងមានចរន្តនៃការគាំទ្រនូវគំនិតផ្តួចផ្តើមស្តីពី Global Deal Initiative លើភាពប្រកួតប្រជែងរបស់ពិភពលោក។ ចំណែក សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនស៊ុយអែតដែលបានជួយកម្ពុជាចាប់តាំងពីដើមទសវត្ស ៨០ មកពេល គឺបានជួយប្រទេសកម្ពុជាចាប់តាំងពីគ្រាដែលកម្ពុជាជួបប្រទះនូវការលំបាកគ្រប់បែបយ៉ាងទាំងអស់ ។ តាមរយៈកិច្ចសន្ទនាគ្នានោះដែរ សម្តេចតេជោបានអរគុណដល់ប្រទេសស៊ុយអែត ដែលបានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីពង្រឹងពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរឲ្យកាន់តែមានទំហំធំឡើង ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើដល់សមភាគីស៊ុយអែតគួរពិនិត្យ លទ្ធភាពក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជា រួមទាំងការលើកទឹកចិត្តដល់អ្នកវិនិយោគរបស់ប្រទេសស៊ុយអែត ទៅបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។ សម្តេចតេជោក៏បានស្នើដល់សមភាគីឲ្យគាំទ្រនូវបេក្ខភាពរបស់ប្រទេសកម្ពុជា ជាសមាជិកមិនអចិន្ត្រៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងបានអញ្ជើញឯកឧត្តមនាយករដ្ឋមន្ត្រីស៊ុយអែតបំពេញទស្សនកិច្ចនៅក្នុងពេលវេលា ដែលកម្ពុជារៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានក្នុងខែឧសភា ឆ្នាំ២០១៧នេះ ។

ក្នុងឱកាសស្នាក់នៅស្រយនៅប្រទេសស្វីស ក្រៅពីបានអញ្ជើញចូលរួមវេទិកាសំខាន់ៗជាច្រើន **សម្តេចតេជោ ហ៊ុន សែន** ក៏បានអនុញ្ញាតឲ្យលោកស្រី Margaret Ren នាយិកាប្រចាំប្រទេសនៃធនាគារអាមេរិកប្រចាំហុងកុង លោក George yeo អ្នកប្រាជ្ញរបស់សាលារៀន Lee Kuan Yew, National University of Singapore ចូលជួបសម្តែងការគួរសមផងដែរ។ គួរបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាយើងមានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដើម្បីធ្វើជាម្ចាស់ផ្ទះនៃវេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ាននៅខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន: ផ្តល់ជូនមិត្តភក្តិរួមការប្រើប្រាស់បណ្តាញ គមណាគមន៍ផ្លូវគោក ផ្លូវទឹក កំពង់ផែទន្លេ និងសមុទ្រ

* សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដើម្បីពង្រឹងស្ថាប័នព័ត៌មាននៅកម្ពុជា



សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តម ថងឌួន ស៊ីស៊ុនីត នាយករដ្ឋមន្ត្រីឡាវ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការក្រុងពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ



សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបជុំលើកទី១ ជាមួយអ្នកសារព័ត៌មានក្នុងស្រុក

ក្នុងខែមករា កន្លងទៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីការណ៍ធំៗចំនួនពីរ និងបានផ្តល់អនុសាសន៍សំខាន់ៗជាច្រើន។

* ព្រឹកថ្ងៃ១០ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ថងឌួន ស៊ីស៊ុនីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីរួមគ្នាក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការក្រុងពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ រវាងព្រះរាជាណាចក្រកម្ពុជា (ច្រកត្រពាំងត្រៀល-ខេត្តស្ទឹងត្រែង) និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ច្រកណាងណុកខៀន-ខេត្តចំប៉ាសាក់)។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់អំពីការផ្តល់ជូនមិត្តភក្តិរួមការប្រើប្រាស់បណ្តាញគមនាគមន៍ផ្លូវគោក ផ្លូវទឹក និងកំពង់ផែទន្លេ និងសមុទ្រ ក្នុងការដឹកជញ្ជូនទំនិញទៅក្រៅប្រទេសខណៈដែលប្រទេសឡាវ មិនមានផ្លូវសមុទ្រសម្រាប់ធ្វើការដឹកជញ្ជូន ។ សម្តេចតេជោក៏បានប្រកាសដែរថា ចាប់ពីខែមករា ឆ្នាំ២០១៧ តទៅ រដ្ឋាភិបាលនៃប្រទេសទាំង២ ក៏បានឯកភាពគ្នាអនុញ្ញាតឱ្យប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ព្រំដែន ប្រើប្រាស់បណ្តាញព្រំដែនសម្រាប់ជាឯកសារផ្លូវការក្នុងការចេញចូលឆ្លងកាត់ព្រំដែន តាមច្រកទ្វារព្រំដែនផ្លូវការទៅក្នុងតំបន់ព្រំដែនដែលបានកំណត់ ដើម្បីជួយសម្រួលដល់ទំនាក់ទំនងផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជនតាមតំបន់ព្រំដែននៃប្រទេសទាំងពីរដែលមានប្រពៃណីទៅមករកគ្នាជាយូរលង់មកហើយ ។ សម្តេចតេជោក៏សូមឲ្យអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានព្រមទាំងកម្លាំងមានសមត្ថកិច្ចតាមបណ្តោយព្រំដែននៃប្រទេសទាំង២ ធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនអំពីការប្រើប្រាស់បណ្តាញព្រំដែននេះ។ សម្តេចតេជោក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវ ដែលបានលក់អគ្គិសនី

ក្នុងតម្លៃថោកជូនកម្ពុជា ដែលអគ្គិសនីនេះភាគច្រើនបានប្រើប្រាស់នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ។

ទាក់ទងនឹងសមិទ្ធផលថ្មីនេះវិញ សម្តេចតេជោបានថ្លែងថា កិច្ចសហការរៀបចំរួមគ្នាប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការក្រុងពិនិត្យច្រកទ្វារអន្តរជាតិត្រពាំងត្រៀលរបស់កម្ពុជា និងណាងណុកខៀន របស់ឡាវនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ពិសេសការតភ្ជាប់ទៅវិញទៅមករវាងផ្លូវជាតិលេខ៧ របស់កម្ពុជាជាមួយផ្លូវជាតិលេខ ១៣ របស់ឡាវដែលជាច្រករបៀងដឹកជញ្ជូនផ្លូវគោកដ៏មានសក្តានុពលក្នុងការតភ្ជាប់ប្រទេសទាំងពីរ និងជាបណ្តាញគមនាគមន៍តភ្ជាប់រវាងប្រទេសកម្ពុជា, ឡាវ, វៀតណាម (CLV) ព្រមទាំងបណ្តាញប្រទេសក្នុងតំបន់មេគង្គផងដែរ ។

បន្ទាប់ពីអញ្ជើញកាត់ខ្សែបូជាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការក្រុងពិនិត្យនៃច្រកព្រំដែនគោកប្រទេសទាំងពីរ រួចមកនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានអញ្ជើញទៅទស្សនាទំហំអគ្គិសនី ជនសាហុង ដែលមានទីតាំងស្ថិតនៅក្នុងខេត្តចំប៉ាសាក់ និងមានចំងាយប្រមាណ ១.៥០០ម៉ែត្រ ពីព្រំដែនខេត្តស្ទឹងត្រែង។

គម្រោងវារីអគ្គិសនី ជនសាហុង ដែលបានគ្រោងធ្វើឡើងគឺស្ថិតនៅលើតូចន្ទមេគង្គនៅក្នុងតំបន់ស៊ីធាន់ជនភាគខាងត្បូង ប្រទេសឡាវ នៅជិត២ គីឡូម៉ែត្រខាងលើខ្សែទឹកនៃព្រំដែនឡាវ-កម្ពុជា ក្នុងខេត្តស្ទឹងត្រែង។ ទំហំនេះមានកម្ពស់ពី៣០ ទៅ ៣២ម៉ែត្រ និងផលិតអគ្គិសនីពី ២៤០ ដល់ ៣៦០ មេហ្គាវ៉ាត់ ដែលភាគច្រើនសម្រាប់នាំចេញទៅកាន់ប្រទេសថៃ និងកម្ពុជា ។

* រសៀលថ្ងៃទី១៤ ខែមករា នាសណ្ឋាគារវ៉េស៊ីដង់សុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឌីន វ៉ានី ហ៊ុន សែន បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីជួបជុំលើកទី១ រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ

ព្រះរាជាណាចក្រកម្ពុជាជា មួយអ្នកសារព័ត៌មានក្នុងស្រុក។ សម្តេចតេជោ បានថ្លែងថា ការជួបជុំគ្នានេះមិនមែនជាសន្និសីទកាសែតនោះទេ ហើយក៏ មិនមែនជាខួបនៃការកាន់តំណែងនាយករដ្ឋមន្ត្រី ៣២ឆ្នាំ នោះដែរ។ ការជួប ជុំគ្នាថ្ងៃនេះត្រូវធ្វើជាប្រចាំគឺនៅថ្ងៃទី១៤ ខែមករា ជារៀងរាល់ឆ្នាំហើយ ឆ្នាំក្រោយនឹងធ្វើឲ្យបានធំជាងនេះរហូត ៣០០០នាក់, ៤០០០នាក់។ ដូច នេះអ្នកសារព័ត៌មានដែលមិនបានចូលរួមនៅឆ្នាំនេះឆ្នាំក្រោយត្រូវអញ្ជើញ ចូលរួមទាំងអស់។ សម្តេចតេជោក៏បានលើកឡើងជាសំណួរថាតើនេះជា ប្រទេសប្រជាធិបតេយ្យ ឬក៏ជាប្រទេសផ្តាច់ការ? បើគ្រាន់តែអ្នកសារ ព័ត៌មាន មានចំនួនច្រើនបែបនេះទៅហើយនោះ ហើយវត្តមានរបស់សម្តេច នៅពេលនេះគឺមិនមែនមកបំបិទសិទ្ធិសារព័ត៌មាននោះទេ តែមកដើម្បី ពង្រឹងស្ថាប័នព័ត៌មាន។ **សម្តេចតេជោ ហ៊ុន សែន** បានផ្តល់អនុសាសន៍ ដល់ការពង្រឹងអ្នកនាំពាក្យនៅតាមក្រសួងមន្ទីរ ដែលជាស្ថាប័នរបស់រដ្ឋ។ នៅថ្នាក់ខេត្ត គឺប្រធានមន្ទីរព័ត៌មានខេត្តនោះអាចធ្វើជាអ្នកនាំពាក្យតែម្នាក់ ហើយអភិបាលរងខេត្តម្នាក់ត្រូវទទួលបន្ទុកអ្នកនាំពាក្យ។ ស្ថាប័នរដ្ឋទាំង អស់ត្រូវរៀបចំបណ្តាញអ្នកនាំពាក្យឲ្យបានល្អ និងរៀបចំបង្កើតវេបសាយ និងហ្វេសប៊ុករបស់ក្រសួងនីមួយៗ និងត្រូវតែមានព័ត៌មានបង្ហោះជា ប្រចាំ។ ដោយសារតែមិនបានបង្ហោះព័ត៌មាននៅក្នុងវេបសាយនេះហើយ បានជាកាសែតចេះតែមករំខាន, មកសួរនាំ ។

ទាក់ទងនឹងវិស័យសារព័ត៌មានឯកជនវិញ **សម្តេចតេជោ ហ៊ុន សែន** បានរំលឹកដល់គ្រប់ស្ថាប័នកាសែតទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការ បំពេញការងារទៅតាមវិជ្ជាជីវៈ និងក្រមសីលធម៌។ សម្តេចតេជោ បានមាន ប្រសាសន៍ថា កាសែតដែលផ្តោតគឺសរសេរអ្វីដែលជាការពិតនិងលឿន ទាន់សភាពការណ៍។ សារព័ត៌មាននៅកម្ពុជាទាំងអស់ត្រូវតែផ្សាយព័ត៌មាន ពិតនិងទាន់ពេលវេលា។ ប្រសិនបើចង់ឲ្យកាសែតល្បីគេមើលច្រើន គឺត្រូវតែ ផ្សាយព័ត៌មានដែលពិត និងទាន់ហេតុការណ៍មិនមែនផ្សាយព័ត៌មានមិន ពិត និងយឺតនោះទេ។ អ្នកកាសែតមិនត្រូវខ្លាចក្នុងការសរសេរអ្វីដែលជា ការពិត។ មិនត្រូវខ្លាចការប្តឹងប្រសិនបើព័ត៌មាននោះជារឿងពិត ហើយក៏ មិនត្រូវមិនចេញផ្សាយនូវរឿងពិត ដើម្បីជាការដោះដូរនឹងផលប្រយោជន៍

តមកពីទំនង ៣

រវាងមន្ទីរពេទ្យកាល់ម៉ែត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ទីរពេទ្យ Tan TockSeng នៃសាធារណ រដ្ឋសិង្ហបុរី។

ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមប្រធានាធិបតីបណ្ឌិត **គូនី គាន់ កេឡា** ក៏បានអញ្ជើញទៅទស្សនាគម្រោងរបស់សាធារណរដ្ឋសិង្ហបុរី នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ និងប្រាសាទអង្គរវត្តនៅខេត្ត សៀមរាបផងដែរ។

ឯកឧត្តម **គូនីគាន់ កេឡា** កើតនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៤០ មានភរិយាឈ្មោះ ម៉ារី ជីប៊ីកាំង (Mary Chee Bee Kiang) រៀបការ នៅឆ្នាំ១៩៦៤ មានកូនស្រីម្នាក់ និងកូនប្រុស៣ នាក់ ព្រមទាំងចៅ៥ នាក់ ទៀត។ កាលពីកុមារភាព ឯកឧត្តមបានសិក្សានៅសាលា St Patrick និង វិទ្យាស្ថាន St Joseph។ ដោយទទួលបានអាហារូបករណ៍របស់រដ្ឋាភិបាល និងបានបញ្ចប់ការសិក្សាផ្នែកវិទ្យា ក្នុងនាមជាសិស្ស ឆ្នើមម្នាក់ពីសកល វិទ្យាល័យសិង្ហបុរីដែលបច្ចុប្បន្នមានឈ្មោះថាសកលវិទ្យាល័យជាតិសិង្ហបុរី។

ដែរ។ ម៉្យាងទៀតកាសែតក៏មិនត្រូវខ្លាចក្នុងការបំភ្លឺឲ្យគេវិញប្រសិនបើព័ត៌មាន របស់ខ្លួនខុស។ ទង្វើរបស់អ្នកសារព័ត៌មានមួយចំនួនដែលយកអាជីពរបស់ ខ្លួនទៅរកលុយដោយមិនសមស្របខុសពីវិជ្ជាជីវៈ និងក្រមសីលធម៌ដូចជា ការដាក់ក្នុងត្រូលធុះជាដើម។ សម្តេចតេជោបានលើកឡើងថា ប្រសិន ជាមានបញ្ហាបែបនេះត្រូវចាប់ខ្លួនតែម្តង ព្រោះនេះជាបទល្មើសជាក់ស្តែង។ មិនមែនតែអ្នកសារព័ត៌មាននោះទេ សូម្បីតែសមត្ថកិច្ចប៉ូលីស, ទាហាន, តំណាងរាស្ត្រ, សមាជិកព្រឹទ្ធសភាដោយ ត្រូវតែចាប់ព្រោះនេះជាបទ ល្មើសជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចតេជោក៏បានរំលឹកកែលម្អចំពោះ ពិធីករ និងអ្នកអត្ថាធិប្បាយវិទ្យុ, ទូរទស្សន៍ថា សូមកុំធ្វើជាអ្នកអត្ថា- ធិប្បាយផង ជាអ្នកកាត់សេចក្តីផង ជាអ្នកការពារក្តីផង ព្រោះការធ្វើអត្ថា- ធិប្បាយខ្លះរំលោភទៅលើប្រព័ន្ធតុលាការទៀតផង ។ សម្តេចបញ្ជាក់ថា មានពាក្យសម្តីខ្លះនាយករដ្ឋមន្ត្រីមិនហ៊ាននិយាយ ស្រាប់តែអ្នកធ្វើ អត្ថាធិប្បាយហ៊ាននិយាយ ។

សម្តេចតេជោក៏បានចាប់អារម្មណ៍ផងដែរ ទៅដល់ការបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់អ្នកកាសែត ។ បច្ចុប្បន្នសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញមានដេប៉ាតឺម៉ង់មួយបណ្តុះបណ្តាលអ្នកកាសែត ប៉ុន្តែក្រសួងព័ត៌- មានក៏គួររៀបចំឲ្យមានវគ្គវិក្រឹតការ ដើម្បីបណ្តុះបណ្តាលអ្នកកាសែតផង ដែរ តាមរយៈនៃការធ្វើប្តូរវេនគ្នាដោយសហការជាមួយស្ថានីយទូរទស្សន៍ ធំៗដូចជា ទូរទស្សន៍ស៊ីធីអិន, ទូរទស្សន៍បាយ័ន, ទូរទស្សន៍ភីអិនអិន, ទូរទស្សន៍អាស៊ីអគ្នេយ៍។ល។ ចំពោះទូរទស្សន៍ដែលខាតកុំបង្ខំគ្នា។

គួររំលឹកថា កាលពីពេលកន្លងទៅនេះសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល កម្ពុជាត្រូវបានសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) សម្រេចជ្រើសរើស ជាឥស្សរជនថ្នាក់ដឹកនាំប្រទេសដំបូង ដើម្បីប្រគល់ពានរង្វាន់ **“សន្តិភាព និងការអភិវឌ្ឍ”** ជានិមិត្តរូបនៃឥស្សរជនឆ្នើមដំបូងដោយផ្តោតសំខាន់លើ ភាពប៉ិនប្រសព្វក្នុងការដឹកនាំប្រទេសព្រមទាំងជួយសម្រួលដល់សកម្មភាព ការងាររបស់អ្នកសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយក្នុងការទទួល និងផ្តល់ព័ត៌ មានប្រកបដោយវិជ្ជាជីវៈយ៉ាងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយជូនប្រជា ពលរដ្ឋតាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយ ។

ក្រោយមក ឯកឧត្តមទទួលបានអាហារូបករណ៍មូលដ្ឋានអាស៊ាន ហើយ បានចូលសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាសាឈូសេត ដោយបានបញ្ចប់ ថ្នាក់អនុបណ្ឌិតនៅទីនោះ លើឯកទេសវិទ្យាស្ថានប្រតិបត្តិការស្រាវជ្រាវ។ បន្ទាប់ ពីបញ្ចប់ការសិក្សានិស្សិតរូបនេះ បានក្លាយជាសាស្ត្រាចារ្យក្នុងសកល វិទ្យាល័យសិង្ហបុរី។ ក្នុងឆ្នាំ១៩៦៩ ឯកឧត្តមបានចាកចេញពីសកលវិទ្យាល័យ មួយនេះ ដោយចាប់ផ្តើមអាជីពផ្នែកធនាគារឈ្មោះថា OCBE រហូតអាច កាន់ដំណែងជាអ្នកគ្រប់គ្រងទូទៅ ។ ពីឆ្នាំ១៩៨០ ដល់១៩៨១ ឯកឧត្តម បានក្លាយជាអនុប្រឹក្សារបស់សកលវិទ្យាល័យ NUS ។ ក្រោយមកបាន ប្រ ឡូកក្នុងកិច្ចការនយោបាយជាបន្តបន្ទាប់ ។ ចុងទសវត្សរ៍ ឆ្នាំ១៩៨០ ឯក- ឧត្តម Lee Kuan Yew បានសម្រេចថា ឯកឧត្តម **គូនីគាន់ កេឡា** ជាជម្រើសទីមួយ ដើម្បីបន្តដំណែងក្នុងនាមជានាយករដ្ឋមន្ត្រីសិង្ហបុរី។ ឯក ឧត្តមបានចាកចេញពីគណៈរដ្ឋមន្ត្រីនៅឆ្នាំ១៩៩១ ក្រោយមកបានត្រឡប់ មកកាន់ដំណែងជា ឧបនាយករដ្ឋមន្ត្រីសិង្ហបុរីរហូតដល់ឆ្នាំ២០០៥ ។ បច្ចុប្បន្នឯកឧត្តម បានក្លាយជាប្រធានាធិបតីទី៧ របស់ប្រទេស សិង្ហបុរី។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ អញ្ជើញសម្តេចអគារ ការិយាល័យថ្មីរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា



សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា អញ្ជើញចូលរួមជាអធិបតីពិធីសម្ពោធអគារការិយាល័យថ្មី ថ្នាក់ដឹកនាំព្រឹទ្ធសភា

អគារការិយាល័យថ្មីថ្នាក់ដឹកនាំព្រឹទ្ធសភាចំនួន១ ខ្នង កម្ពស់៣ ជាន់ តម្លៃប្រមាណ ៣ លានដុល្លារអាមេរិក ដែលជាជំនួយឥតសំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន ជូនចំពោះព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាបានត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ **សម្តេចវិបុលសេនាភក្តី សាយ ឈុំ** ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម **ស្រួច ម៉ំ** ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាពលរដ្ឋភាគីបាលីទីប្រឹក្សាថ្នាក់ដឹកនាំមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ **សម្តេចវិបុលសេនាភក្តី សាយ ឈុំ** ប្រធានព្រឹទ្ធសភា បានរំលឹកអំពីដំណើរការចាប់បដិសន្ធិនិងដំណាក់កាលបន្តបន្ទាប់ដែលព្រឹទ្ធសភាកម្ពុជាត្រូវប្រឈមនឹងការខ្វះខាតជាច្រើនតាំងពីហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋានរួមទាំងសម្ភារៈ បរិក្ខារឧបករណ៍សព្វបែបយ៉ាងសម្រាប់ផ្តល់សេវាទ្រទ្រង់ដល់ដំណើរការរួមរបស់ព្រឹទ្ធសភា។ ទោះបីជាយ៉ាងនេះក្តីព្រឹទ្ធសភាមានភ័ព្វសំណាងដ៏ល្អ ដោយសារប្រទេសជាមិត្តជាច្រើនបានយកចិត្តទុកដាក់ចំពោះស្ថាប័នថ្មីនេះ ហើយបានផ្តល់ការគាំទ្រយ៉ាងស្មោះស្ម័គ្រ និងទូលំទូលាយដោយមហាសប្បុរសទាំងស្មារតី សម្ភារៈការបណ្តុះបណ្តាលធនធានមនុស្ស និងថវិកា។ ក្នុងនោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានឈានមុខគេយ៉ាងសកម្មក្នុងការរួមចំណែកបំពេញនូវការខ្វះខាតតូចធំទាំងឡាយ។ ជាក់ស្តែង អាស្រ័យដោយសារជំនួយជាបន្តបន្ទាប់របស់សាធារណរដ្ឋប្រជាមានិតចិនព្រឹទ្ធសភាមានកន្លែងធ្វើការកាន់តែល្អប្រសើរឡើង និងបំពាក់ដោយសម្ភារឧបករណ៍ទំនើបៗ ។

សម្តេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះមនោសញ្ចេតនាមិត្តភាព និងសាមគ្គីភាព ដ៏វិសេសវិសាលរបស់អង្គការនីតិបុព្វលាភ រដ្ឋាភិបាល និងប្រជាជនចិន ដែលបានរួមចំណែកយ៉ាងធំធេង និងទាន់ពេលវេលា

អគារការិយាល័យថ្មីថ្នាក់ដឹកនាំព្រឹទ្ធសភាដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន

ក្នុងការជួយកសាង និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញលើគ្រប់វិស័យ ជាពិសេសផ្តល់ជំនួយដ៏ថ្លៃថ្លាដល់ព្រឹទ្ធសភាកម្ពុជា។

ក្នុងនាមប្រជាជនកម្ពុជា សម្តេចវិបុលសេនាភក្តី បានវាយតម្លៃខ្ពស់ប្រកបដោយមោទនភាពចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាពប្រកបដោយផ្លែផ្ការវាងកម្ពុជាចិន។ ប្រជាជនកម្ពុជានឹងបន្តខិតខំនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះទុកជាមរតកដល់កូនចៅជំនាន់ក្រោយ។ កម្ពុជាជានិច្ចកាលតែងតែចាត់ទុកចិនជាមិត្តល្អ បងប្អូនល្អ អ្នកជិតខាងល្អ និងជាដៃគូល្អ ។ ទន្ទឹមគ្នានេះប្រជាជនកម្ពុជា ពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ស៊ីជម្រៅ ទូលំទូលាយ ប្រកបដោយផ្លែផ្ការវាងកម្ពុជា-ចិន ហើយជឿជាក់ថា ចិននឹងដើរតួនាទីកាន់តែសំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់និងអន្តរជាតិ។ មហាមិត្តចិនក៏ជាកម្លាំងស្នូលក្នុងការអភិវឌ្ឍនៅអាស៊ី និងតែងតែគាំទ្រអាស៊ានយ៉ាងសកម្មក្នុងការពង្រឹងសន្តិភាពកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សន្តិសុខ ស្ថិរភាព និងសមាហរណកម្មតំបន់។ ពីមុនក៏ដូចជាពេលបច្ចុប្បន្ននិងទៅអនាគត ប្រទេសកម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរឥតងាករេរបស់ខ្លួនគឺ “គាំទ្រនយោបាយចិនតែមួយ” របស់សាធារណរដ្ឋប្រជាមានិតចិន ។

គួរបញ្ជាក់ថា អគារខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភានេះមានកម្ពស់៣ជាន់ ទំហំ ១.៥០០ ម៉ែត្រការ៉េ រួមទាំងការបំពាក់សម្ភារៈឧបករណ៍អេឡិចត្រូនិកសម្ភារៈការិយាល័យ និងផ្សេងៗទៀតដែលមានទឹកប្រាក់ជាង ២២លានយន់ ស្មើនឹង៣.៣៤៣.៣៧៥ដុល្លារអាមេរិក។ ទន្ទឹមនឹងនេះដែរព្រឹទ្ធសភាបានបន្តរៀបចំការបឺនឡែង សួនច្បារ ផ្លូវថ្នល់ លូទឹក នៅជុំវិញបរិវេណអគារ ដើម្បីជាការចូលរួមបដិភាគរបស់ព្រឹទ្ធសភាជាមួយភាគីចិន។ ការដ្ឋានសាងសង់ខាងលើបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៧ ។

សម្តេចក្រឡាហោម ស ខេង សម្តែងការដឹងគុណចំពោះបងប្អូនអតីតយុទ្ធជនដែលបានធ្វើពលិកម្មដើម្បីជាតិមាតុភូមិ



សម្តេចក្រឡាហោម ស ខេង
អញ្ជើញសំណេះសំណាលជាមួយសមាជិក សមាគម
អតីតយុទ្ធជនកម្ពុជា ក្រុងបាត់ដំបង

កាលពីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសុភមង្គលស្ថិតក្នុងសង្កាត់អូរចារ ក្រុង-ខេត្តបាត់ដំបង មានរៀបចំពិធីសំណេះសំណាលសួរសុខទុក្ខ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ក្រុងបាត់ដំបង ចំនួន១.១០០ នាក់ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ពិធីនេះពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅ ដើម្បីសំដែងនូវការដឹងគុណចំពោះបងប្អូនអតីតយុទ្ធជន និងបងប្អូនដែលស្នេហាជាតិរបស់យើងដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងគ្រប់តំណាក់កាល។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមលំខឹងកាយគោរពចំពោះ វិញ្ញាណក្ខន្ធ បងប្អូនយុទ្ធជនដែលបានពលិកម្ម ដើម្បីបុព្វហេតុការពារជាតិមាតុភូមិរបស់យើង។ ក្នុងវេលានេះ តាមរយៈមេបញ្ជាការ មេបញ្ជាការរងគ្រប់ លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនគរបាលជាតិ ខ្ញុំសូមអនុញ្ញាតឱ្យសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់លំដាប់ថ្នាក់ដែលបាននិងកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ក្នុងបុព្វហេតុជួយ

ជាតិមាតុភូមិនៅទូទាំងប្រទេស និងបំពេញបេសកកម្មថែរក្សាសន្តិភាពក្នុងគោលដៅមនុស្សធម៌ ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។

សម្តេចក្រឡាហោម ស ខេង បានថ្លែងបន្តទៀតថា ប្រទេសយើង ធ្លាប់ហែលឆ្លងកាត់នូវតំណាក់កាលជាប្រវត្តិសាស្ត្រជាច្រើន ធ្លាប់ទទួលនូវមហាវិនាសកម្មបំផ្លិចបំផ្លាញទុក្ខសោក ដោយសង្គ្រាមរ៉ាំរ៉ៃ ពិសេសក្នុងរបប ប៉ុល ពត ប្រល័យពូជសាសន៍ធ្វើឲ្យប្រទេសកម្ពុជាត្រូវវិនាសហិនហោចខ្ទេចខ្ទីទាំងសេដ្ឋកិច្ចទាំងវប្បធម៌អរិយធម៌ដែលជាដួងព្រលឹងរបស់ជាតិ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀតផង ។



សមាជិក សមាគម អតីតយុទ្ធជនកម្ពុជា ក្រុងបាត់ដំបង
ក្នុងពេលជួប សម្តេចក្រឡាហោម ស ខេង

ឆ្លងកាត់សោកនាដកម្មដ៏ជួរចត់នេះ យើងទាំងអស់គ្នាត្រូវខិតខំថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងកើតមាននៅលើទឹកដីមាតុភូមិកម្ពុជាឲ្យបានជៀវជៀររហូត។ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសដែរថា សម្តេចនឹងបំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជន ដែលមិនទាន់ទទួលបានជាការដឹងគុណចំពោះគុណបំណាច់របស់ពួកគាត់ ដែលបានប្រឹងប្រែងពលិកម្មកាយចិត្ត ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការជួយស្វែងរកសន្តិភាពសម្រាប់កម្ពុជា ។

នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ក៏បានប្រគល់សារុង១ និងអង្ករចំនួន ២៥ គីឡូក្រាមសម្រាប់ម្នាក់ៗទៀតផង ។

សមិទ្ធផលសំខាន់ៗមួយចំនួនក្នុងឆ្នាំ២០១៦

១- ទុនវិនិយោគក្នុងវិស័យសំណង់មានទំហំទឹកប្រាក់ ៨៥៣៤ លានដុល្លារអាមេរិកកើនឡើង១៥៥,៦៨%ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៥។ ទាំងសមត្ថកិច្ចថ្នាក់ជាតិ ថ្នាក់រាជធានីខេត្តបាន អនុម័តគម្រោងសាងសង់ចំនួន ២៦៣៦ គម្រោង។ កំណើននៃ ការវិនិយោគនេះ បានឆ្លុះបញ្ចាំងពីទស្សនវិស័យប្រកបដោយ សុទិដ្ឋិនិយមនូវកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងស្ថិរភាព សង្គមរបស់កម្ពុជា។

២- អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលពន្ធសរុបបាន ជាង ៧.០៧៦ ប៊ីលានរៀល ស្មើនឹង ១.៧៤៥ លានដុល្លារអាមេរិក មានកំណើនប្រមាណ ១០,៥% បើធៀបនឹងចំណូលឆ្នាំ២០១៥។ លទ្ធផល ចំណូលនេះត្រូវជាប្រមាណ ១០៦,២៥% បើធៀបនឹង ផែនការដែលកំណត់ដោយច្បាប់ថវិកាឆ្នាំ២០១៦។

៣- អគ្គនាយកដ្ឋានពន្ធដារ ប្រមូលពន្ធអាករគ្រប់ប្រភេទបាន ចំនួន ៥.៩៨៨.៧ លានរៀល ឬប្រមាណ១.៤៩៧ លានដុល្លារស្មើ នឹង១០៥,៣២%នៃផែនការបើធៀបនឹងឆ្នាំ២០១៥ការប្រមូលពន្ធ ឆ្នាំនេះកើនបាន ៧៧៨ ពាន់លានរៀល ឬស្មើប្រមាណ ១៩៤,៦២ លានដុល្លារ។

៤- គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០១៦ រោងចក្រដែលបានចុះបញ្ជីនៅ ក្រសួងឧស្សាហកម្ម និងសិប្បកម្មមាន ១ ៥៦៦ និងប្រើប្រាស់ ពលករសរុប ៩១៨ ៩៧៧ នាក់ ក្នុងនោះផ្នែកឧស្សាហកម្មកម្សាន្ត ចាក់ កាត់ដេរ ស្បែកជើង និងកាបូប មាន ១០៧៣ រោងចក្រ (រោងចក្រកាត់ដេរនិងចាក់មាន៨២០និងមានពលករបម្រើការងារ ៧៩៦ ៦១៩ នាក់)។ មូលដ្ឋានឧស្សាហកម្មតូច និងសិប្បកម្មនៅ ទូទាំងប្រទេសមាន ៣៩ ១២៩ មូលដ្ឋាន និងមានពលករបម្រើ ការងារ ១៩៦ ៨៨០ នាក់។

៥- នៅឆ្នាំ២០១៦ ភ្ញៀវទេសចរអន្តរជាតិដែលបានចូលមក ប្រទេសកម្ពុជាមានចំនួនប្រមាណ ៥ លានមួយម៉ឺននាក់ ចំនួននេះ មានការកើនឡើង ៥% បើធៀបនឹងតួលេខឆ្នាំ២០១៥។ ភ្ញៀវអន្តរ- ជាតិ មកប្រទេសកម្ពុជាតាមផ្លូវអាកាសកើនឡើង ៥១% បើធៀប ទៅនឹងផ្លូវគោក និងផ្លូវទឹក។ ក្នុងចំនួនភ្ញៀវទាំងនេះគេសង្កេតឃើញ ថា ៥៥% ជាភ្ញៀវមកទស្សនាកម្ពុជាលើកដំបូង រីឯ ៤៥% ជាភ្ញៀវ ធ្លាប់មកម្តងឬពីរដងហើយគេមកជាថ្មីម្តងទៀត។ ឆ្នាំ២០១៦ កន្លង ទៅនេះ ភ្ញៀវកម្ពុជាចេញទៅលំហែកាយនៅក្រៅប្រទេសមាន ប្រមាណ ១,៣ លាននាក់ដោយកើនឡើង ១០% បើធៀបនឹងឆ្នាំ ២០១៥ ។

៦- គ្រឹះស្ថានអង្គរ បានលក់ប័ណ្ណចូលទស្សនាតំបន់អង្គរជូនទៅ ភ្ញៀវទេសចរណ៍ចំនួនជាង ២ លាននាក់ កើនឡើង ៤,៦៣ % ប្រមូលចំណូលបានជាង ៦២ លានដុល្លារ កើនឡើង ៤,២១ % ធៀបនឹងឆ្នាំ២០១៥។

៧- ការនាំចេញអង្ករទៅក្រៅប្រទេសមានចំនួន ៥៤២.១៤៤ តោន កើនឡើងចំនួន ៣.៧៤៨ តោន ស្មើនឹង ០,៧% ខណៈដែល ឆ្នាំ២០១៥ ការនាំចេញមានចំនួន ៥៣៨.៣៩៦តោន។ កម្ពុជាបាន នាំអង្ករ ទៅកាន់ទិសដៅចំនួន ៦៥ ប្រទេស កើនឡើង៥ ប្រទេស ក្នុងនោះប្រទេសចិនឈរលំដាប់ថ្នាក់ទី១. បារាំងទី២. ប៉ូឡូញទី៣ ប្រទេសម៉ាឡេស៊ី ទី៤ ។ អង្ករដែលនាំចេញទៅសហភាពអឺរ៉ុប មាន ២៥ ប្រទេស បរិមាណសរុប ៣៤១.០៦៦តោន ស្មើនឹង ៦២,៩%, នាំទៅប្រទេសអាស៊ានចំនួន ៤ ប្រទេស បរិមាណសរុប ៥៤.៨៧០ តោន ស្មើនឹង១០,១%, និងទិសដៅដទៃទៀត ៣៦ ប្រទេសមាន បរិមាណសរុប ១៤៦.២០៨តោន ស្មើនឹង២៧% ។

៨- ក្រុមហ៊ុនជប៉ុនកំពុងវិនិយោគនៅកម្ពុជាទាំងតូច-ធំ មាន ចំនួន ៩៦៧ ក្រុមហ៊ុន។ ក្រុមហ៊ុនសាជីវ កម្ពុជៗមានចំនួន ២៨៩ កើនឡើង ១៧ % ធៀបនឹងឆ្នាំ២០១៥ ដែលមានត្រឹមតែ ២៤៧ ក្រុមហ៊ុនប៉ុណ្ណោះ។ ក្រុមហ៊ុនតូចៗជាលក្ខណៈឯកជន កើនពី ៣៦៩ ក្រុមហ៊ុន កាលពីឆ្នាំ២០១៥ ដល់ ៦៧៨ ក្រុមហ៊ុន នៅឆ្នាំ ២០១៦ នេះ ស្មើនឹងកំណើន ៨៣,៧៣ % ។ ដោយឡែក ទំហំ ពាណិជ្ជកម្មកម្ពុជា-ជប៉ុនក្នុងឆ្នាំ២០១៦(គិតត្រឹមខែកញ្ញា)ការនាំ ចេញទំនិញរបស់ជប៉ុនមកកម្ពុជាគិតជាទឹកប្រាក់មានចំនួន ២០៩ លានដុល្លារនិង ការនាំចូលទំនិញកម្ពុជាទៅប្រទេសជប៉ុនគិតជា ទឹកប្រាក់មានចំនួន ៩៣២ លានដុល្លារ។

៩- គិតមកត្រឹមខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ ទំហំពាណិជ្ជ កម្មសរុបរវាងសហរដ្ឋអាមេរិក និងកម្ពុជាមានទឹកប្រាក់សរុបចំនួន ២.៧៤២ លានដុល្លារក្នុងនោះ ការនាំចេញរបស់កម្ពុជាទៅកាន់ សហរដ្ឋអាមេរិកមានទឹកប្រាក់ចំនួន៣០៧ លានដុល្លារ ដោយឡែក ការនាំចូលពីអាមេរិកមកកាន់កម្ពុជាមានចំនួន២.៤៣៤ លានដុល្លារ។ គួរកត់សម្គាល់ថាឆ្នាំ២០១៥ កន្លងទៅទំហំពាណិជ្ជកម្មសរុបរវាង សហរដ្ឋអាមេរិកនិងកម្ពុជាមានទឹកប្រាក់សរុបចំនួន ២.៩៤៥ លាន ដុល្លារក្នុងនោះការនាំចេញរបស់ប្រទេសកម្ពុជា ទៅកាន់សហរដ្ឋ អាមេរិកមានចំនួន ៣២៨ លានដុល្លារ។ ដោយឡែកការនាំចូលពី អាមេរិកមកកាន់កម្ពុជាមានចំនួន២.៦១៧ លានដុល្លារ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នេះ នៅភូមិត្រពាំងក្នុងភូមិត្រពាំងស្វាយ ឃុំបង្កង ស្រុក បារាយណ៍ ខេត្តកំពង់ធំ ឯកឧត្តមបណ្ឌិត **ទួន ធឿន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ធំ និង ជាអនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ប្រធានគណបក្សប្រជាជនកម្ពុជា បណ្តា ស្រុក-ក្រុង និងអភិបាល នៃគណៈ អភិបាលស្រុក-ក្រុង ទាំង៨ ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ២២នាក់។

ឯកឧត្តមបណ្ឌិត **ទួន ធឿន** អញ្ជើញមានប្រសាសន៍បញ្ជាក់អំពីខ្លឹមសារប្រជុំ គឺការ ត្រួតពិនិត្យ ដំណើរការសន្និបាតគណៈកម្មាធិការគណបក្សឃុំ-សង្កាត់។ ស្ថិតិសមាជិកគណបក្ស និងអង្គការចាត់តាំង។ លទ្ធផលសរុបនៃការចុះឈ្មោះបោះឆ្នោត គិត ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ ការផ្ទៀងផ្ទាត់បញ្ជីបោះឆ្នោតដំបូង និងឯកសារ លទ្ធភាពសម្រេចគោលដៅអាសនៈក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤។ ឯកឧត្តមបណ្ឌិត ក៏បានមានប្រសាសន៍បញ្ជាក់ឲ្យខេត្តយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ក្នុងខេត្តផងដែរ។

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមនាយឧត្តមសេនីយ៍ **ខៀវ ជាត្វ** សមាជិកគណៈ- អចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង ការពារជាតិបានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនិង ប្រជាពលរដ្ឋជាងពីរពាន់នាក់ នៅខេត្តកោះកុង។ ឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋដែល បានចុះឈ្មោះនិងពិនិត្យបញ្ជីឈ្មោះរួចរាល់ត្រូវទៅបោះឆ្នោតឲ្យបានគ្រប់គ្នានាពេលខាងមុខ ព្រោះការបោះឆ្នោតឃុំ សង្កាត់នៅឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៨ គឺជាព្រឹត្តិការណ៍មួយមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ។



កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅថ្មីៗនេះ លោកជំទាវ **ម៉ែន សំអែន** សមាជិក គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយបង ប្អូនអាជីវករដែលប្រកបមុខរបរដើរលក់ម្ហូបអាហារ នំ ចំណី តាមតំបន់ឆ្នេរសមុទ្រលំហែរ កាយនៃខេត្តព្រះសីហនុ ។ មានប្រសាសន៍នាឱកាសនោះ លោកជំទាវ **ម៉ែន សំអែន** បានផ្តាំផ្ញើដល់អ្នកលក់ និងអ្នកប្រកបរបរនៅទីតាំងតំបន់នេះ ឲ្យចេះថែរក្សាអនាម័យឲ្យ បានគ្រប់គ្នា ដើម្បីចូលរួមចំណែកក្នុងការថែរក្សាសម្រស់ និងសោភ័ណភាពទីតាំងតំបន់ ឆ្នេរឲ្យកាន់តែល្អបន្ថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនានិងស្នាក់នៅក្នុង ខេត្តព្រះសីហនុ ។

ព្រឹកថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៦ ឯកឧត្តម **នៃ ម៉ែនណា** សមាជិកអចិន្ត្រៃយ៍គណៈកម្មា- ធិការកណ្តាល ប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្ស និងជាប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តកំពត បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយ សេចក្តីសម្រេច ចិត្តសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤០ អាណត្តិទី៥ និងគោលនយោបាយ អភិវឌ្ឍន៍ ឃុំ សង្កាត់ ឆ្នាំ២០១៧-២០២២ ក្នុងនោះដែរមានឯកឧត្តម លោកជំទាវ អនុប្រធាន ក្រុមការងារថ្នាក់កណ្តាល សមាជិក-សមាជិកា ចូលរួមប្រមាណ ៨៣៣ នាក់ ។



ថ្ងៃទី១៩ខែមករាឯកឧត្តមនាយឧត្តមសេនីយ៍ **ម៉ុង សារឿន** សមាជិកគណៈ អចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អគ្គមេបញ្ជាការនៃកងយោធពល ខេមរភូមិន្ទ ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តព្រះសីហនុ និងឯកឧត្តម **ផ៊ុក វ៉ាម៉ុន** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមបើកការផ្លាស់សាងសង់ផ្លូវបេតុងប្រវែង ៧.៣០០ ម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិអូរចំណារ ឃុំអូរឧកញ៉ាហេងឆ្លងកាត់ឃុំបឹងតា ព្រហ្ម ទៅកាន់ភូមិកោះខ្យងឃុំអូរជ្រៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ចិត្តនឹងយកអស់ពីកម្លាំងកាយចិត្ត ពិនិត្យជំងឺដោយល្អិតល្អន់ ។

ថ្ងៃទី ០៩,១៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម **ទេព ទន** អនុប្រធានទី ២ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងឱកាសដែលពួកគាត់មក ទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីសហរដ្ឋ អាមេរិក នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ និងឃុំកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម **ទេព ទន** បានគូសបញ្ជាក់ថា ដើម្បីលើក កម្ពស់សុខភាព និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅលើ បញ្ហាសុខភាព ជាពិសេសប្រជាពលរដ្ឋក្រីក្រ ទើបឯកឧត្តមចាត់តាំងក្រុមការងារដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីអាមេរិក ដែលមានជំនាញច្បាស់លាស់ និងថ្នាំល្អៗ ចុះពិនិត្យ និងព្យាបាលជំងឺជូនបងប្អូននាពេលនេះ ។ ទោះបីមានរយៈពេលខ្លី តែក្រុមគ្រូពេទ្យស្ម័គ្រ



ថ្ងៃទី១៦ ខែមករា ឯកឧត្តមនាយឧត្តមសេនីយ៍ **ហង់ ជួន** សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកអចិន្ត្រៃយ៍អតីតសមាគមអតីត យុទ្ធជនកម្ពុជាបានអញ្ជើញចូលរួមប្រគល់ផ្ទះចំនួន៧ ខ្នងជូនអតីតយុទ្ធជនចំនួន៧ គ្រួសារ នៅខេត្តព្រះវិហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ។ ពិធីប្រគល់បានជ្រើសយកទីតាំងផ្ទះមួយខ្នងនៅភូមិឆែបខាងកើត ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ធ្វើជាដំបូងដោយមានអមជាមួយនូវវិកាសម្ភារៈប្រើប្រាស់ និង គ្រឿងឧបភោគ បរិភោគមួយចំនួនបន្ថែមទៀត ។

ថ្ងៃទី៤ ខែមករាឯកឧត្តម**ខៀវ កាញ៉ាវិទ្យា** សមាជិកគណៈកម្មាធិការកណ្តាលគណ- បក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះពិនិត្យអគារសិក្សាមួយខ្នង មាន៦ បន្ទប់ ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ជូនដល់សិស្សានុសិស្សដែល កំពុងសិក្សានៅក្នុងអនុវិទ្យាល័យពង្រ ។ អគារសិក្សានេះក៏បានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី១២ ខែមករាដែរ ក្រោមអធិបតីឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ ។



ថ្ងៃទី១៧ខែមករា ឯកឧត្តម **ម៉ម ប៊ុនហោង** សមាជិកគណៈកម្មាធិការកណ្តាលគណ- បក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបុគ្គលិកសុខា ភិបាល និងប្រជាពលរដ្ឋដែលមកទទួលសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍- សាត់ ។ នៅពេលនោះឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើមតិយោបល់មួយចំនួនដល់គ្រូពេទ្យនិង ប្រជាពលរដ្ឋដែលមកទទួលសេវាសុខភាពនៅទីនោះផងដែរ។

ថ្ងៃទី ១៨ ខែមករា ឯកឧត្តម **វ៉ង សួគ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជារដ្ឋមន្ត្រីក្រសួងសង្គមកិច្ច និងអតីតយុទ្ធជនបានអញ្ជើញ ចូលរួមចែកកងចំនួន៤០០ គ្រឿង ដែលជាជំនួយរបស់អង្គការក្រៅរដ្ឋាភិបាល ជប៉ុន កុកិសៃ ជូនដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រានៅខេត្ត ត្បូងឃ្មុំ ។



សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៤ ខែមករា ឯកឧត្តម **ហ៊ុន លោ** សមាជិកគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា តំណាងរាស្ត្រមណ្ឌលកំពង់ចាម អនុ- ប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ប្រធានក្រុមការងារចុះជួយស្រុក ស្ទឹងត្រង់ បានអញ្ជើញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ទំនប់អូរសោម នៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ។ ប្រជាពលរដ្ឋបានសម្តែងនូវក្តីរីករាយ ក្រៃលែងចំពោះសមិទ្ធផលនេះ ។

ថ្ងៃទី១៤ ខែមករា លោកជំទាវ **ហាន សំរោង** សមាជិកគណៈ- កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា និងឯកឧត្តម **នីម ឆន** សមាជិកគណៈកម្មការទី៩ ព្រឹទ្ធសភា បានអញ្ជើញជួបសាកសួរសុខទុក្ខ និងនាំយកមូលនិធិមនុស្សធម៌ **សម្តេច ក្រឡាហោម ស ខេង** ចំនួន ៩.៦០០.០០០ រៀល ចែកជូនប្រជាពលរដ្ឋ ចំនួន ៤៨នាក់ នៅភូមិឈើទាល ភូមិព្រៃទីង ភូមិខ្នារ ភូមិបឹងជ័រ និង ភូមិគោករកា ឃុំព្រៃទីង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។



ថ្ងៃទី១២ ខែមករា ឯកឧត្តមឧត្តមសេនីយ៍ឯក **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នាយ រងសេនាធិការចម្រុះ មេបញ្ជាការរងកងទ័ពជើងគោកបានអញ្ជើញ ចូលរួមសម្ភោធអគារសិក្សានៅសាលាបឋមសិក្សាគីឡូ១០ ស្ថិត ក្នុងឃុំ អារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ លោកជំទាវ **បាង ស្រីមុំ** សមាជិកសភា មណ្ឌលប៉ៃលិនអញ្ជើញសម្ភោធដាក់ឱ្យប្រើប្រាស់សាលារៀន ១ ខ្នងដែលជា អំណោយរបស់ឯកឧត្តម **អ៊ុំ ឈាន** ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន។ ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំ ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ **ហ៊ុន សែន** ប្រធានគណបក្ស ប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត **ម៉ុង រ៉ានី ហ៊ុន សែន** ជូនបងប្អូនប្រជា ពលរដ្ឋខេត្តប៉ៃលិនទាំងអស់ ។



ថ្ងៃទី១៧ ខែមករា ឯកឧត្តម **អ៊ុន ចាន់ដា** អភិបាលនៃ គណៈអភិបាលខេត្តព្រះវិហារ រួមដំណើរដោយលេខាទីពីរនៃស្ថានទូត ជប៉ុនប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមសម្ភោធផ្លូវក្រាលក្រួស ក្រហមប្រវែង៦ គីឡូម៉ែត្រ និងលូកាត់ទទឹងផ្លូវ ៦កន្លែង ក្នុងនោះ ៤ គ.មអំណោយប្រជាជននិងរាជរដ្ឋាភិបាលជប៉ុននិង២គ.មទៀតជា អំណោយរបស់គណបក្សប្រជាជនកម្ពុជា ។ សមិទ្ធផលនេះ ស្ថិតនៅ ឃុំតែបពីរ ស្រុកតែប ខេត្តព្រះវិហារ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ មានប្រារព្ធគំណុះបណ្តាល យុវជនគណបក្សស្រុកថ្មបា ខេត្តកំពង់ស្ពឺ ជំទី១ សរុបចំនួន ៤០ នាក់ ក្រោមអធិបតីភាពឯកឧត្តម **ទួន ជាតិ** អនុប្រធាន គណបក្សខេត្ត ជាប្រធានគណៈបេសកកម្មបំប្លែង និងជាប្រធាន ក្រុមការងារយុវជនគណបក្សខេត្ត ។ ឯកសារត្រូវបានប្រៀបធៀប ពី៖ ១-ឯកសារគណបក្ស "ប្រវត្តិ សកម្មភាពស្នាដៃ និងបទ- ពិសោធន៍នៃការដឹកនាំរបស់គណបក្ស ២-ឯកសារសិល្បៈវិធី នៃការនិយាយជាសាធារណៈ ។



មានមតិថា ដើម្បីឈ្នះត្រូវយកចិត្តទុកដាក់ដល់ យុវជនតាមរយៈការលើកទឹកចិត្ត បណ្តុះបណ្តាលប្រគល់ភារកិច្ច បង្កលក្ខណៈសម្បត្តិឲ្យអនុវត្តការ កិច្ចបានល្អ។

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត **ជ័យ ប័ន្ទសោភ័ណ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា សមាជិកក្រុមការងារ យុវជនគណ- បក្ស ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណ- បក្សខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាល ជា មួយបងប្អូនយុវជនខ្មែរអ៊ីស្លាម ចំនួន១៣០នាក់ ព្រមទាំង បានផ្តល់ជូនថវិកាម្នាក់ៗ ១០.០០០ រៀល នៅព្រះវិហារ ឃុំកំពង់ អំពិល ស្រុកសង្កែ ខេត្តបាត់ដំបង ។



នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧ ក្រុមការងារ គណបក្សចុះជួយភូមិព្រៃតាកុយបានរៀបចំប្រារព្ធពិធីមីឡុង អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៨ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៧) ក្រោម អធិបតីភាពលោក សោម ពិសិដ្ឋ សមាជិកក្រុមការងារ យុវជនគណបក្សថ្នាក់កណ្តាល ប្រធានក្រុមការងារយុវជន គណបក្ស ខេត្ត និងជាអនុប្រធានទី១ក្រុមការងារចុះជួយ ភូមិព្រៃតាកុយ ។ ក្រុមការងារថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋ និងយុវជនគណបក្សចូលរួម សរុបប្រមាណ ៣១០នាក់ ។



នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម **នៃ ទិះ** សមាជិកគណៈ- កម្មាធិការកណ្តាល សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល អនុប្រធានក្រុម ការងារគណៈកម្មាធិការកណ្តាលជួយស្រុក និងប្រធានក្រុមការងារជួយឃុំបានចូល រួមសន្និបាតបូកសរុបការងារគណបក្សប្រចាំឆ្នាំ ដើម្បីអនុម័តរបាយការណ៍ លទ្ធផលការងារអភិវឌ្ឍន៍ ឆ្នាំ២០១២-២០១៧ ផែនការអភិវឌ្ឍន៍ ឆ្នាំ២០១៧- ២០២២ និងបោះឆ្នោតស្ថាប័នស្រីសមីសបេក្ខជន ក្រុមប្រឹក្សាឃុំ សម្រាប់ អាណត្តិទី៤។

នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ក្រោយពិធីបុណ្យជាតិដ៏យជម្នះ ៧មករា (៧ មករា ១៩៧៩ -៧ មករា ២០១៧) រួចមកក្រុមការងារយុវជនគណបក្សខេត្ត បានប្រជុំពិសេស ក្រោមអធិបតីភាព ឯកឧត្តម **ចាន់ បេស្កា** ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត កំពត។ សមាសភាពចូលរួមក្នុងកម្មវិធីនេះមាន ឯកឧត្តម **គុន សារពេជ្រ** សមា- ជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធាន ក្រុមការងារ យុវជនខេត្តប្រធានអនុប្រធានក្រុមការងារយុវជនក្រុងស្រុក។ ឯកឧត្តមប្រធានបាន

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម **សុខ លូ** ប្រធានគណបក្សខេត្ត សមាជិកក្រុមការងារយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជន គណបក្សខេត្តបានអញ្ជើញជាគណៈអធិបតីក្នុងពិធីសន្និបាតគណៈកម្មាធិការគណបក្ស សង្កាត់ស្រយ៉ាងស្ទឹងសែនខេត្តកំពង់ធំដើម្បីអនុម័តរបាយការណ៍លទ្ធផលការងារលើ ច្បាប់សង្កាត់ ឆ្នាំ២០១២-២០១៧ និងអនុម័តផែនការអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៧- ២០២២ និងបោះឆ្នោតស្ថាប័នស្រីសមីសបេក្ខជន សម្រាប់ឈរឈ្មោះបោះឆ្នោត ជ្រើសរើសសមាជិកក្រុមប្រឹក្សាសង្កាត់អាណត្តិទី ៤ នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី **តែ គឹមយ៉ាង** ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមអមដំណើរពីសំណាក់ឯកឧត្តម **សួន ប័រ** ប្រធានយុវជនគណបក្សខេត្តឯកឧត្តម **អន ស៊ី** ឯកឧត្តម **អ៊ុំ ព្រឺត** និងក្រុមការងារខេត្តបានជួបសំណេះសំណាល ជាមួយសមាជិកក្រុម ឃុំអូរឃីជាន់ ស្រុកអូរព្រៅ និងរៀបចំពិធីសន្និបាតបូកសរុបការងារគណបក្ស ឃុំអូរឃីជាន់ ។

កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅឃុំកោះកែវ ស្រុកល្វាឯម ខេត្តកណ្តាល បានរៀបចំសន្និបាតជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំ សម្រាប់អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត **រុដ្ឋ ថេវ៉ាវ៉ាត** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល អនុប្រធាន គណៈពង្រឹងស្រុកល្វាឯម និងជាប្រធានគណៈពង្រឹងឃុំកោះកែវ។ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ជូនទៅអង្គពិធីថា ការជ្រើសរើសមេដឹកនាំ គឺជាបញ្ហាសំខាន់ណាស់ បើយើងជ្រើសរើសត្រូវ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ តែបើយើងជ្រើសរើសខុស ប្រទេសជាតិអាចនឹងមានសង្គ្រាម អសន្តិសុខ និងគ្មានការរីកចម្រើនឡើយ ។



ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម **សួន ប័រ** អនុប្រធានគណបក្សខេត្តសមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តបន្ទាយមានជ័យបានយកចំណីអាហារ និងសម្ភារៈមួយចំនួនចូលរួម រំលែកទុកគ្រួសារសពយុវជន ហឿង ភារុណ អាយុ២២ ឆ្នាំ ដែលបានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍នៅភូមិសែសិនសង្កាត់អូរអំបិលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម **ហេង ស្ករ** សមាជិកក្រុម ការងារយុវជនគណបក្សថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំ ដើម្បីអបអរសាទរទិវា បុណ្យជាតិ ៧ មករាផង និងការត្រៀមរៀបចំសន្និបាតបក្សឃុំចុងដាច ស្រុក តំបែរ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ ។



នាថ្ងៃទី០៩ខែមករាឆ្នាំ២០១៧ឯកឧត្តម**គោស៊ីសារឿត** សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ខេត្តបន្ទាយមានជ័យ ឯកឧត្តម **ឡាយ គឹមលី** សមាជិកក្រុមការងារយុវជនគណបក្សថ្នាក់កណ្តាល និងក្រុមការងារចុះជួយស្រុកភ្នំស្រុក បានរៀបចំកម្មវិធីអបអរសាទរខួបទី៣៨ នៃទិវាជ័យជម្នះ ៧ មករា។ និវត្តជន៣០នាក់ដែលបានចូលរួមក្នុងពិធីនោះ ក្នុងម្នាក់ៗទទួលបានថវិកា ៧ ម៉ឺនរៀល សារុង១ សម្ភារៈមួយចំនួន និងសិស្សានុសិស្ស ១៨០ នាក់ក្នុងម្នាក់ៗ ទទួលបានថវិកា១ម៉ឺនរៀល។

ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម **ជីង ឆន្ទា** សមាជិកអចិន្ត្រៃយ៍ ឯកឧត្តម **នៃ គង់** សមាជិកអចិន្ត្រៃយ៍ ឯកឧត្តម **អុន សារពេជ្រ** សមាជិកក្រុមការងារយុវជនថ្នាក់កណ្តាល ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត និង លោកជំទាវ **យ៉ែង នីតា** បានដឹកនាំក្រុមការងារយុវជនគណបក្សខេត្ត និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ក្រុមការងារយុវជនខេត្តកំពត ទៅពិនិត្យព្យាបាលជម្ងឺបឋម និងផ្តល់ថ្នាំពេទ្យជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅភូមិដំណាក់ឈើក្រំ ឃុំស្នាយអញ្ជិត ស្រុកជុំគីរី ខេត្តកំពត ។



វិវត្តន៍វិធានការធានាស្ថេរភាពតម្លៃស្រូវរបស់កសិករ និងលើកកម្ពស់សមត្ថភាពនាំចេញអន្តររបស់កម្ពុជា



ជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវ ចូលរួមទិញស្រូវ ដោយផ្ទាល់ពីប្រជាកសិករ



ការប្រមូលផលស្រូវដោយប្រើគ្រឿងយន្តកសិកម្ម

រាជរដ្ឋាភិបាលដឹកនាំដោយ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា បាននិងកំពុងអនុវត្តកម្មវិធីកំណែទម្រង់ស៊ី ជម្រៅលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវគោលនយោបាយ សំខាន់ៗជាច្រើន ដើម្បីជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ដាក់ស្តង់ដារ នយោបាយវិស័យស្រូវអង្ករជាតិឆ្នាំ២០១០ និងយុទ្ធសាស្ត្រសមា- ហរណ កម្មពាណិជ្ជកម្ម CTIS របស់កម្ពុជា ឆ្នាំ២០១៤-២០១៨ បានចាត់ទុកអង្ករគឺជា **“មាសស”** និងជាកសិផលិតផលប្រពៃណីដ៏មាន សក្តានុពលដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិឲ្យបាន១លានតោន ក្នុងមួយឆ្នាំ ដោយសារប្រទេសកម្ពុជាមានអតិរេកអង្ករដែលសល់ពីការ ប្រើប្រាស់ក្នុងស្រុកប្រមាណជាង ៣ លានតោន រៀងរាល់ឆ្នាំ។ នៅក្នុង ឆ្នាំ២០១៦ កន្លងទៅ កម្ពុជាបានលក់អង្ករទៅក្រៅប្រទេសបានចំនួន ៥៤ ម៉ឺនតោន កើនបាន ០,៧ % ។

ឯកឧត្តម **វេជ្ជ សាខុន** រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ការប្រមូលផលស្រូវឆ្នាំនេះ សម្រេចបាន ចំនួន១០,៥ លានតោន កើនឡើង ១១ % ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំមុនខណៈដែលរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ទិន្នផល ស្រូវកើនឡើងត្រឹមតែ ៤,៥% ប្រចាំឆ្នាំប៉ុណ្ណោះ។ ចំពោះតម្លៃស្រូវឆ្នាំ នេះមិនមានបញ្ហានោះទេ ដោយស្រូវក្រអូបមានតម្លៃ ៩៩១ រៀល និង ស្រូវសីរវង្កដែលសហគមន៍កសិករបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន មានតម្លៃ ១២០០ ទៅ១.៣០០រៀល ក្នុងមួយគីឡូ ក្រាម។ ឯកឧត្តម **វេជ្ជ សាខុន** បន្តថា “បញ្ហាប្រឈមរបស់កសិករសព្វថ្ងៃនេះ គឺ ទិន្នផលស្រូវមានកំណើនទាបដោយដីមួយហិកតាប្រមូលផលបានតែ ៣ទៅ៤តោន។ ទិន្នផលបែបនេះមិនអាចជួយកសិកររកប្រាក់ចំណេញ បានទេ។ ក្រសួងកំពុងគិតគូរធ្វើយ៉ាងណាឲ្យទិន្នផលកើនឡើងចន្លោះ ពី ៦ ទៅ ៧ តោន ក្នុងមួយហិកតា ទើបកសិករអាចរក ប្រាក់ចំណេញ

បាន។ ក្រសួងបាន និងកំពុងសហការជាមួយក្រសួងធនធានទឹក ជួយកែសម្រួលធ្វើយ៉ាងណា ឲ្យប្រព័ន្ធប្រឡាយអាចបង្កើនទឹកចូលស្រែ បានដោយផ្ទាល់ជាជាងប្រើប្រាស់ម៉ាស៊ីនបូមទឹកដែលធ្វើឲ្យការចំណាយ មានការកើនឡើងខ្ពស់។ ក្រសួងក៏បាននិងកំពុងជំរុញឲ្យមានការចង ក្រងសហគមន៍កសិករ ដើម្បីធ្វើស្រែសីរវង្ក និងចុះកិច្ចសន្យាជាមួយ ក្រុមហ៊ុនប្រមូលទិញ ដើម្បីធានាតម្លៃស្រូវប្រកបដោយស្ថិរភាព និង អាចជួយកសិករបាន។ ឯកឧត្តម **វេជ្ជ សាខុន** ថ្លែងថា វិស័យកសិកម្ម កាលពីមុនរួមចំណែកប្រមាណ ៨០ % នៃផលទុនជាតិសរុប ប៉ុន្តែបច្ចុប្បន្ន ការរួមចំណែករបស់វិស័យនេះបានធ្លាក់មកនៅក្នុងរង្វង់ ២៨ % នៃ ផលិតផលក្នុងស្រុកសរុបប៉ុណ្ណោះ។ ដោយឡែកឆ្នាំ២០១៦ កន្លងទៅ នេះរាជរដ្ឋាភិបាលបានបង្កើតយុទ្ធនាការ “ទិញស្រូវកម្ពុជាជួយកសិករ កម្ពុជា” ដើម្បីជំរុញឲ្យរោងម៉ាស៊ីនកិនស្រូវ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ចូលរួមទិញស្រូវដោយផ្ទាល់ពីប្រជាកសិករ។ យុទ្ធនាការ នេះបានជួយ លើកតម្លៃស្រូវរបស់កសិករឲ្យមានភាពប្រសើរឡើងវិញ ខណៈស្រូវ របស់កសិករមានតម្លៃចុះទាប។ យើងបានជួបបទពិសោធន៍កាលពីឆ្នាំ ២០១៥-២០១៦ នៅពេលដែលតម្លៃកសិផលធ្លាក់ចុះយ៉ាងគំហុក ធ្វើ ឲ្យប្រជាកសិករជួបការលំបាកយ៉ាងខ្លាំង ។ ពេលនោះ រាជរដ្ឋាភិបាល បានបង្កើតយុទ្ធនាការ “ទិញស្រូវកម្ពុជា ជួយកសិករកម្ពុជា” ដើម្បីឲ្យ ប្រជាពលរដ្ឋកម្ពុជាចូលរួមទិញស្រូវដោយផ្ទាល់ពីប្រជាកសិករ ដើម្បី សម្រាលបន្ទុកនៃបញ្ហា។ នេះគឺជាយុទ្ធនាការបន្ទាន់ ដើម្បីឆ្លើយតបទៅ នឹងស្ថានភាពធ្លាក់ចុះស្រូវក្នុងប្រទេសកម្ពុជា ។ ការជំរុញឲ្យមហាជន និងម៉ាស៊ីនកិនស្រូវជួយទិញស្រូវគឺ ដើម្បីឲ្យតម្លៃស្រូវកើនឡើងវិញ ធ្វើឲ្យតម្លៃស្រូវ លើទីផ្សារមានស្ថេរភាព។ យុទ្ធនាការ «ទិញស្រូវកម្ពុជា ជួយកសិករកម្ពុជា» គឺជាបញ្ហាសំខាន់មួយសម្រាប់ប្រទេសកម្ពុជា ហើយការដែលប្រមុខរាជរដ្ឋាភិបាលក៏ដូចជាមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច តាមបណ្តាខេត្តនានាយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្ឋក្នុងយុទ្ធនាការ

នេះ គឺជាទឹកចិត្តដ៏ល្អបង្ហាញពីប្រពៃណីសាមគ្គីភាពរបស់ប្រជាជន កម្ពុជាយើង។ ទន្ទឹមនេះ **សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវឲ្យមន្ត្រីអាជ្ញាធរ និងសមាជិកគ្រប់បណ្តាខេត្ត ប្រជាពលរដ្ឋ ដែលមានទុនត្រូវយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការជួយដល់ប្រជាពល រដ្ឋស្របតាមភាពជាក់ស្តែង ដើម្បីឲ្យប្រជាពលរដ្ឋឆ្លងផុតទុក្ខលំបាក ក្នុងគ្រានេះ។ ដើម្បីឆ្លើយតបនឹងបញ្ហាតម្លៃស្រូវធ្លាក់ចុះនេះដែរ រាជ- រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តន៍នូវ “កម្មវិធីពិសេសរបស់ រាជរដ្ឋាភិបាល” ដើម្បីគោលដៅស្ថិតភាពបន្ថែមកម្មវិធីស្រូវ និងជំរុញ ការទិញស្រូវក្នុងស្រុក និងវិធានការជាក់លាក់មួយចំនួនដោយបញ្ចេញ នូវកញ្ចប់ថវិកា ពិសេសរបស់រាជរដ្ឋាភិបាលចំនួន ២៧ លានដុល្លារ អាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីផ្តល់ថវិកាដល់រោង ម៉ាស៊ីនកិនស្រូវក្នុងប្រទេសកម្ពុជាមានលទ្ធភាពទិញស្រូវក្នុងរដូវប្រមូល ផលមកស្តុក។ ក្រុមការងារអន្តរក្រសួងស្ថាប័នបន្តតាមដានពិភាក្សា និងពិនិត្យលទ្ធភាពដោះស្រាយ បញ្ហាដែលនៅសេសសល់ ក៏ដូចជា គិតគូរអំពីវិធានការគោលនយោបាយជាកញ្ចប់ សម្រាប់រយៈពេលខ្លី, មធ្យម និងវែង ។

សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន បង្ហាញពីឆន្ទៈក្នុងការរួមចំណែក ផ្តល់ហិរញ្ញប្បទានដល់វិស័យស្រូវ- អង្ករ ព្រមទាំងពិចារណាលើវិធានការផ្សេងៗទៀតដែលអាចធ្វើបាន ដើម្បីសម្រួលដល់ការទិញស្រូវនារដូវប្រមូលផល និងពិចារណាបន្ត បន្ថយអត្រាការប្រាក់តាមលទ្ធភាពដែលអាចធ្វើបាន ។ សមាជិកគ្រឹះ- ស្ថានមីក្រូហិរញ្ញវត្ថុនីមួយៗនឹងលើកយកសំណើក្នុងការបញ្ចុះអត្រាការ ប្រាក់ ដើម្បីពិភាក្សាជាមួយភាគទុននិករៀងៗខ្លួន ។ ធនាគារជាតិនៃ កម្ពុជាក៏បានលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្តល់ ហិរញ្ញប្បទានដល់វិស័យស្រូវ-អង្ករ ឱ្យបានច្រើនតាមតែអាចធ្វើទៅ បាន និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរិះរកវិធានការជាក់ ស្តែង ដើម្បីបញ្ចុះអត្រាការប្រាក់ព្រមទាំងស្នើឱ្យសមាគមធនាគារនៅ កម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុបន្តផ្តល់ការអនុគ្រោះ ឬការពន្យារ ពេលសងប្រាក់កម្ចីញ់ ចំពោះកសិករដែលរងគ្រោះពិតប្រាកដ ។ ព្រម ជាមួយនេះដែរ **សម្តេចតេជោ ហ៊ុន សែន** បានអំពាវនាវឲ្យបណ្តា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានាទូទាំងប្រទេស គួរយោគយល់ដល់កសិករ កម្ពុជា ដែលបានជំពាក់លុយ ព្រោះឆ្នាំនេះពួកគាត់កំពុងតែជួបប្រទះ នូវបញ្ហាធ្លាក់ចុះនូវតម្លៃស្រូវ ។

មានមូលហេតុជាច្រើន ដែលត្រូវយកចិត្តទុកដាក់ចំពោះការធ្លាក់ ចុះតម្លៃស្រូវរួមមាន៖ ការមិនសូវចូលមកទិញស្រូវពីសំណាក់ឈ្មួញនៃ ប្រទេសជិតខាងដូចជាមុនៗ ក្នុងនោះប្រទេសវៀតណាមរងសម្ពាធនៃ ការផ្គត់ផ្គង់លើស ដោយសារការថយចុះជាងមុននៃការនាំអង្ករចេញ របស់វៀតណាម (ធ្លាក់ចុះ ៣២% សម្រាប់ ៦ ខែ ឆ្នាំ២០១៦), ការ ផ្លាស់ប្តូរ និន្នាការនៃការដាំដុះរបស់ប្រជាកសិករនៅកម្ពុជាពីអីអែរ ៥០៤

មកស្រូវសែនក្រអូបដែលធ្លាប់បានតម្លៃខ្ពស់ជាង គួបផ្សំនឹងកំណើន ទិន្នផលខ្ពស់សម្រាប់ឆ្នាំនេះ, ការបញ្ជាទិញ តិចពីទីផ្សារនាំចេញរបស់ កម្ពុជា, ការមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរដូវប្រមូលផល ដែលធ្វើឱ្យ កសិករមិនអាចរកស្រូវទុកបានយូរ, ភាពមានកម្រិតនៃសមត្ថភាព របស់រោងម៉ាស៊ីនកិនស្រូវកម្ពុជា ទាំងទុនបង្វិល និងឃ្លាំងស្តុក/ឡ សម្ងួត។ល។ ដើម្បីដោះស្រាយបញ្ហានេះ រាជរដ្ឋាភិបាលបានយកចិត្ត ទុកដាក់សិក្សាគ្រប់ជ្រុងជ្រោយសម្រាប់អនាគត និងបានគិតគូររិះរក វិធានការទាំងរយៈពេលខ្លី និងរយៈពេលវែងបែងចែកមុខ សញ្ញាទទួល ខុសត្រូវទៅតាមក្រសួង-ស្ថាប័នពាក់ព័ន្ធ ដោយផ្ដោតសំខាន់ទៅលើ កិច្ចការអាទិភាពធំៗរួមមាន៖ ការងារពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម ស្រូវ-អង្ករ, សកម្មភាពក្រោយប្រមូលផល, ការកែច្នៃកសិផល, យន្តការទីផ្សារ, និងហិរញ្ញវត្ថុព្រមទាំងការបន្តជំរុញ និងលើកទឹកចិត្ត វិស័យឯកជនឱ្យមានការចូលរួមឱ្យបានសកម្មខ្លាំងក្លា ។

បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញខ្លាំងការអនុវត្ត ដើម្បី គោលដៅស្ថិតភាពបន្ថែមកម្មវិធីស្រូវ និងការជំរុញការទិញស្រូវក្នុង ប្រទេស ព្រមទាំងជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារបរទេស នារដូវប្រមូលផលស្រូវឆ្នាំ ២០១៦-២០១៧ នេះ។ កន្លងមកមានក្រុម- ហ៊ុនក្នុងស្រុក និងប្រទេសមួយចំនួនបានទិញស្រូវ-អង្ករពីកម្ពុជា ។ ជាមួយគ្នានេះយើងក៏បានត្រៀមលក្ខណៈគ្រប់គ្រាន់ដើម្បីដោះស្រាយ បញ្ហាសំខាន់ៗជាច្រើន ដើម្បីធានាឲ្យការនាំចេញអង្ករទៅកាន់ទីផ្សារ ពិភពលោកកាន់តែមានលក្ខណៈស្តង់ដារ ។ កង្វះឃ្លាំងស្តុក និងឡ សម្ងួតស្រូវក៏ជាបញ្ហាប្រឈមធំបំផុតនៅក្នុងវិស័យនេះ ដែលអាចរីក រាលដាលដល់កសិករ ព្រោះពេលរោងម៉ាស៊ីនកិនស្រូវខ្វះកន្លែងស្តុក និងឡសម្ងួត ពួកគេមិនអាចលក់ផលិតផលរបស់ខ្លួនឲ្យទាន់ពេល វេលាទេ។ ប៉ុន្តែគម្រោងនេះបើមិនមានការគាំទ្រពីធនាគារឯកជន និង ពីរាជរដ្ឋាភិបាលកម្ពុជាក៏មិនអាចដោះស្រាយបានឡើយ ។ បច្ចុប្បន្ន នៅកម្ពុជាមានរោងម៉ាស៊ីនកិនស្រូវប្រមាណ ២៧០ កន្លែង ដែលអាច កិនស្រូវយកអង្ករនាំចេញបានប្រកបដោយគុណភាពខ្ពស់ ។ ធនាគារ ស្រូវក៏គ្រោងរៀបចំសហគមន៍កសិករ តាមរយៈការចុះកិច្ចសន្យាជា មួយកសិករ ដើម្បីធ្វើឱ្យផលិតផលកសិកររបស់ពួកគេមានតម្លៃដោយ ស្ថិតភាពនិងមានទីផ្សារពិសេសបញ្ចៀសបាននូវការក្រឡុកតម្លៃពីក្រុម ឈ្មួញកណ្តាល ។ កាលពីចុងឆ្នាំ ២០១៦ កន្លងមកនេះ ក្រុមហ៊ុនចិន ចំនួនពីរក៏បានបង្ហាញពីគម្រោងវិនិយោគលើទឹកប្រាក់ ៤០០ លាន ដុល្លារអាមេរិក ដើម្បីសាងសង់ឃ្លាំង និងឡសម្ងួតស្រូវ ដើម្បីកិនជា អង្ករនាំចេញទៅកាន់ប្រទេសចិនផងដែរ ។

ទោះយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំរិះរកគ្រប់ វិធីដោះស្រាយរាល់បញ្ហា ដើម្បីធានាលើកតម្លៃស្រូវរបស់កសិករឲ្យ មានភាពប្រសើរឡើង និងដោះស្រាយធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាព ឲ្យខ្ពស់នៃការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិនាពេលខាងមុខ ។

វិស័យកាត់ដេរបានរួមចំណែកយ៉ាងសំខាន់ ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា



វិស័យកាត់ដេរបានរួមចំណែកយ៉ាងសំខាន់
ដល់កំណើនសេដ្ឋកិច្ចជាតិកម្ពុជា

នៅក្នុងទស្សនវិស័យវិស័យកាត់ដេររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ជានាយករដ្ឋមន្ត្រី បានចាត់ទុកវិស័យឧស្សាហកម្មជាមូលដ្ឋានគ្រឹះនៃកំណើនសេដ្ឋកិច្ច ហើយបានជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា ជាអាទិភាពបន្ទាន់មួយចំពោះមុខ។ តាមការវាយតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជានិងមកបានបង្ហាញឲ្យដឹងថា វិស័យឧស្សាហកម្មពីមួយឆ្នាំទៅមួយឆ្នាំបានរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែសំខាន់ឡើងៗ គឺពីប្រមាណ ១២,៦% នៅឆ្នាំ១៩៩៣ បានកើនឡើងដល់ ២៥,៧% នៅឆ្នាំ២០១៤។ បើគណនាជាមធ្យមប្រចាំឆ្នាំកំណើនពិតប្រាកដ នៃវិស័យឧស្សាហកម្មសម្រេចបានក្នុងអត្រា ១២,៥% ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០១៤ដែលជាកំណើនមួយខ្ពស់បំផុតក្នុងចំណោមវិស័យសំខាន់ៗទាំងបីនៃសេដ្ឋកិច្ចជាតិ។

នៅពេលដែលការរីកលូតលាស់នៃបេដ្ឋាភិបាលសម្តេចអគ្គមហាសេនាបតីតេជោ ការដឹកនាំដោយគណៈកម្មាធិការកំណែទម្រង់ប្រជាជន ហើយកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលនិងសហមហាណាមក្នុងតំបន់កាន់តែត្រូវបានពង្រីកទំនាក់ទំនងវិនិយោគ និងពាណិជ្ជកម្មកាន់តែទូលំទូលាយភាពជាដៃគូសេដ្ឋកិច្ចគ្រប់គ្រងជ្រោយក្នុងតំបន់កាន់តែត្រូវបានបង្កើនរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ កាលពីខែមីនា ឆ្នាំ២០១៥ កន្លងទៅនេះ។ រាជរដ្ឋាភិបាលបានអនុម័តយុទ្ធសាស្ត្រ៤ ដើម្បីអនុវត្តគោលនយោបាយនេះឲ្យបានជោគជ័យគឺ **១-ការបញ្ចុះថ្លៃអគ្គិសនី** និងការបង្កើនតំបន់មានការផ្គត់ផ្គង់ថាមពលអគ្គិសនី ដើម្បីបម្រើសកម្មភាពកសិកម្ម និងឧស្សាហកម្ម ជួយបង្កើនផលិតភាព ទាក់ទាញការវិនិយោគ និងបង្កើនទំនុកចិត្តផ្នែកអាជីវកម្ម **២-ការអភិវឌ្ឍន៍បេដ្ឋាភិបាលសម្តេច** ដឹកនាំដោយគណៈកម្មាធិការកំណែទម្រង់ប្រជាជន និងឡើងស្លឹកទូទាំងប្រទេសកម្ពុជា ពិសេសនៅតាមផ្លូវដឹកជញ្ជូនទាំងបី ដែលមានអាទិភាពខ្ពស់ និងចាំបាច់សម្រាប់ការអភិវឌ្ឍឧស្សាហកម្ម ការតភ្ជាប់ ការប្រកួតប្រជែង និងតម្រូវការរបស់វិស័យឯកជនពោលៈ គឺផ្លូវពីភ្នំពេញទៅខេត្តព្រះសីហនុ ពីភ្នំពេញទៅបាវិត និងពីភ្នំពេញទៅប៉ោយប៉ែត **៣-ការបង្កើតយន្តការពង្រឹងទីផ្សារពលកម្ម** និងជំនាញបច្ចេកទេស ដើម្បីធានាឲ្យមានការផ្គត់ផ្គង់កម្លាំងពលកម្មគ្រប់គ្រាន់ និងផលិតភាពកាន់តែប្រសើរឡើង និង**៤-ការប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គោលដៅច្រើនយ៉ាង** និងជាតំបន់អភិវឌ្ឍឧស្សាហកម្មបែតងសម្រាប់អាស៊ាននៅថ្ងៃអនាគត ។

គោលនយោបាយនេះ កំពុងត្រូវបានរាជរដ្ឋាភិបាលជំរុញអភិវឌ្ឍយ៉ាងសកម្ម និងទទួលបានផលជាផ្លែផ្កា។ តាមរបាយការណ៍ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

បានឲ្យដឹងថា ប្រទេសកម្ពុជាមានចំនួនរោងចក្រឧស្សាហកម្មផលិតចំនួន ១ ៥៥៤ រោងចក្រ គិតនៅត្រឹមរយៈពេល ៩ខែ ឆ្នាំ២០១៦។ គួរឲ្យកត់សម្គាល់នេះបានកើនឡើងគួរកត់សម្គាល់នៅអំឡុងពេល៥ ឆ្នាំ ចុងក្រោយនេះពីចំនួន ៧០៩ រោងចក្រ នៅឆ្នាំ ២០១២។ ក្នុងនោះចំនួនរោងចក្រតាមផ្នែកនីមួយៗមាន៖ រោងចក្រតម្បាញកាត់ដេរ ចាត់ស្បែកជើង និងកាបូបមានចំនួន ១០៦ រោងចក្រអាហារ ភេសជ្ជៈ និងបារី ចំនួន ១៣៤ រោងចក្រឧស្សាហកម្មកែច្នៃលោហៈចំនួន ១១០ រោងចក្រឧស្សាហកម្មគីមី កៅស៊ូ និងប្លាស្ទិក ចំនួន ១០៩ រោងចក្រផលិតផលពិក្រដាស និងក្រដាស ចំនួន ៤២ រោងចក្រ ឧស្សាហកម្មរ៉ែ មិនមែនលោហៈចំនួន ២៩ រោងចក្រគ្រឿងសង្ហារឹមចំនួន ៣៣ និងរោងចក្រឧស្សាហកម្មផ្សេងៗចំនួន ៣៦ ។ ចំនួនពលកររោងចក្រចន្លោះពីឆ្នាំ២០១២ បានកើនឡើងពីជាង ៥៥ ម៉ឺននាក់ រហូតដល់ជាង ៩១ ម៉ឺននាក់ គិតនៅត្រឹម៩ ខែ ឆ្នាំ២០១៦។ ជាមួយគ្នានេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្មបានធ្វើការប៉ាន់ប្រមាណថា តម្លៃសរុបបរិមាណផលិតផលឧស្សាហកម្មឆ្នាំ២០១៦ នេះ នឹងមានតម្លៃទឹកប្រាក់ប្រមាណ ៦ ៩៤០ លានដុល្លារ បានកើនឡើងពីចំនួនទឹកប្រាក់ ៤ ៥០៧ លានដុល្លារ កាលពីឆ្នាំ២០១២ សម្រាប់ផលិតផលសម្លៀកបំពាក់ និងស្បែកជើង។ ដោយឡែកផលិតផលក្នុងស្រុកមានតម្លៃទឹកប្រាក់ប្រមាណ ៧៧៣ លានដុល្លារ នៅឆ្នាំ២០១២ បានកើនឡើងដល់ ២១០៣ លានដុល្លារ នៅដំណាច់ឆ្នាំ ២០១៦ នេះ។ បន្ថែមពីលើនេះ ផលិតផលផ្សេងៗសម្រាប់នាំចេញដូចជា អង្ករ ចំណីសត្វ ស្រាបៀរ កំប៉ុង ភេសជ្ជៈ បារី ប្រដាប់ល្បួសសម្លៀកបំពាក់ ក្បងពេជ្រ សម្ភារៈកីឡា សម្ភារៈក្មេងលេង គ្រឿងសំអាង និងអគ្គិសនីមានតម្លៃទឹកប្រាក់ ១៣០ លានដុល្លារ នៅឆ្នាំ២០១២ និងបានកើនឡើងដល់ ៤២៩ លានដុល្លារ នៅឆ្នាំ ២០១៦។

គួរបញ្ជាក់ថា ការនាំចេញរបស់កម្ពុជានៅក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅកាន់ទីផ្សារបរទេស ក្នុងឆ្នាំ២០១៥ មានទឹកប្រាក់សរុប ៨ ០៣៧ លានដុល្លារអាមេរិក នៅក្នុងនោះការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌបានកើនឡើងដល់ ៥ ៧៤១ លានដុល្លារអាមេរិក ដែលចំនួននេះ ធ្វើឱ្យកម្ពុជាជាប្រទេសនាំចេញសម្លៀកបំពាក់ ឈានមុខគេមួយនៅក្នុងតំបន់ ។ លទ្ធផលនេះបង្ហាញឲ្យឃើញផងដែរនូវស្មារតីនៃកិច្ចសហប្រតិបត្តិការល្អប្រសើរក្នុងមករាវាងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូអភិវឌ្ឍន៍នានា ក្នុងការអនុវត្តគម្រោង «រោងចក្រកាន់តែប្រសើរនៅកម្ពុជា» ដើម្បីសម្រេចបានចំណុចនូវលទ្ធផលការងារកាន់តែល្អ ក៏ដូចជាការគាំពារសិទ្ធិរបស់កម្មករនៅក្នុងព្រះរាជាណាចក្រកម្ពុជាសំដៅរួមចំណែកធ្វើឱ្យសម្រេចបាននូវវិស័យសម្រាប់ឧស្សាហកម្មសម្លៀកបំពាក់និងវាយនភណ្ឌជាតិនោះគឺការប្រែក្លាយកម្ពុជាឱ្យទៅជាមជ្ឈមណ្ឌលល្អប្រសើរជាងគេនៃឧស្សាហកម្មកាត់ដេរនៅអាស៊ីអាគ្នេយ៍។

គួរបញ្ជាក់ដែរថា នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យឧស្សាហកម្មរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដោយបង្ហាញពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺជំរុញកែប្រែនិងធ្វើទំនើបកម្មរចនាសម្ព័ន្ធចក្ខុវិស័យឧស្សាហកម្មនៅកម្ពុជា ពីឧស្សាហកម្មកំណើតឈានទៅឧស្សាហកម្មផ្នែកលើជំនាញត្រឹមឆ្នាំ២០២៥។ តាមរយៈគោលនយោបាយនេះកម្ពុជានឹងសម្រេចបាននូវការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចមួយជ្រាលជ្រៅ ដោយឈានពីរចនាសម្ព័ន្ធដែលពឹងផ្អែកលើវិស័យកសិកម្មទៅបង្កើតសេដ្ឋកិច្ច ដែលពឹងផ្អែកសំខាន់លើកម្មសាល និងកសិឧស្សាហកម្ម ហើយឈានទៅដល់ការលើកកម្ពស់ និងពិពិធកម្មឧស្សាហកម្មក្នុងវិស័យផ្សេងៗទៀត ពិសេសឧស្សាហកម្មប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងដំណាក់កាលចុងក្រោយ។

រួមគ្នាការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព



ឯកឧត្តម សាយ សំណល់ ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារ បរិស្ថាន ឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧

ព្រៃសហគមន៍ ដែលត្រូវបានថែរក្សាការពារយ៉ាងម៉ត់ចត់

ការងារបរិស្ថានជាតិការសកលមានលក្ខណៈពហុវិស័យ ដែលពិភពលោកបាន និងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ហើយក៏ជាតិការដែលទាមទារឱ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងក្នុងក្របខ័ណ្ឌជាតិ តំបន់ និងពិភពលោកក្នុងការរួមគ្នាថែរក្សាការពារ និងស្វែងរកវិធានការដោះស្រាយបញ្ហាប្រឈម ដើម្បីធានាបាននូវគុណភាពបរិស្ថានតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ី ការរស់នៅដោយចីរភាព និងសុវត្ថិភាពនៃភពផែនដីទាំងមូល។

ដើម្បីឆ្លើយតបទៅនឹងតួនាទីមានសារៈសំខាន់នេះ ជាពិសេសនៅក្នុងអាណត្តិទី៥ នេះ រាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិតាមរយៈការធ្វើកំណែទម្រង់ស្ថាប័ន និងក្របខ័ណ្ឌច្បាប់កិច្ចការរៀបចំឱ្យមាននូវគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗព្រមទាំងចាត់វិធានការនិងអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន។ កន្លងមករាជរដ្ឋាភិបាលបន្តអនុវត្តស្មារតីបទបញ្ជាលេខ០១ បប ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ ស្តីពីការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ដោយប្រកាន់ជំហរមិនផ្តល់សម្បទានដីសេដ្ឋកិច្ចថ្មី ហើយព្រមជាមួយនោះបានធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍ សម្បទានដីសេដ្ឋកិច្ចទាំងអស់ដែលក្នុងនោះគម្រោងមួយ ចំនួនត្រូវបាននិរាករណ៍ ហើយគម្រោងមួយចំនួនទៀតត្រូវបានរាជរដ្ឋាភិបាលបន្តពិនិត្យ និងតាមដានការ អនុវត្តយ៉ាងខ្ជាប់ខ្ជួន។ នៅថ្ងៃទី១៨ ខែមេសាឆ្នាំ២០១៦ឯកឧត្តមសាយសំណល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសថា រាជរដ្ឋាភិបាលនឹងដាក់ព្រៃឡង់ដែលមានទំហំប្រមាណ ៣០ ម៉ឺនហិកតា ជាតំបន់អភិរក្ស។ តំបន់នេះ មានប្រជាជនរស់នៅ២៥ ម៉ឺននាក់ក្នុងភូមិប្រមាណ ៣៤០ ជុំវិញតំបន់ ព្រៃឡង់ ។ រាជរដ្ឋាភិបាលបានជំរុញធ្វើកំណែទម្រង់ក្នុងវិស័យនេះ ដោយទទួលបានជោគជ័យធំៗជាច្រើន ដូចជាការបង្កើតគណៈកម្មការត្រួតពិនិត្យដី សម្បទានសេដ្ឋកិច្ចដោយបានកាត់បន្ថយជម្លោះដីធ្លីជាមួយប្រជាជន កាត់បន្ថយចំនួនឆ្លាំវិនិយោគដីសម្បទាន សេដ្ឋកិច្ចពី៩០ ឆ្នាំមកនៅត្រឹម ៥០ ឆ្នាំ ការមិនឱ្យមានដីសម្បទានសេដ្ឋកិច្ចសារជាថ្មីទៀត ការបង្កើតគណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើទ្រង់ទ្រាយធំ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលក៏បានធ្វើការកែសម្រួលតួនាទី និងភារកិច្ចពាក់ព័ន្ធនឹងការអភិរក្ស និងការអភិវឌ្ឍ ដោយ

បានសម្រេចផ្ទេរតំបន់ព្រៃការពារ និងអភិរក្សទាំងអស់ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទឱ្យមកនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានសម្រេចលើការសម្រួលលើតួនាទី និងភារកិច្ចរបស់ក្រសួងបរិស្ថាន និងក្រសួងរុក្ខាប្រមាញ់ និងនេសាទពាក់ព័ន្ធនឹងសមត្ថកិច្ច និងការគ្រប់គ្រងតំបន់វិនិយោគអភិវឌ្ឍន៍សម្បទានដី សេដ្ឋកិច្ច និងការគ្រប់គ្រងតំបន់ការពារ និងអភិរក្សព្រៃឈើ និងផលជល ។ ក្រសួងបរិស្ថានត្រូវផ្ទេរគម្រោងវិនិយោគអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចចំនួន៧៣ ព្រមទាំងឯកសារពាក់ព័ន្ធទាំងអស់ទៅឱ្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទគ្រប់គ្រង ។ ចំណែកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រូវផ្ទេរតំបន់ការពារ និងអភិរក្សព្រៃឈើ ចំនួន១៣ និងផ្ទេរតំបន់ព្រៃផ្តល់ផល ចំនួន៥ ឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញរួមមានព្រៃឡង់ ព្រៃព្រក របៀងក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ែនសៃ។ ក្រសួងបរិស្ថានត្រូវបន្តនីតិវិធីក្នុងការដាក់បញ្ចូលព្រៃផ្តល់ផលទាំង៥ កន្លែងនេះ ជាតំបន់ការពារ និងអភិរក្សព្រៃឈើ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលក៏បានចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមរយៈការបង្កើត «គណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ» ក៏ដូចជាដាក់ចេញនូវសារាចរណែនាំ លេខ០៥ សរណន ចុះថ្ងៃ ទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្តីពីវិធានការចាំបាច់ក្នុងការពង្រឹងគ្រប់គ្រងធនធានធម្មជាតិ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានរៀបចំឱ្យមានវេទិកាស្តីពី «ការការពារ និងការគ្រប់គ្រងធនធានធម្មជាតិ» កាលពី ខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកពាក់ព័ន្ធទាំងអស់បានជួបពិភាក្សា និងប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំក្រសួងស្ថាប័នរដ្ឋសំដៅ ពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្មជាតិដែលការសម្រេចនៅក្នុងអង្គវេទិកាស្ទើរនឹងការសម្រេចរបស់អង្គប្រជុំប្រសារដ្ឋមន្ត្រី ដោយសម្រេចឱ្យមានវេទិកាថ្នាក់តំបន់ ចំនួន៣ ដង ក្នុង មួយឆ្នាំ និងវេទិកាថ្នាក់ជាតិម្តងក្នុងមួយឆ្នាំ។

នៅក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម

សាម សំណេល រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ការលើកកម្ពស់ពី កិច្ចការពារធម្មជាតិក៏ដូចជា ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជា សហគមន៍ជាពិសេសបងប្អូនជន ជាតិភាគតិចជារឿងមួយដែលយើងត្រូវ យកចិត្តទុកដាក់ និងមិនអាចមើលរំលងបានទេ។ រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំដ៏ល្អៗរបស់**សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រឹមតែយកចិត្តទុកដាក់ក្នុង ការពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាងច្បាស់នូវស្មារតីសហការ និងការពង្រឹងភាព ជាដៃគូរវាងក្រសួងស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍អង្គការ មិនមែនរដ្ឋាភិបាលវិស័យឯកជន និងប្រជាសហគមន៍មូលដ្ឋានក្នុងការ ចូលរួមថែរក្សាការពារបរិស្ថាន និងធនធានធម្មជាតិ និងរួមគ្នាដោះស្រាយ បញ្ហាប្រឈមនានា សំដៅប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាសសម្រាប់ បង្កើនប្រសិទ្ធភាពការងារក្រសួងបរិស្ថានទៀតផង។ ឯកឧត្តម**សាម សំណេល** បានបញ្ជាក់ថា ដោយផ្អែកលើយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល ជាពិសេសមតិណែនាំដ៏ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីក្នុងកិច្ចប្រជុំពេញអង្គលើកទី១ របស់គណៈរដ្ឋមន្ត្រី កាលពី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣កន្លងទៅ ក្រសួងបរិស្ថានបានកំណត់គោល- ដៅជាយុទ្ធសាស្ត្រចំនួន៤ គឺការធ្វើទំនើបកម្មស្ថាប័នកិច្ចគាំពារបរិស្ថាន ការ អភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពមកធ្វើជាមូលដ្ឋានគ្រឹះ ដើម្បី តម្រង់ទិសដល់ការរៀបចំគោលនយោបាយផែនការយុទ្ធសាស្ត្រ និងផែន- ការសកម្មភាពសម្រាប់វិស័យបរិស្ថាន និងធនធានធម្មជាតិសំដៅធានាឱ្យ បាននូវតុល្យភាពរវាង «ការអភិរក្ស និងការអភិវឌ្ឍ» ស្របតាមផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព (Sustain- able Development Goals-SDG) ។

ឯកឧត្តម **មិន ឈិន** ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាប្រធាន អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី បានធ្វើការកត់សំគាល់ដោយក្តីរីករាយ ចំពោះការរួចច្រើនលើការងារបរិស្ថានដោយបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ ដឹកនាំមន្ត្រីរាជការនិងមន្ត្រីឧទ្យានរក្សានៃក្រសួងបរិស្ថានទាំងអស់ដែលបាន ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបញ្ញា និងស្មារតីក្នុងការបំពេញតួ នាទីភារកិច្ច និងបេសកកម្មរបស់ខ្លួនជូនជាតិ មាតុភូមិ និងប្រជាជនដើម្បី បុព្វហេតុកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្ស ជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាព។ ស្របពេលដែលប្រទេសជាតិ មានសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ កំណើនប្រជាជននៅតាមទីប្រជុំជន និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក៏មានការកើនឡើងយ៉ាងឆាប់រហ័ស ដែលបាននាំមកនូវបញ្ហាប្រឈម ជាច្រើន និងបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានដល់គុណភាពបរិស្ថានតុល្យ- ភាពប្រព័ន្ធអេកូឡូស៊ី សោភ័ណភាពទីក្រុង និងសុខុមាលភាពសង្គម។ បណ្តាទីប្រជុំជនក្រុងធំៗបាន និងកំពុងប្រឈមនឹងការកើនឡើងនូវបរិមាណ សំណល់រឹង រាវ ការរំខានដោយសម្លេង បញ្ហាកកស្ទះចរាចរណ៍ កំណើន តម្រូវការថាមពល ក៏ដូចជាកង្វះលំហបែតង ដែលតម្រូវឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវខិតខំរកដំណោះ ស្រាយជាបន្ទាន់ និងបង្កើនការយកចិត្តទុកដាក់ក្នុងការបំពេញនូវតួនាទី និងភារកិច្ចរបស់ខ្លួនដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ទន្ទឹមនឹងនេះ ការ ប្រែប្រួលអាកាសធាតុក៏បានជះឥទ្ធិពលអវិជ្ជមាន ដល់គ្រប់សកម្មភាពអភិវឌ្ឍន៍

សេដ្ឋកិច្ចសង្គមនិងសុវត្ថិភាពប្រព័ន្ធអេកូឡូស៊ីផងដែរដែលទាមទារឱ្យយើង ទាំងអស់គ្នាត្រូវបន្តសហការគ្នាឱ្យបានជិតស្និទ្ធក្នុងការស្វែងរកវិធានការ ឆ្លើយតបឱ្យបានសមស្រប និងទាន់ពេលវេលា។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងអស់នេះ ក្រសួងបរិស្ថានបានដាក់ ចេញនូវយុទ្ធសាស្ត្រសំខាន់ៗជាច្រើន ដោយបន្តពង្រឹងការអនុវត្តកំណែ ទម្រង់រដ្ឋបាលសាធារណៈឱ្យសម្រេចបានជោគជ័យ ដោយត្រូវបន្តខិតខំ កសាងធនធានមន្ត្រីរាជការទាំងបរិមាណ និងសមត្ថភាពឆ្លើយតបនឹងទំហំ ការងារចំពោះមុខរបស់ក្រសួងតាមរយៈការរៀបចំផែនការបណ្តុះបណ្តាល ការកសាងសមត្ថភាពទាំងក្នុងជំនាញរដ្ឋបាល ហិរញ្ញវត្ថុ និងភាពជាអ្នក ដឹកនាំ។ ជំរុញការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមលើរាល់ គម្រោងវិនិយោគសាធារណៈ និងឯកជន ហើយត្រូវបង្កើនការតាមដាន ត្រួតពិនិត្យ និងធ្វើអធិការកិច្ចលើការបំពុលបរិស្ថានឱ្យបានម៉ឺងម៉ាត់ ដើម្បី ឱ្យគ្រប់គម្រោងវិនិយោគ មានដំណើរការស្របតាមលក្ខខណ្ឌដូចមានចែង ក្នុងកិច្ចសន្យា។ ពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ តាមរយៈការពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមាន ស្រាប់ និងបន្តរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិច្ចាប្បនានា ដើម្បី ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ក្រសួងត្រូវបន្តសិក្សា វាយតម្លៃប្រព័ន្ធអេកូឡូស៊ី ប្រភេទសត្វ និងរុក្ខជាតិ នៅក្នុងតំបន់ការពារ ធម្មជាតិដើម្បីរៀបចំប្រព័ន្ធតំបន់ការពារធម្មជាតិឡើងវិញ និងរៀបចំបង្កើត ឱ្យមានរបៀងអភិរក្សជីវៈចម្រុះ និងដើម្បីកំណត់តំបន់ និងរៀបចំផែនការ គ្រប់គ្រងក៏ដូចជា សម្រាប់ការបោះបង្គោលព្រំប្រទល់តំបន់ការពារធម្មជាតិ ឱ្យបានច្បាស់លាស់ សំដៅពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងធនធានធម្ម- ជាតិ និងកាត់បន្ថយទំនាស់នៃការប្រើប្រាស់ដីធ្លី។ យកចិត្តទុកដាក់លើការ ពង្រឹងសមត្ថភាពសហគមន៍តំបន់ការពារធម្មជាតិដែលមានស្រាប់ ព្រម ទាំងរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិថ្មីៗបន្ថែមទៀត ក្នុង គោលបំណងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់សហគមន៍ ក៏ដូចជា ជំរុញការចូលរួមរបស់សហគមន៍ ក្នុងការងារគ្រប់គ្រងធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងរក្សាតម្លៃវប្បធម៌ និងប្រពៃណីរបស់បងប្អូនជនជាតិ ដើមភាគតិច។ ត្រូវបន្តគិតគូរឱ្យបានស៊ីជម្រៅលើការលើកកម្ពស់ការយល់ ដឹងអំពីបរិស្ថាន ដើម្បីកែប្រែទាំងផ្នត់គំនិត និងឥរិយាបថរបស់ប្រជាពលរដ្ឋ ឱ្យស្រឡាញ់បរិស្ថាន និងមានស្មារតីចូលរួមក្នុងកិច្ចគាំពារបរិស្ថាន ការ ការពារធនធានធម្មជាតិការអភិរក្សជីវៈចម្រុះនិងការរស់នៅដោយចីរភាព។



សត្វព្រៃដែលនៅសេសសល់ក្នុងតំបន់ការពាររបស់ ក្រសួងបរិស្ថាន



ចាប៊ីដងវែង



ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈុន



ព្រឹទ្ធាចារ្យ គង់ វណ្ណ

ចាប៊ីដងវែងគឺជា ឈ្មោះឧបករណ៍តន្ត្រីខ្មែរ មួយប្រភេទដែលធ្វើអំពីឈើមានស្លឹកធំរាងមូល សំប៉ែត និងមានដងវែង។ ចាប៊ីដងវែងជាផ្នែក មួយនៃឧបករណ៍ តន្ត្រីបុរាណ ដែលបម្រើឲ្យ សិល្បៈវប្បធម៌ ប្រពៃណីខ្មែរតាំងពីបុរាណកាល បន្តរៀងមកដល់សម័យបច្ចុប្បន្ន។

សំនៀងចាប៊ីបានជ្រាបចូលទៅក្នុងជីវិតរស់ នៅរបស់ប្រជាជនខ្មែរទូទាំងប្រទេស ។ ចាប៊ី មានតួនាទីឆ្លើយលើសពី ឧបករណ៍តន្ត្រីផ្សេង ទៀត ដោយអាចចូលរួមសម្តែង ឬប្រគំសិល្បៈ បានច្រើនទម្រង់ ។

- ចាប៊ីអាចដេញ ឬកេះ (ប្រគំ) តែម្នាក់ឯង ដោយមិនបាច់ច្រៀង (សាច់ភ្លេង ចាប៊ីសុទ្ធ) ទៅ តាមបែបបទបំពេញប្រពៃណី បុរាណ សម័យ តាមតម្រូវការ ។

- ចាប៊ីអាចប្រគំជាមួយវង់ភ្លេងអារក្ស វង់ភ្លេង ការ ឬប្រគំលាយជាមួយតន្ត្រីសម័យក៏បាន។

- លក្ខណៈពិសេសរបស់ចាប៊ីគឺ សិល្បករ សិល្បការនី អ្នកលេងចាប៊ីចាំបាច់ត្រូវចេះច្រៀង ដោយខ្លួនឯងផ្ទាល់ ដែលប្រើសំនៀងវាហាជា កាព្យ ឃ្លោង ជួន រណ្តំណែងណាង គួបផ្សំ សម្លេងពិរោះ ពីធម្មជាតិនោះផង ដែលប្រៀប- ធៀបទៅនឹងសិល្បករ សិល្បការនីផ្នែកផ្សេងទៀត មានចំនួនតិច បំផុតដែលអាចធ្វើបាន ។

អ្វីដែលជាចំណុចសំខាន់ របស់សិល្បករ សិល្បការនី អ្នកចម្រៀងចាប៊ីនោះគឺ នៅលើទេព កោសល្យខ្ពស់ទាំងខាងដេញ (កេះ) ចាប៊ីឲ្យ ពិរោះគ្រប់បែបបទ និងសម្លេងច្រៀង ពិរោះ

ក្លាយ ចេះកំប្លែកកំប្លែង ចេះតូញត្អែកសត់ ចេះខឹង ចេះកាច ទៅតាមអត្ថន័យនៃប្រធានបទ រឿងជាពិសេស អ្នកលេងចាប៊ីទាមទារប្រាជ្ញា ត្លាតវាងវៃដោយប្រើវាហាសព្ទ ជាពាក្យកាព្យ ភ្លាមៗ ដែលមិនបានច្រៀងទុកមុនក្នុងពេល សម្តែង។ អ្នកចាប៊ីទាមទារការចងចាំ និងសិក្សា ស្រាវជ្រាវច្បាស់លាស់ពីប្រវត្តិសាស្ត្រជាតិ ភូមិ- សាស្ត្រ ទឹកដី ព្រៃព្រឹក្សា ស្រុក ភូមិតំបន់នានា ឯកសារអប់រំជាសំឡេងត្រឹមត្រូវ និងជាពិសេស ស្វែងយល់ពីស្ថានភាពឧបករណ៍បច្ចុប្បន្នភាព ដែល បម្រើឲ្យវិស័យសិល្បៈ វប្បធម៌ សេដ្ឋកិច្ច សង្គម និងនយោបាយជាតិទៀតផង។

ឧបករណ៍ចាប៊ីដងវែងតាម ក្បួនខ្នាតពីបុរាណ ផ្នែកស្លឹកធ្វើអំពីឈើបន្ទះខ្លីមធ្យម ឬឈើបេងរឹង សន្ទះគ្របលើស្លឹកធ្វើអំពីឈើស្រាល ដូចជា ស្រល់ ឬរលួស ។ នៅតំបន់សៀមរាប កាលពី

សម័យដើម ស្លឹកចាប៊ីនិយមធ្វើពីឈើរាំង សន្ទះ ធ្វើពីឈើខ្ពស់ ដងធ្វើពីឈើក្រសាំង ។ បច្ចុប្បន្ន ដងចាប៊ីគេនិយម ធ្វើពីឈើ នាងនួន ដុំក្រ្តីក្រំ (ដុំ មួយនៅលើស្លឹកសម្រាប់ភ្ជាប់ខ្សែ) គេធ្វើពីខ្លឹម ឈើធ្នង់ ខ្លង់ធ្វើអំពីឆ្អឹងគោ និងព្រលួតសម្រាប់ មូលរឹតខ្សែធ្វើអំពីខ្លឹមនាងនួន ។

ខ្នាតចាប៊ីដងវែងមានទំហំស្លឹកមូលទ្រវែង ៤ តិក x ៥ តិក ដងមានប្រវែង ១ ម៉ែត្រកន្លះ មាន ខ្សែបី និងព្រលួតរឹត ៣ ។

តាំងពីបុរាណកាលមក សិល្បៈចាប៊ីច្រើនតែ រៀនបន្តពីឪពុកទៅកូន ឬពីជីតាទៅចៅ ឬញាតិ សន្តានប៉ុណ្ណោះ ។

បច្ចុប្បន្នដោយមើលឃើញ នូវសារៈប្រយោជន៍ នៃមរតកប្រពៃណីដ៏ចំណាស់មួយនេះ រាជរដ្ឋា- ភិបាលកម្ពុជា បានសម្រេចដាក់បញ្ចូលមុខវិជ្ជា ចាប៊ីដងវែង ទៅក្នុងកម្មវិធីសិក្សារបស់សាលា មធ្យមសិក្សា វិចិត្រសិល្បៈដើម្បីអភិរក្ស និងអភិវឌ្ឍ ទម្រង់សិល្បៈនេះបន្តជានិរន្តរ៍ទៅអនាគត ។

ដោយសារការខិតខំប្រឹងប្រែង របស់រាជ រដ្ឋាភិបាលតាមរយៈក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈនៅក្នុងកិច្ចការពារ និងអភិរក្សសិល្បៈ ប្រពៃណីជាតិ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ អង្គការយូណេស្កូ បានចុះបញ្ជីសិល្បៈចាប៊ីដងវែង ជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នា សម័យប្រជុំលើកទី១១ នៃគណៈកម្មការអន្តរ រដ្ឋាភិបាល សម្រាប់កិច្ចការពារបេតិកភណ្ឌវប្ប- ធម៌នៅទីក្រុង អេឌីនហ្គារបា ប្រទេស អេស្ប៉ាញ ។



ចម្រៀងចាប៊ីដងវែងក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ

ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ

សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

១. ដើម្បីមានសិទ្ធិឈរឈ្មោះជាបេក្ខជន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ប្រជាពលរដ្ឋ ទាំង ២ភេទ ត្រូវមានសញ្ជាតិខ្មែរពិតប្រាកដ ចេះអាន និងសរសេរអក្សរខ្មែរ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត និងមានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកដល់ថ្ងៃបោះឆ្នោត (ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០១៧) ។

ហាមឈរឈ្មោះជាបេក្ខជនចំពោះសមាជិករដ្ឋសភាព្រឹទ្ធសភា សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិកឧត្តមប្រឹក្សា នៃអង្គចៅក្រម សមាជិករដ្ឋាភិបាល និងចៅក្រម ។ អភិបាល ឬអភិបាលរងរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គ.យ.ស.ប) គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ឬគ្រប់ក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ។ មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ ឬនគរបាលជាតិក្នុងមុខតំណែង ស្មៀនឃុំ សង្កាត់ ព្រះសង្ឃ ឬបុព្វជិតសាសនានៃសាសនាណាមួយ ។

២. មន្ត្រីរាជការស៊ីវិល មន្ត្រីតុលាការ កងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដែលមានបំណងឈរឈ្មោះ ជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវដាក់ពាក្យសុំច្បាប់ឈប់ពិសេសយ៉ាងតិច ៧ថ្ងៃ មុនថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ ។ ប្រសិនបើសាមីខ្លួនជាបេក្ខជនត្រូវធ្វើពាក្យសុំតាមឋានៈក្រុមទៅសាមីក្រសួង ឬសាមីអង្គភាពទៅបម្រើការក្រៅក្របខណ្ឌដើម ក្នុងរយៈពេលអាណត្តិរបស់ខ្លួន ក្នុងឋានៈសាមីខ្លួនត្រូវមានសិទ្ធិឡើងថ្នាក់ និងរក្សាអត្ថិភាពការងារសម្រាប់ទទួលសោធននិវត្តន៍ ។ នៅពេលចប់អាណត្តិជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ សាមីខ្លួនអាចសុំត្រឡប់មកបម្រើការនៅក្រសួងឬអង្គភាពដើមវិញ ប៉ុន្តែមុខងារអាស្រ័យសាមីក្រសួងឬសាមីអង្គភាពជាអ្នកសម្រេច ។

៣. ការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោត

ជនគ្រប់រូបដែលឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបញ្ចូលឈ្មោះរបស់ ខ្លួនទៅក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ ។ បញ្ជីបេក្ខជននីមួយៗត្រូវរៀបចំដោយគណបក្សនយោបាយ និងត្រូវមានឈ្មោះបេក្ខជនតាមលំដាប់លេខរៀង ។ បេក្ខជនម្នាក់ៗត្រូវមានឈ្មោះក្នុងបញ្ជីបេក្ខជននៃគណបក្សនយោបាយ តែមួយប៉ុណ្ណោះ ។

គណបក្សនយោបាយ ត្រូវដាក់ពាក្យសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ តាមការកំណត់របស់ គ.ជ.ប ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គ.យ.ស.ប) យ៉ាងតិច ៩០ថ្ងៃ មុនថ្ងៃបោះឆ្នោត (សម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៤ គឺថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៧) ។

បែបបទនៃការដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតត្រូវធ្វើតាមទម្រង់ ១០០៨ ចំនួន ២ច្បាប់ ដោយមានចុះហត្ថលេខារបស់ប្រធានគណបក្សនយោបាយ ឬតំណាងដែលបានទទួលការផ្ទេរសិទ្ធិជាលាយលក្ខណ៍អក្សរពីប្រធានគណបក្សនយោបាយ ។

ពាក្យសុំត្រូវភ្ជាប់មកជាមួយនូវ ៖

- សេចក្តីថ្លែងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ១ច្បាប់
- អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្សនយោបាយ អាសយដ្ឋានទីស្នាក់ការគណបក្សនយោបាយ ក្នុងឃុំ សង្កាត់ និងឈ្មោះអ្នកតំណាងប្រចាំទីស្នាក់ការគណបក្សនយោបាយក្នុងឃុំ សង្កាត់ ដែលបានស្នើបញ្ជីបេក្ខជន
- បញ្ជីរាយនាមបេក្ខជន ចំនួន ៧ច្បាប់ ដោយមានចំនួនបេក្ខជនយ៉ាងហោចណាស់ស្មើនឹង ២ដង នៃ ចំនួនអាសនៈក្រុមប្រឹក្សាឃុំ សង្កាត់
- លិខិតបញ្ជាក់ពីមេឃុំ ចៅសង្កាត់ថាពិតជាបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត ក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណងឈរឈ្មោះបោះឆ្នោត ដោយបញ្ជាក់ច្បាស់ អំពីនាមត្រកូល នាមខ្លួន និងអាសយដ្ឋាន
- ជីវប្រវត្តិសង្ខេបដែលបំពេញផ្ទាល់ដៃរបស់បេក្ខជនម្នាក់ៗ មានបិទរូបថត និងរូបថតទំហំ ៤ x ៦ ថតចំពីមុខរបស់បេក្ខជនម្នាក់ៗ ចំនួន ៣ សន្លឹក
- លិខិតសន្យារបស់បេក្ខជនឈរឈ្មោះបោះឆ្នោត ដែលជាមន្ត្រីរាជការថ្នាក់និងផ្តល់ច្បាប់សុំឈប់ពិសេស ជូនគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត (គ.យ.ស.ប)
- ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ ។

៤. ការទទួលពាក្យសុំចុះបញ្ជីបេក្ខជន ដោយគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គ.យ.ស.ប)

សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ការទទួលពាក្យសុំចុះបញ្ជីបេក្ខជនចាប់ពី ថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០១៧ (រយៈពេល ៣ថ្ងៃ) ។ គ.យ.ស.ប ត្រូវចេញបង្គាន់ដៃទទួលពាក្យឲ្យគណបក្ស នយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីបេក្ខជន ដែលមានបញ្ជាក់អំពីចំនួនឯកសារដែលបានទទួលចុះកាលបរិច្ឆេទប្រគល់ទទួលនិងហត្ថលេខាឬស្នាមមេដៃនៃអ្នកប្រគល់ទទួលនៅពេលបញ្ចប់ការទទួលពាក្យនៅម៉ោង ១៧,៣០នាទី ថ្ងៃទី ៥/៣/២០១៧ គ.យ.ស.ប ត្រូវធ្វើកំណត់ហេតុ ស្តីពីលទ្ធផលនៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះ

បោះឆ្នោត សម្រាប់ ឃុំ សង្កាត់ របស់ខ្លួន ដែលមានចុះកាលបរិច្ឆេទ ហត្ថលេខា និងបោះត្រា គយ.សប រួចផ្ញើជូនមក គធន.ខប និង គ.ជ.ប និងរក្សាទុកជាឯកសារ ។ តំណាងគណបក្សនយោបាយ អាចចូលរួមចុះហត្ថលេខាលើកំណត់ ហេតុនេះបាន ។

បន្ទាប់ពីថ្ងៃបញ្ចប់ការចុះបញ្ជីបេក្ខជន គយ.សប ត្រូវធ្វើការពិនិត្យពាក្យសុំចុះបញ្ជី បេក្ខជនទាំងនោះក្នុងរយៈពេល ១ថ្ងៃ រួចហើយត្រូវ បិទផ្សាយជាសាធារណៈ នៅទីស្នាក់ការរបស់ខ្លួននូវបញ្ជីបេក្ខជននៃគណបក្សនយោបាយទាំងអស់ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃពិនិត្យ ពាក្យសុំចុះបញ្ជីបេក្ខជន ។ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ មានសិទ្ធិផ្តល់មតិចំពោះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ ដែលបានបិទផ្សាយខាងលើមកគណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត ។

- ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ ដែលបានបំពេញតាមលក្ខខណ្ឌនៃច្បាប់បានត្រឹមត្រូវ គយ.សប ត្រូវសម្រេចយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន និងចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនឲ្យគណបក្ស នយោបាយនោះក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ បន្ទាប់ពីថ្ងៃទទួលពាក្យសុំចុះបញ្ជីបេក្ខជន ។

- ក្នុងករណីបញ្ជីបេក្ខជននៃគណបក្សនយោបាយណាមួយ បំពេញមិនត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់ គយ.សប ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ និងណែនាំដល់គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជីបេក្ខជននោះ ឲ្យធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវតាមលក្ខខណ្ឌនៃច្បាប់ ក្នុងរយៈពេលយ៉ាងយូរ ៥ ថ្ងៃ បន្ទាប់ពីបានទទួលលិខិតជូនដំណឹង ។ ក្នុងករណីដែលគណបក្សនយោបាយ បានធ្វើការកែតម្រូវចំណុចខ្វះខាតបានត្រឹមត្រូវ និងទាន់ពេលវេលា គយ.សប ត្រូវយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជន ហើយចេញលិខិតបញ្ជាក់នៃការចុះបញ្ជីបេក្ខជនជូនគណបក្សនយោបាយ នោះ ។ ក្នុងករណីដែលគណបក្សនយោបាយនោះ មិនបានកែតម្រូវចំណុចខ្វះខាតនោះបានតាមពេលវេលាកំណត់នៃច្បាប់ គយ.សប ត្រូវបដិសេធពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនោះដោយត្រូវបំពេញទម្រង់បែបបទបដិសេធដោយបញ្ជាក់ពីមូលហេតុជាក់លាក់នៃការបដិសេធរួចហើយចុះ ហត្ថលេខា និងកាលបរិច្ឆេទជូនដល់សាមីគណបក្សនយោបាយ ឬតំណាងមួយច្បាប់ និងប្រគល់ទម្រង់បែបបទសម្រាប់ប្តឹងតវ៉ា (១២០២) ដល់សាមីគណបក្សនយោបាយ ឬតំណាង ។ គយ.សប ត្រូវធ្វើទម្រង់បែបបទនៃការបដិសេធនោះជូន គធន.ខប មួយច្បាប់ ។

៥- ការផ្តើមការបោះឆ្នោត

ការផ្តើមការបោះឆ្នោតគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធន.ខប) : គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជន នោះត្រូវបានបដិសេធដោយ គយ.សប សាមីគណបក្សនយោបាយ ឬតំណាង មានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅគណៈកម្មការរាជធានី ខេត្ត រៀបចំការបោះឆ្នោត (គធន.ខប) ក្នុងរយៈពេល ៥ថ្ងៃ បន្ទាប់ពីបានទទួលបែបបទទម្រង់បដិសេធនោះ ។

គធន.ខប ត្រូវបើកសវនាការជាសាធារណៈ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ ក្រោយពីបានទទួលទម្រង់បែបបទ ប្តឹងតវ៉ា និងត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួន អំពីកាលបរិច្ឆេទពេលវេលា និងទីកន្លែងដែលត្រូវបើក សវនាការនោះ ។

- ក្នុងករណីយល់ព្រមលើបណ្តឹងតវ៉ា: គធន.ខប ត្រូវចាយយល់ព្រម និងចុះហត្ថលេខាលើទម្រង់បែបបទប្តឹងតវ៉ាមួយច្បាប់ និងជូន គយ.សប ១ច្បាប់ គយ.សប ត្រូវផ្តល់ការយល់ព្រមលើពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ នោះ និងត្រូវចុះបញ្ជីបេក្ខជននោះ ហើយចេញលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជនជូនសាមីគណបក្សនយោបាយ ។

- **ក្នុងករណីបដិសេធលើបណ្តឹងតវ៉ា:** គធន.ខប ត្រូវ ៖

- + បំពេញទម្រង់បែបបទបដិសេធតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការបដិសេធរួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ
 - + ផ្តល់ទម្រង់បែបបទនៃការបដិសេធដល់គណបក្សនយោបាយ ឬតំណាង ១ច្បាប់ និងចម្លងជូន គយ.សប ពាក់ព័ន្ធមួយច្បាប់
 - + ប្រគល់ទម្រង់បែបបទដល់សាមីគណបក្សនយោបាយ ឬតំណាងសម្រាប់ប្តឹងតវ៉ាទៅ គ.ជ.ប
 - + ផ្ញើទម្រង់បែបបទបដិសេធនោះជូន គ.ជ.ប មួយច្បាប់ ដើម្បីជ្រាប និងរក្សាទុកជាឯកសារ ១ច្បាប់ ។
- ការប្តឹងតវ៉ានៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)

គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជន ហើយបញ្ជីបេក្ខជននោះ ត្រូវបានបដិសេធដោយ គធន.ខប សាមីគណបក្សនយោបាយ ឬតំណាងមានសិទ្ធិប្តឹងតវ៉ាជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលទម្រង់បែបបទបដិសេធនោះ ។

គ.ជ.ប ត្រូវបើកសវនាការជាសាធារណៈ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ ក្រោយពីបានទទួលទម្រង់បែបបទប្តឹងតវ៉ា និងត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួន អំពីកាលបរិច្ឆេទពេលវេលា និងទីកន្លែងដែលត្រូវបើកសវនាការនោះ ។

សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយ ។

- **ក្នុងករណីយល់ព្រមលើការប្តឹងតវ៉ា :** គ.ជ.ប ត្រូវចាយយល់ព្រម និងចុះហត្ថលេខាលើទម្រង់បែបបទប្តឹងតវ៉ាជូន អ្នកប្តឹងតវ៉ាមួយច្បាប់ ជូន គធន.ខប ពាក់ព័ន្ធ ១ច្បាប់ ជូន គយ.សប ពាក់ព័ន្ធ ១ច្បាប់ និងទុកជាឯកសារ ១ច្បាប់ ។

គយ.សប ត្រូវផ្តល់ការយល់ព្រម លើពាក្យសុំចុះបញ្ជីបេក្ខជន និងត្រូវចុះបញ្ជីបេក្ខជនជូនគណបក្សនយោបាយ នោះ ហើយចេញលិខិតបញ្ជាក់នៃការចុះបញ្ជីបេក្ខជនជូនដល់សាមីគណបក្សនយោបាយ ។

- **ក្នុងករណីបដិសេធលើបណ្តឹងតវ៉ា :** គ.ជ.ប ត្រូវ ៖

- + បំពេញទម្រង់បែបបទបដិសេធតាមការកំណត់ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ
- + ផ្តល់ទម្រង់បែបបទបដិសេធនោះដល់សាមីគណបក្សនយោបាយឬតំណាងមួយច្បាប់ដល់គធន.ខប ពាក់ព័ន្ធមួយច្បាប់ដល់គយ.សប ពាក់ព័ន្ធ

១ច្បាប់ និងរក្សាទុកជាឯកសារ ១ច្បាប់

+ ផ្តល់ដំណឹងដល់សាមីគណបក្សនយោបាយ ឬតំណាងថា សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេច ចុងក្រោយ ។

៦- ការបិទផ្សាយបញ្ជីបេក្ខជនជំនួស

- បន្ទាប់ពីរយៈពេលចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយ ហើយការប្តឹងតវ៉ាទាំងអស់ ត្រូវបានដោះស្រាយ រួចរាល់ គ.ជ.ប ត្រូវបានចាត់ឱ្យ គយ.សប បិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួន បញ្ជីបេក្ខជនជំនួសក្នុងរយៈពេល យ៉ាងយូរ ៣ថ្ងៃ ។

- ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំសង្កាត់នោះមានសិទ្ធិប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅ គ.ជ.ប អំពីបេក្ខជនឬបញ្ជីបេក្ខជនជំនួស ក្នុងរយៈពេល ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ ។

- បណ្តឹងជំទាស់ត្រូវចោទប្រកាន់ និងបង្ហាញអំពីបេក្ខជន ឬបញ្ជីបេក្ខជននៃគណបក្សនយោបាយជាក់លាក់ ណាមួយ ដោយបញ្ជាក់អំពីចំណុច ខ្វះខាតជាក់ស្តែងរបស់បេក្ខជន ឬបញ្ជីបេក្ខជននោះ និងហេតុផលដែលស្នើសុំឱ្យ ច្រានចោលបេក្ខជន ឬបញ្ជីបេក្ខជននោះ ។

- គ.ជ.ប ត្រូវបើកសវនាការជាសាធារណៈ ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ ក្រោយពីការទទួលបណ្តឹងជំទាស់ ដោយផ្តល់ព័ត៌មានដល់ គណបក្សនយោបាយ ដែលបានដាក់ស្នើបញ្ជីបេក្ខជនមានការប្តឹងជំទាស់ ឬតំណាង និងផ្តល់ ព័ត៌មានដល់អ្នកប្តឹងជំទាស់ និងផ្សព្វផ្សាយជាសាធារណៈអំពី កាលបរិច្ឆេទ ពេលវេលា និងទីកន្លែង ដែលត្រូវបើកសវនាការ នោះ ។

- ក្នុងករណី គ.ជ.ប យល់ព្រម ឬបដិសេធបណ្តឹងជំទាស់ណាមួយ គ.ជ.ប ត្រូវ ៖

+ បំពេញទម្រង់បែបបទតាមការកំណត់ ដោយបញ្ជាក់ពីមូលហេតុនៃការយល់ព្រម ឬបដិសេធលើបណ្តឹង ជំទាស់ រួចហើយចុះហត្ថលេខា និងកាលបរិច្ឆេទ

+ ផ្តល់ទម្រង់បែបបទនេះ ដល់អ្នកប្តឹងជំទាស់ ១ច្បាប់ ដល់គណបក្សនយោបាយដែលបានដាក់ស្នើបញ្ជី បេក្ខជនហើយមានការប្តឹងជំទាស់ ឬតំណាង ១ច្បាប់ ដល់ គ.ជ.ប ពាក់ព័ន្ធ ១ច្បាប់ ដល់ គយ.សប ពាក់ព័ន្ធ ១ច្បាប់ និងរក្សាទុកជាឯកសារ ១ច្បាប់

+ ផ្តល់ដំណឹងដល់អ្នកប្តឹង និងសាមីគណបក្សនយោបាយ ឬតំណាងថា សេចក្តីសម្រេចរបស់ គ.ជ.ប ជាសេចក្តីសម្រេចចុងក្រោយ ។

- ក្នុងករណីបណ្តឹងជំទាស់ត្រូវបានយល់ព្រម : គយ.សប ត្រូវបដិសេធបេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្ស នយោបាយ ដែលមានការប្តឹង ជំទាស់នោះ រួចហើយលុបបេក្ខភាព ឬបញ្ជីបេក្ខជននោះចេញ ព្រមទាំងដកហូត និងបដិសេធលិខិតបញ្ជាក់ការចុះបញ្ជីបេក្ខជននោះ ។


៧- អំពីបញ្ជីបេក្ខជនផ្លូវការ

បញ្ជីបេក្ខជនជំនួស និងក្លាយជាបញ្ជីបេក្ខជនផ្លូវការ ប្រសិនបើគ្មានបណ្តឹងជំទាស់មកលើបញ្ជីនេះ ក្នុងរយៈពេល យ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយជាសាធារណៈ ឬការប្តឹងជំទាស់ត្រូវបានដោះស្រាយរួចរាល់ស្របតាមលក្ខខណ្ឌ នៃច្បាប់នេះ ។

៨- ការចាប់ឆ្នោតកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដាក់លើសន្លឹកឆ្នោត

ផ្អែកលើបញ្ជីបេក្ខជនផ្លូវការគយ.សបត្រូវធ្វើការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជនដែលត្រូវដាក់លើសន្លឹកឆ្នោតនិងធ្វើសេចក្តី រាយការណ៍ អំពីលទ្ធផលនៃការចាប់ឆ្នោតនេះទៅ គ.ជ.ប តាមរយៈ គ.ជ.ប ។ នីតិវិធីនៃការចាប់ឆ្នោតត្រូវកំណត់ដោយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ។


គយ.សប ត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួននូវបញ្ជីបេក្ខជនផ្លូវការ និងឈ្មោះបេក្ខជនក្នុងបញ្ជីនីមួយៗ ក្នុងរយៈពេលយ៉ាងយូរ ៧ថ្ងៃ ។ បញ្ជីបេក្ខជនផ្លូវការ ឈ្មោះ និងលំដាប់ឈ្មោះបេក្ខជននៅក្នុងបញ្ជីមិនអាចកែប្រែបានឡើយ ។



សូមគោរពឯកឧត្តម លោកជំទាវ និងប្រិយមិត្តអ្នកអានជាទីគោរព
សូមចូលមក Facebook Page : **Pracheachun Magazine-ទស្សនាវដ្តីប្រជាជន**
ហើយចុច Like និង Share ដើម្បីទទួលបានព័ត៌មានសំខាន់ៗប្រចាំថ្ងៃ ព្រមទាំងផ្តល់ទស្សនៈ ឬ មតិផ្សេងៗ



វិធីរក្សាស្បូនរបស់អ្នកឱ្យរឹងមាំ និងមានសុខភាពល្អ



មនុស្សយើងគ្រប់គ្នាត្រូវខិតខំថែរក្សាសុខភាពដែលក្នុងនោះសួតក៏ជាសរីរាង្គផ្លូវដង្ហើមដ៏សំខាន់

សួត គឺជាសរីរាង្គផ្លូវដង្ហើមមួយដ៏មានសារៈសំខាន់ ស្ថិតនៅក្បែរឆ្អឹងខ្នងត្រង់ផ្នែកទាំងសងខាងនៃផ្នែកបេះដូង។ សួតមានមុខងារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែន ពីបរិយាកាសខាងក្រៅចូលទៅក្នុងចរន្តឈាម និងបញ្ចេញជាតិកាបូនឌីអុកស៊ីដ (Carbon dioxide) ទៅក្នុងបរិយាកាស។ កោសិការបស់រាងកាយត្រូវការអុកស៊ីសែន ដើម្បីឱ្យដំណើរការបានរលូន និងលូតលាស់ពេល គឺសេរីរវាងសួតនេះមិនមានពេលសម្រាកឡើយ។ ក្នុងរយៈពេលមួយថ្ងៃ មនុស្សមានសុខភាពល្អ ដកដង្ហើមប្រហែល ២៥០០០ ដង ។ រាងកាយរបស់មនុស្សមាននូវប្រព័ន្ធការពារបែបធម្មជាតិ ដែលរចនាឡើងដើម្បីការពារសួត។ ប្រព័ន្ធការពារធម្មជាតិនេះដំណើរការបានល្អស្ទើរតែគ្រប់ពេលដោយបញ្ចៀសនូវលម្អិតធ្ងល់ និងប្រយុទ្ធប្រឆាំងនឹងមេរោគ។ ប៉ុន្តែទោះជាយ៉ាងណា សារធាតុមិនល្អមួយចំនួនអាចបង្កគ្រោះថ្នាក់ដល់ដង្ហើម និងគំរាមកំហែងដល់សមត្ថភាពរបស់សួត ដើម្បីឱ្យដំណើរការប្រក្រតីដែលអាចនាំទៅរកជំងឺសួត។ ខាងក្រោមនេះ គឺជាវិធីមួយចំនួនដើម្បីជួយឱ្យសួតរបស់អ្នករឹងមាំ និងមានសុខភាព៖


- ១- បញ្ឈប់ការជក់បារី៖ ប្រសិនបើអ្នកជក់បារី អញ្ជឹងដល់ពេលដែលអ្នកត្រូវបញ្ឈប់វា ដើម្បីលើកកម្ពស់សុខភាពសួតរបស់អ្នកហើយ ។ ផ្សែងបារីមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់រាប់ពាន់ប្រភេទ ដែលសារធាតុទាំងអស់នោះអាចបង្កបញ្ហាដល់សុខភាព ។ ជាក់ស្តែង ការជក់បារីគឺជាមូលហេតុដ៏ចម្បងមួយនៃការកើត ជំងឺធ្ងន់ធ្ងរដូចជា ជំងឺមហារីកសួត និងជំងឺរលាកសួតធ្ងន់ធ្ងរ ។ ផ្សែងបារីធ្វើឱ្យរីកធ្លាក់ផ្លូវដង្ហើម និងធ្វើឱ្យអ្នកជក់បារីពិបាកដកដង្ហើម ។ វាបណ្តាលឱ្យរលាក និងហើមសួតស្រួចស្រាវ។ ការជក់បារីក្នុងរយៈពេលយូរ ផ្សែងបារីអាចបំផ្លាញដល់ជាលិកាសួត ដែលជាលទ្ធផលធ្វើឱ្យកើនឡើងគ្រោះថ្នាក់នៃការកើតជំងឺមហារីកសួត ។ ប្រសិនបើអ្នកជក់បារីជំងឺសួតឯណាមួយ ការឈប់ជក់បារីអាចជួយគ្រប់គ្រង អាការៈកុំឱ្យវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ និងលើកកម្ពស់គុណភាពជីវិតរបស់អ្នក ។ សូមប្តេជ្ញាចិត្តឈប់ជក់បារីនិងទទួលយកជំនួយពីវេជ្ជបណ្ឌិតជំនាញក្នុងករណីចាំបាច់ ។
- ២- ចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ៖ អ្នកដែលមិនជក់បារីត្រូវចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ ដើម្បីអាចលើកកម្ពស់សួតឱ្យមានសុខភាពល្អ ។ ផ្សែងបារីពីអ្នកដទៃ

មានផ្ទុកនូវសារធាតុពុលខ្ពស់ ហើយអាចបង្កគ្រោះថ្នាក់ដល់សួត និងសុខភាពរាងកាយទាំងស្រុងរបស់អ្នក។ ខាងក្រោមនេះគឺជាទិកនិកដែលអាចអនុវត្ត ដើម្បីចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ ៖

- មិនត្រូវអនុញ្ញាត ឱ្យនរណាម្នាក់ជក់បារីនៅក្នុងផ្ទះ រថយន្ត ឬកន្លែងធ្វើការរបស់អ្នក ។
- ធ្វើការគាំទ្រដល់អាជីវកម្ម ឬសកម្មភាពទាំងឡាយណា ដែលមិនមានផ្សែងបារី ។
- ចៀសវាងទីកន្លែងសាធារណៈ ដែលអនុញ្ញាតឱ្យជក់បារី ។
- ស្នាក់នៅសណ្ឋាគារ ដែលមិនមានផ្សែងបារីនៅពេលធ្វើដំណើរកម្សាន្ត ទៅកន្លែងណាមួយ ដើម្បីចៀសវាងសំណល់ផ្សែងបារីភ្លៀងមុនៗ ។

៣- ត្រូវកម្រិតការប្រឈម នឹងភាពកខ្វក់ផ្សេងៗ៖ ក្រៅពីផ្សែងបារី ក៏មាននូវភាពកខ្វក់ផ្សេងៗទៀត ស្ថិតនៅក្នុងខ្យល់អាកាសដែលនាំឱ្យអន្តរាយដល់សួត ព្រមទាំងសុខភាពរាងកាយទាំងស្រុងរបស់អ្នក។ សូម្បីតែក្លិនក្រអូបសំយោគប្រើនៅក្នុងផលិតផលបោកគក់ និងផលិតផលបន្សុទ្ធខ្យល់អាកាសផ្សេងៗក៏បញ្ចេញនូវសារធាតុគីមីពុលផងដែរ ។

- ចៀសវាងតំបន់កខ្វក់ និងតំបន់ឧស្សាហកម្ម ។
- យកចិត្តទុកដាក់កាត់បន្ថយការបំពុលបរិយាកាសក្រៅផ្ទះ និងជួយបង្កើតបរិយាកាសស្អាត។ ជាញឹកញយប្រសិនបើអ្នកមានពេលគួរដើរប្រជុំកង ជំនួសការបើករថយន្ត ។





រុយ និងឃ្មុំ

បទពាក្យ ៧



- | | |
|----------------------------------|-------------------------------|
| ១.សត្វរុយ និងឃ្មុំស្រដៀងគ្នា | រឹងបកពាផ្ទុយគ្នាស្មោះ |
| រុយរោមតម្រង់ស្មុយទាំងអស់ | ចូលចិត្តរួមរស់ជីវិតគ្រោក |
| ២.រោមខាំជញ្ជក់ លាមកផង | ភ្នាក់ងារចម្លងសព្វមេរោគ |
| សាកសពរលួយប្រាំជាំជោក | នាំហ្វូងរងោកឈ្លោកប្រញាយ ។ |
| ៣.មនុស្សរុយចូលចិត្តប្រព្រឹត្តបាប | ចាក់ដោតដបញ្ជាតិជិតឆ្ងាយ |
| ច្រណែនចៀតចៀនគ្មានរសាយ | បង្កអន្តរាយ បង្កើតភ័យ ។ |
| ៤.មនុស្សរុយមិនសាងសេចក្តីសុខ | ផ្តល់តែក្តីទុក្ខសោករឹងរ៉ៃ |
| កាយជាប់បាបកម្មត្រាំទោសពេ | អ្នកផងដទៃមិនអបអរ ។ |
| ៥.ធម្មជាតិសត្វឃ្មុំ គំនិតឯក | ចូលចិត្តអនេករបស់ល្អ |
| លម្អងផ្កាឈើចម្រុះពណ៌ | ស្វះស្វែងចេញចរទីជិតឆ្ងាយ ។ |
| ៦.រាល់យប់ថ្ងៃឃ្មុំ ខំប្រឹងប្រញឹក | ស្និតស្នាងក្បាលទឹករស់ផ្តែមសាយ |
| ប្រយោជន៍ចិញ្ចឹមកូនទាំងឡាយ | ចិត្តកាយខ្ជាយខ្ជល់ផលសាធារណ៍។ |
| ៧.ទឹកឃ្មុំសោតសឹងជាឱសថ | វិសេសបំផុតកែរោគា |
| ជាទានទូទៅមនុស្សរាល់គ្នា | សឹងបានសះជាសម័យណាង ។ |
| ៨.មនុស្សឃ្មុំខិតខំប្រព្រឹត្តល្អ | សង្គ្រោះស្មោះសរតតទារសង |
| មិនខូចប្រយោជន៍ហោចសៅហ្មង | មិនឲ្យអ្នកផងរងវេទនា ។ |
| ៩.គុណធម៌មួយនេះពិសេសណាស់ | ខ្ពង់ខ្ពស់ល្អល្អ មហិមា |
| ក្រេបអស់លម្អងផ្កានានា | ពុំបានប៉ះពារ ខូចសម្រស់ ។ |
| ១០.បុព្វារក្សាសភាពដើម | សកម្មភាពឆ្លើមល្អឥតខ្ចោះ |
| ក្រេបលម្អងហើយផ្កានៅស្រស់ | មិនឲ្យរង្គោះអស់ពណ៌ឡើយ ។ |
| ១១. ចេះគួរសាងកាយឲ្យដូចឃ្មុំ | ញាតិមីមូលជំរុះកៀកកើយ |
| គាំទ្រគោរពតតោះតើយ | ឆ្អឹងឲ្យក្តីឈ្មោះខ្ពស់សុសសាយ។ |

និពន្ធ សឹង ណារី



វត្តសុខគិតាត

នាង សាយរី រាងស្រស់ ស្អាតអស់ទាស់ ដែលកំលោះៗ ណាក៏តាម មើលមិនពេញចិត្តនេះ- ត្រា ពេលនាងកញ្ញា ចេញទៅ ផ្សារម្តងៗ ។ យ៉ាងនេះ ហើយ ដែលធ្វើឲ្យ មីងសារីង ជាម្តាយ មានការខ្វល់ខ្វាយចិត្ត ដ្បិតកូន

ស្រីជាទីស្នេហាត្រូវរៀបការជាមួយនាយ ម៉ាង មាឌធំមាំដូចយក្សជាតិឡាករ បាល់ទាត់ស្មោះ។ ហេតុនេះ ដល់ថ្ងៃ រៀបការតាមប្រពៃណីរួចរាល់ភ្លាម អ្នកមីង លួចហុចកញ្ចែងមួយឲ្យកូនស្រី ហើយខ្សឹបប្រាប់៖

- កូនត្រូវរក្សារបស់នេះទុកសម្រាប់ការពារខ្លួន ត្រូវដាក់ជាប់ខ្លួន ជា និច្ចទោះថ្ងៃក៏ដោយ យប់ក៏ដោយឮទេ?
- ចុះកញ្ចែងហ្នឹង ប្រើដើម្បីអ្វីទៅម៉ែ?
- អេហ្នី កូនល្ងង់ គឺទុកបង្កាត្រែងពេលត្រូវវាយលុក ខ្លាំងមិនអាច ទ្រាំទ្របាន កូនចាប់កញ្ចែងនេះផ្តួចឲ្យហើស ។ វាជាតិឡាករបាល់ទាត់ឲ្យតែ ឮសូរកញ្ចែង មុខជាឈប់ភ្លាមហើយ ទោះបីកំពុងបណ្តើរចាល់ សម្រុកដល់ ទីស៊ីតក៏ដោយ ។

រៀបរាប់

ពេលបានចូលពិនិត្យអាការរោគ នៅក្នុងគ្លីនិកមួយកន្លែងលោកតា មែន និយាយប្រាប់លោក វេជ្ជបណ្ឌិត៖

- ក្នុងមួយជីវិតរបស់ខ្ញុំនេះ ខ្ញុំតែងរំលឹកប្រាប់ខ្លួនឯងជានិច្ចថា ត្រូវតែ ខិតខំចៀសឲ្យផុតអំពីភាពទាក់ទាញរបស់ស្រីៗ ។ ឮដូច្នេះលោកវេជ្ជ- បណ្ឌិតសើច៖
- ហ៊ីស ហ៊ីស លោកតាមិនបាច់ខិតខំទៅទៀតទេ ។ លោកតា អាយុ ចិតសិបប្លាយឆ្នាំទៅហើយភាពទាក់ទាញទាំងនោះ វាចៀសលោកតា ដោយឯកឯងហើយ ។

បេះហោះ

មុនចេញទៅសាលារៀននាព្រឹកមួយ កុមារី លីណា ដណ្តឹងស្រូវម្តាយ៖

- ម៉ាក់ ម៉ាក់ ខ្ញុំឮគេថា ពួកទេពធីតា សុទ្ធតែចេះហោះមែនទេ?
- បា-មែន នាងជាទេពធីតាត្រូវតែហោះបាន ។ ស្តេកនេះម៉ាក់នឹងឲ្យ នាងហោះចេញពីផ្ទះ យើងមិនឲ្យត្រឡប់មកវិញឲ្យមើលឃើញមុខទៀត ឡើយ ។

ការពារមុខ

ព្រឹកមួយកុមារ សុខ រត់ចូលគិលានដ្ឋាននិយាយស្នើនាងគិលានុប- ដ្ឋាកយកកាំពុលឈរនៅមាត់ទ្វារ៖

- អ្នកមីង អ្នកមីង!សុំជួយចាក់ថ្នាំបន្ថយការឈឺចាប់ឲ្យខ្ញុំចំនួនបីមូល មក ។
- ចុះក្មួយឯងឈឺត្រង់ណា ហើយឈឺខ្លាំងទេ?
- បាទ ពេលនេះខ្ញុំមិនទាន់ឈឺទេ តែបន្តិចទៀត ពួកគាត់បើកមើល សៀវភៅតាមដានការសិក្សារបស់ខ្ញុំរួច ខ្ញុំច្បាស់ជាឈឺសាច់សម្បើមមិន ខានទេ សូមមីងជួយខ្ញុំផងទៅ ។

អ្នកឧបត្ថម្ភ ធម្មនាវដ្តី ប្រជាជន លេខ ១៨៨

១-	លោកជំទាវ ម៉ែន សំអែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៤០០.០០០ រ
២-	ឯ.ឧ កែ គឹមយ៉ាង	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	ឯ.ឧ អ៊ុន វ៉ាម៉ុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៤-	ឯ.ឧ អ៊ុន ព័ន្ធមុនីរ័ត្ន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ ចេង សាខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	១៥០ ដុល្លារ
៦-	ឯ.ឧ ហ៊ុន ធនេន	ប្រធានគណៈកម្មការទី ៤ នៃរដ្ឋសភា	១០០ ដុល្លារ
៧-	ឯ.ឧ ថេង ខុន	ប្រធានគណៈកម្មាធិការគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
៨-	ឯ.ឧ អ៊ុន សំហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
៩-	ឯ.ឧ គង់ ច័ន្ទ	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
១០-	ឯ.ឧ លង់ ឈឹមថៃ	ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
១១-	ឯ.ឧ អូស្តាន ហាស្តាន	ប្រធានគណៈចលនាសាសនិកឥស្លាមនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១២-	ឯ.ឧ សរ ម៉ីរ៉ុង	ប្រធានគណៈកម្មាធិការគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
១៣-	ឯ.ឧ ធី សុខាភិវឌ្ឍ	ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
១៤-	ឯ.ឧ ម៉ែន ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
១៥-	ឯ.ឧ ម៉ែន ម៉ុននាង	អនុប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	១០០ ដុល្លារ
១៦-	ឯ.ឧ យូ តិរ្ស	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
១៧-	គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង		១០០ ដុល្លារ
១៨-	គណៈកម្មាធិការគណបក្សខេត្តសៀមរាប		១០០ ដុល្លារ
១៩-	គណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ		១០០ ដុល្លារ
២០-	គណៈកម្មាធិការគណបក្សក្រសួងកិច្ចការនារី		៥០ ដុល្លារ
២១-	គណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ		៥០ ដុល្លារ
២២-	គណៈកម្មាធិការគណបក្សខេត្តកំពត		៥០ ដុល្លារ
២៣-	ឯ.ឧ លឹម គាន់ហេ	ប្រធានគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
២៤-	ឯ.ឧ ម៉ែន ម៉ុនហេង	ប្រធានគណៈកម្មាធិការគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
២៥-	ឯ.ឧ ថា យ៉ាវ	អនុប្រធានគណៈកម្មាធិការគណបក្សធនាគារជាតិនៃកម្ពុជា	២១០.៤៧០ រ
២៦-	ឯ.ឧ ជូ យ៉ាងស៊ីម	រដ្ឋលេខាធិការក្រសួងសុខាភិបាល	៥០ ដុល្លារ
២៧-	ឯ.ឧ ធី ហង់ដាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
២៨-	ឯ.ឧ សុ ជុំហ្វ	ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ	៥០ ដុល្លារ
២៩-	ឯ.ឧ ចាយ ម៉ុន	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៣០-	ឯ.ឧ សុស យ៉ាវ៉ា	អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ	៥០ ដុល្លារ
៣១-	ឯ.ឧ នរៈ រតនៈចម្បង	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ
៣២-	ឯ.ឧ យួន វ៉ាន់	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៣៣-	ឯ.ឧ កេរ ខុនដាវ៉ា	អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកោះកុង	៥០ ដុល្លារ
៣៤-	ឯ.ឧ មាស ចិន្ត	អគ្គលេខាធិការនៃអង្គជំរឿនប្រឆាំងគ្រឿងញៀន	៥០ ដុល្លារ
៣៥-	ឯ.ឧ ម៉ៅ ម៉ុនធារិន	សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា	២០០.០០០ រ
៣៦-	ឯ.ឧ ឆាយ ប៊ុនសែន	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៣៧-	ឯ.ឧ ប៊ុន លឹមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៣៨-	ឯ.ឧ សេង ឡើង	ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	២០០.០០០ រ
៣៩-	ឯ.ឧ ម៉ែន ស៊ីផាន់	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៤០-	ឯ.ឧ ធនេរ ធុត	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៤១-	ឯ.ឧ ធាន ម៉ុនឆ័យ	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៤២-	លោកជំទាវ ស៊ីង ស៊ីយុត		១០០.០០០ រ
៤៣-	ឯ.ឧ គឹម ឆា	ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង	១០០.០០០ រ
៤៤-	ឯ.ឧបណ្ឌិត មាស ប៊ុន	អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍	១០០.០០០ រ
៤៥-	លោកជំទាវ ធីត្យ ម៉ុនតារិន	អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៤៦-	ឯ.ឧ ជ្រូន ម៉ៅចាន់	ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន	១០០.០០០ រ
៤៧-	លោក គឹម ប៊ុនឡា	សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៤៨-	ឯ.ឧ. ឧកញ៉ា សន គុសល	អនុប្រធានគណបក្សស្រុកកំពង់សិរា	២០ ដុល្លារ
៤៩-	ឯ.ឧ អ៊ុន ឆាវី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
៥០-	ឯ.ឧ ពត ចាន់នី	សមាជិកក្រុមការងារចុះជួយខេត្តកំពង់ចាម	៥០.០០០ រ
៥១-	ឯ.ឧ ហេង ចន្ទឡា	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥២-	ឯ.ឧ ស៊ីវា ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
៥៣-	លោកជំទាវ ស្រី ម៉ុនថា		៥០.០០០ រ
៥៤-	លោក មូល ច័ន្ទ	ប្រធានគណៈកម្មាធិការគណបក្សក្រុងដូនកែវ ខេត្តតាកែវ	៥០.០០០ រ

អ្នកឧបត្ថម្ភ ធម្មនាព្រឹត្តិ ប្រជាជន លេខ ១៨៨

៥៥-	លោក	ជាំ	ចុន្ទី	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០រ
៥៦-	លោក	អ៊ុំ	រាត្រី	អភិបាលរងខេត្តបន្ទាយមានជ័យ	៥០.០០០រ
៥៧-	លោក	ចាប	ឃីណា	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្ស ខណ្ឌដូនពេញ ប្រធានគណៈកម្មការផ្សារកណ្តាល	៥០.០០០រ
៥៨-	គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាក្រោម				៤០.០០០រ
៥៩-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៤០.០០០រ
៦០-	លោក	គឹម	សុចន្ទន្ត	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៤០.០០០រ
៦១-	ឯ.ឧ	ស៊ុន	ចុន្ទី	សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០រ
៦២-	ឯ.ឧ	ឈុំ	ចន្ទន្តរិន្ទ	អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល	៣០.០០០រ
៦៣-	ឯ.ឧ	សារ៉ា	សាវ៉ាត	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៣០.០០០រ
៦៤-	លោក	ម៉ៅ	សុខលីម	អនុប្រធានមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្របូរាណក្រសួងសុខាភិបាល សមាជិកក្រុមការងារចុះខេត្តតាកែវ	៣០.០០០រ
៦៥-	លោក	ចាន់	ស៊ីណាត	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០រ
៦៦-	លោក	ឃុំ	ពៅ	អភិបាលស្រុកស្វាយចេក.....	៣០.០០០រ
៦៧-	លោក	ទេព	ចិន្ទី	អនុប្រធានគណៈត្រួតពិនិត្យគណបក្សខេត្តព្រះសីហនុ	៣០.០០០រ
៦៨-	កញ្ញា	កែវ	សុជាតា	អនុប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី ៤ នៃព្រឹទ្ធសភា	៣០.០០០រ
៦៩-	លោក	គាត	ឡុង	ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ	៣០.០០០រ
៧០-	លោក	ហង់	ហូ	ប្រធានក្រុមការងារចុះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ	២០.០០០រ
៧១-	លោក	ឈា	ប៊ុនរិន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០រ
៧២-	លោក	ម៉ៅ	ហាត	សមាជិកក្រុមការងារចុះខេត្តកណ្តាល	២០.០០០រ
៧៣-	លោក	លីម	ចិន្ទី	សមាជិកគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០.០០០រ
៧៤-	លោក	លីម	ថេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល.....	២០.០០០រ
៧៥-	លោក	ឃ្មោត	សំអាង	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	២០.០០០រ
៧៦-	លោក	អ៊ុំ	ចុន្ទា	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	២០.០០០រ
៧៧-	លោក	អ៊ុំត	សំអាង	អគ្គនាយករងនៃអធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	២០.០០០រ
៧៨-	លោក	គួច	ចាន់ធីត្យ	អាជីវករ ខេត្តបន្ទាយមានជ័យ	២០.០០០រ
៧៩-	ឯ.ឧ	សេង	សុមុនី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សក្រសួងធម្មការ និងសាសនា	១០.០០០រ
៨០-	ឯ.ឧ	ប៊ុញ	សម្ម	អគ្គនាយកកិច្ចការបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៨១-	លោក	អ៊ុំ	លីហួត	សមាជិកក្រុមការងារចុះខេត្តកំពង់ចាម	១០.០០០រ
៨២-	លោក	ជួន	ចន្ទន្តរិន្ទ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៨៣-	លោក	ជួន	ពៅថ្មី	ប្រធាននាយកដ្ឋានទឹកស្អាត ក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៨៤-	លោក	ម៉ីម	ឃ្មុន	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្សនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៨៥-	លោក	សៅ	សម្មស្ស	អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃក្រសួងនៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៨៦-	លោក	ឆាត	មុយថុន	អនុប្រធានគណៈកម្មាធិការសាខាបក្សមជ្ឈមណ្ឌលផ្តល់ឈាមនៃមន្ទីរពេទ្យព្រះអង្គឌួង	១០.០០០រ
៨៧-	លោក	ឈុន	ប៊ុនឈឿន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៨៨-	លោក	ថេង	ប៊ុនតេង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៨៩-	លោក	ស្វាយ	សុគន្ធី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩០-	លោក	សុខ	ប៊ុនណាង	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩១-	លោក	សៅ	សម្ភារ	ប្រធានការិយាល័យបណ្តុះបណ្តាលនៃនាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៩២-	លោក	ធីត	ចរិយា	ប្រធានការិយាល័យគណនេយ្យនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៩៣-	លោក	សែម	សំណាង	ប្រធានការិយាល័យគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រនាយកដ្ឋានធារាសាស្ត្រ កសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម	១០.០០០រ
៩៤-	លោក	សុខ	តារា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩៥-	លោក	សុំ	ដំន្នី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩៦-	លោក	ហួត	ឆាន	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩៧-	លោក	ធីម	ចុន្ទីវរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩៨-	លោក	ឈុច	រៀមឈី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
៩៩-	លោក	សារុន	សម្បត្តិ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០០-	លោក	សរ	ចិន្ទីត្រ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០១-	លោក	ឌួច	សុចន្ទា	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០២-	លោក	ជុំ	ឧត្តរី	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០៣-	លោក	ឈ្មោង	ប៊ុយ	សមាជិកក្រុមការងារចុះខេត្តកណ្តាល	១០.០០០រ
១០៤-	លោក	យស	ចុល	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០រ
១០៥-	លោក	ឡុង	ចន្ទា	សមាជិកក្រុមការងារចុះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០រ
១០៦-	លោក	ឡាច	គីរីត	សមាជិកក្រុមការងារចុះស្រុកបាភ្នំ ខេត្តព្រៃវែង	១០.០០០រ
១០៧-	លោក	ឈាង	សុចន្ទារី	មន្ត្រីមន្ទីរគណបក្ស ខេត្តព្រៃវែង	១០.០០០រ



សំណង់ទំនប់ប្រព័ន្ធធារាសាស្ត្រពហុបំណងបាក់ដំបង ស្ថិតនៅឃុំដូនមាស
ស្រុកកោះបណ្ណាល ខេត្តបាក់ដំបង ដែលមានសមត្ថភាព
ស្តុកទឹកបានចំនួន ២៨៦ លានម៉ែត្រគូប